

សង្គមកម្ពុជា

ព្រឹត្តិបត្រ ប្រាជ្ញា

THE PRACHEACHUN MAGAZINE



ឆ្នាំទី២០ លេខ ២៣៦ ត្រីមាសទី១ ឆ្នាំ ២០២១



សម្តេចតេជោ ហ៊ុន សែន ៖ បើមិនស្គាល់ ហ៊ុន សែន ប្រៀបដូចខ្មែរ មិនស្គាល់ស្ករឆ្នោត.....

៨



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៖ អាជ្ញាធរមូលដ្ឋាន ត្រូវបន្ថយកម្រិតទឹក ដាក់ខ្ពស់ក្នុងការបម្រើ សេវាសាធារណជនប្រជាពលរដ្ឋ.....

១០



សម្តេចក្រឡាហោម ៖ គោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាពបង្ការអនុគ្រោះដល់ការ អភិវឌ្ឍន៍មូលដ្ឋាន...

១១



សម្តេចវិបុលសេនាភក្តី ៖ រាល់ការងារដែលអនុវត្ត ទៅបានជោគជ័យ គឺអាស្រ័យដោយមាន សាមគ្គីភាពផ្ទៃក្នុង...

១២



ឯកឧត្តម ហោ ណាំហៀង ៖ សូមចូលរួមបរិច្ចាគ ធនធាន ដើម្បីលើកកម្ពស់គុណតម្លៃ នៃកិច្ចការមនុស្សធម៌

១៣

និពន្ធនាយក ៖

លោក តាក ស៊ុនរុំ

គណៈកម្មការនិពន្ធ

- ១. លោក ខៀវ ណារី
- ២. លោក អ៊ឹម សុន្ទរៈ
- ៣. លោក វង្ស សារ៉ុច
- ៤. លោក ទាវ សារ៉ុមុនី
- ៥. លោក សុខ សុផាន

លេខានិពន្ធ

- ១. លោក ម៉ក់ ឈិន
- ២. លោក ស្វាយ ភិរុណ

អ្នកបកប្រែភាសា

- ១. លោកស្រី ម៉ែន នារីសោភ័ត

អ្នកចម្លង

- ១. លោក សុផាត វីរៈមុនី

វិចិត្រករ

- ១. លោក បា សារ៉ុច

អាស័យដ្ឋាន ៖

លេខ ២០៣

មហាវិថី ព្រះនរោត្តម

ភ្នំពេញ-កម្ពុជា

ទូរស័ព្ទលេខ ៖

០២៣ ២១៩ ០៦៥

Address ៖

No 203 Preah

Norodom Bld.

Phnom Penh Cambodia

Tel ៖ 023 219 065

ក្របមុខ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
បានប្រកាសនូវសមិទ្ធផលជាប្រវត្តិសាស្ត្រ
ដែលមិនធ្លាប់មាននោះ គឺការទទួលបាន
តំណក់ប្រេងដំបូងរបស់កម្ពុជា

មាតិកា
Contents

វិចារណកថា ៖ ដំណក់ប្រេងដំបូងជាពរជ័យឆ្នាំថ្មីជូនប្រជាជនកម្ពុជា.....	០១
Editorial ៖ The First Drop of Oil Is a New Year Blessing for Cambodians.....	០១
⇒ អត្ថបទនយោបាយ៖ សម្តេចតេជោ ហ៊ុន សែន អត្តមគ្គុទេសក៍ដ៏ឆ្លើយតបសមាតុភូតកម្ពុជា.....	០៤
⇒ សារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី.....	០៦
⇒ សកម្មភាពសមាជិក រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស	១៤
⇒ សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស	១៨
⇒ សមិទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច.....	២០
⇒ ក្របខ័ណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ និងថវិកាឆ្នាំ ២០២១.....	២១
⇒ បើកបរវេសនកាលឆ្នាំសក្យាថ្មី ក្រោមទស្សនទានថ្មីគឺ “គន្លងជីវិតថ្មីក្នុងវិស័យអប់រំ”.....	២២
⇒ ដំណក់ប្រេងដំបូង-សមិទ្ធផលជាប្រវត្តិសាស្ត្រ ដែលមិនធ្លាប់មាននៅកម្ពុជា	២៤
⇒ អត្ថបទវប្បធម៌៖ ប្រវត្តិក្រុងឧដុង្គ.....	២៤
⇒ ចំណេះដឹងទូទៅ៖ ផែនដីនៅតែស្ថិតក្នុងដំណើរឆ្ពោះទៅរកការកើនឡើងសីតុណ្ហភាព.....	២៩
⇒ ទឹកដី មាតុភូមិ៖ ស្រុកកោះញែក-ទឹកដីត្រជាក់ត្រជុំ សុខដុមរមនា.....	៣០
⇒ កំណាព្យ៖ ភ្នំពេញក្រោមពន្លឺសន្តិភាព.....សំណើច.....	៣២



ដំណក់ប្រេងដំបូងជាពរឆ្នាំថ្មីជូនប្រជាជនកម្ពុជា

The First Drop of Oil Is a New Year Blessing for Cambodians

ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ គឺជាខួបទី២២ នៃទិវានយោបាយ ឈ្នះឈ្នះ ដែលបានបញ្ចប់សង្គ្រាមទាំងស្រុង និងបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយពេញលេញសម្រាប់មាតុភូមិកម្ពុជាជាទីស្រឡាញ់របស់យើង បង្កាន់នូវកាលានុវត្តភាព សម្រាប់ការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែបោះជំហានឈានឡើងក្នុងល្បឿនយ៉ាងលឿនជាលំដាប់ ។ ក្នុងថ្ងៃព្រឹកទៅដល់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានប្រកាសអំពីសមិទ្ធផលដ៏ធំធេងថ្មីមួយទៀត ដែលមិនធ្លាប់មានទាល់តែសោះសម្រាប់ប្រទេសយើងនោះ គឺការទទួលបាននូវដំណក់ប្រេងដំបូងរបស់កម្ពុជា ដែលជាការទន្ទឹងរង់ចាំអស់រយៈកាលដ៏យូរមកហើយ ។ ដំណក់ប្រេងដំបូងនេះ គឺជាមនុញ្ញផលមួយថ្មីទៀតដែលបានកើតចេញមកពីកត្តាសន្តិភាព ដែលយើងទាំងអស់គ្នាកំពុងខិតខំស៊ូប្តូរផ្តាច់ថែរក្សាមិនឲ្យបាត់បង់ទៅវិញ ទោះជាត្រូវបង់ដោយតម្លៃណាក៏ដោយ ។ ដំណក់ប្រេងដំបូងនេះ ជាពរជ័យឆ្នាំថ្មីជូនប្រជាជនកម្ពុជាជាមោទនភាពដ៏ឧត្តុង្គឧត្តមសម្រាប់ប្រទេសជាតិយើង ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់របស់សម្តេចតេជោ ហ៊ុន សែន ។

កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការកសាង និងការពារមាតុភូមិ (ឆ្នាំ២០១៨ - ២០២៣) គឺជំរុញការបង្កើតនូវសមិទ្ធផលថ្មីៗថែមទៀតក្នុងវិស័យសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម តាមរយៈការជំរុញប្រើប្រាស់ឲ្យអស់លទ្ធភាពសក្តានុពលរបស់វិស័យឧស្សាហកម្ម ក្នុងនោះគឺជំរុញការអភិវឌ្ឍធនធានរ៉ែ ប្រេងកាត និងឧស្ម័ន ដើម្បីប្រែក្លាយធនធាននេះឲ្យទៅជាប្រភពថ្នាំសំខាន់មួយទៀត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាពិសេសការបន្ថែមសន្ទុះថ្មីសម្រាប់ធានាកំណើនសេដ្ឋកិច្ចខ្ពស់ជាប់ៗគ្នា ។ ក្នុងន័យនេះ ត្រូវលើកទឹកចិត្តវិស័យឯកជនធ្វើការសិក្សាស្រាវជ្រាវស្វែងរករ៉ែ និងវិនិយោគលើវិស័យនេះ ដោយបន្តធ្វើការតាមដានត្រួតពិនិត្យ និងពង្រឹងការអនុវត្តច្បាប់ព្រមទាំងការយកចិត្តទុកដាក់ខ្ពស់ទៅលើសុវត្ថិភាព សុខុមាលភាព ការការពារបរិស្ថាន និងសង្គម ។ ជំរុញការអភិវឌ្ឍអណ្តូងប្រេងកាតឲ្យផលិតប្រេងដំបូងឲ្យបានឆាប់ ទន្ទឹមនឹងការពង្រឹងការគ្រប់គ្រងចំណូលដែលបានមកពីធនធានទាំងនេះ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ។ អនុវត្តតាមកម្មវិធីនយោបាយ និងគោលនយោបាយខាងលើនេះ យើងក៏សម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រនេះឡើង ហើយតាមរយៈនេះបានឆ្លុះបញ្ចាំងឲ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន Kris Energy ជាប្រតិបត្តិករនៃគម្រោងដែលមកដល់ពេលនេះ បានសម្រេចនូវការបញ្ចប់ដោយជោគជ័យជាស្ថាពរ

December 29, 2019 is the 22nd anniversary of the Win-win Policy Day, which completely ended the war and brought complete peace, political stability for Cambodia, our beloved motherland, creating opportunities for gradually speedy national development. Commemorating this historic event, Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister of the Kingdom of Cambodia, also announced another great unprecedented achievement for our country – that is the long-awaited extraction of the first drop of Cambodian oil. This first drop of oil is another new phenomenon that has emerged from the peace that we are striving to keep, at whatever prices it may take, from disappearing. This first drop of oil is a New Year blessing for the Cambodian people, a great pride for our nation under the wise leadership of Samdech Techo Hun Sen.

The political platform of the Royal Government of Cambodia, as well as the policy of the Cambodian People's Party for the construction and defense of the motherland (2018-2023) is to promote the creation of new achievements in the field of economy and social development by making the best use of the potential of the industrial sector. That would include the striving development of mineral resources, oil and gas, turning them into another important new source for Cambodia's economic development, especially the addition of new momentum to ensure continuous high economic growth.

In this regard, the private sector must be encouraged to study, research, explore and invest in this sector by continuing to monitor, inspect and strengthen law enforcement, as well as pay close attention to safety, well-being, environmental and social protection. Promote the development of oil wells to produce the first oil as soon as possible while strengthening the management of income from these resources effectively, transparently and accountably. While implementing the above political platforms and policies, we have realized this historic achievement. This has reflected the efforts of the Royal Government

នូវការសាងសង់ ការបំពាក់គ្រឿងសម្ភារៈ និងបរិក្ខារនៃបណ្តាញបណ្តាញសម្ព័ន្ធទាត់នានា សម្រាប់ដំណើរការផលិតកម្មធនធានប្រេងរបស់យើង ។ ដំណាក់កាលនេះបង្កើនការចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-01D នៃផ្ទាំងប្រេង A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជាដែលនេះជាសមិទ្ធផលដ៏អស្ចារ្យមួយជាសក្ខីកម្មមួយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយភាពស្វាហាប់ ។ ការកើតឡើងនៃបន្តទៀតរបស់ក្រុមហ៊ុននេះ គឺការបញ្ចប់ការប្រេងក្នុងចំណោមអណ្តូងប្រេងនៅសល់ចំនួន ៤ទៀត ឲ្យបានជោគជ័យ ដើម្បីបង្កើនការផលិតប្រេងរបស់កម្ពុជា ដែលនៅពេលនោះអណ្តូងប្រេងទាំង ៥នេះត្រូវបានបញ្ចប់កម្ពុជាអាចផលិតប្រេងបាន ៧៥០០បារ៉ែលក្នុងមួយថ្ងៃ ហើយអាចឈានដល់ការបូមរយៈពេលពី ៨-៩ឆ្នាំនេះ បរិមាណប្រេងដែលអាចទទួលបានមានជាង ៣០លានបារ៉ែល ។

នេះជាការចាប់ផ្តើមដំបូងដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ឆ្ពោះទៅបង្កើតបាននូវសមត្ថភាពជាតិ និងខ្សែនិរន្តរភាពកម្មប្រេងកាត ខ្សែនិងថាមពលនៅកម្ពុជា ។ សមិទ្ធផលនេះ ក៏នឹងផ្តល់ប្រយោជន៍ដ៏មានសារៈសំខាន់ជាច្រើនដូចជា ការបង្កើនបាននូវចំណូលថវិកាជាតិ បង្កើនបាននូវផលសេដ្ឋកិច្ចដែលទទួលបានពីការបង្កើតនូវពិពិធកម្ម ខ្សែនិរន្តរភាពកម្មក្នុងវិស័យប្រេងកាត និងការកសាងសមត្ថភាពជាតិនៅក្នុងវិស័យនេះ ។ ទោះបីជាដំណាក់កាលនេះ ពិភពលោកទាំងមូល និយាយរួម និងនិយាយដោយឡែកប្រទេសកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានបង្កការលំបាកសម្រាប់សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាជនប៉ុន្តែរាជរដ្ឋាភិបាលមិនគ្រាន់តែដោះស្រាយបានដោយជោគជ័យនូវផលប៉ះពាល់ទាំងនោះទេ ផ្ទុយទៅវិញបានធ្វើឲ្យសម្រេចជោគជ័យនូវបណ្តាញការកើតឡើងនៃការអភិវឌ្ឍលើច្រើនវិស័យ ប្រកបដោយភាពវិជ្ជមាន ព្រមទាំងការបង្កើតបាននូវសមិទ្ធផលធំៗជាច្រើន ជាពិសេស គឺការទទួលបានដំណាក់កាលដំបូងជាប្រវត្តិសាស្ត្រសម្រាប់ព្រះរាជាណាចក្រកម្ពុជា ។ **សម្តេចតេជោ ហ៊ុន សែន** បានបញ្ជាក់យ៉ាងច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់អាទិភាពទី១ លើវិស័យអប់រំ និងសុខាភិបាល បន្ទាប់ពីកម្ពុជាទទួលបានដំណាក់កាលដំបូង ហើយក៏ស្របពេលនៃខួបលើកទី២២ឆ្នាំ នៃនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចក្នុងការបញ្ចប់សង្គ្រាមទាំងស្រុងនៅកម្ពុជា និងនាំមកនូវសុខសន្តិភាពពេញលេញ មានការរីករាលដាលទាំងស្រុងជាប្រវត្តិសាស្ត្រជូនប្រជាជាតិទាំងមូល។

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជហឫទ័យ សម្តែងក្តីសោមនស្សរីករាយ អបអរសាទរចំពោះសមិទ្ធផលជាតិដ៏ធំធេងនេះថា ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មី ដែលព្រះរាជាណាចក្រកម្ពុជាបានទទួលដំណាក់កាលដំបូងស្របពេលនៃការវិវត្តខួបអនុស្សាវរីយ៍ នៃការអនុវត្តដោយជោគជ័យនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ចំណែកប្រជាជនកម្ពុជាគ្រប់

of Cambodia and the active participation of Kris Energy, the operator of the project, which has so far achieved the successful completion of the construction, installation of materials and infrastructural equipment necessary for the production process of oil and gas resources.

Cambodia's first drop of oil has started production from the first A-01D well of Platform A in the Gulf of Cambodia block, a remarkable achievement, a testament to the strong commitment of the Royal Government of Cambodia in promoting the dynamic development of the nation. The company's next major task is to complete successfully the drilling of the remaining four oil wells to increase Cambodia's oil production. By the time the five wells were completed, Cambodia could produce 7,500 barrels per day and can proceed to pumping for a period of 8 to 9 years, by which the amount of oil obtained will be more than 30 million barrels.

This is an important first step for Cambodia towards building the national capacity and the oil, gas and energy industries in Cambodia. This achievement will also provide many important benefits such as increasing the national revenue, the economic benefits gained from the diversification of the oil industry and national capacity building in this sector.

Although the whole world, in general, and Cambodia, in particular, is fighting Covid-19, which has caused economic, social and livelihood difficulties for the people, the Royal Government has not only successfully addressed those impacts but, on the contrary, has accomplished important tasks, continued sustainable development in many areas, and made many great achievements. Most important of all is the historic first drop of oil for the Kingdom of Cambodia. Samdech Techo Hun Sen has made it clear that the Royal Government of Cambodia will give first priority to education and health after Cambodia benefits from the first drop of oil.

Welcoming this great national achievement, His Majesty Norodom Sihamoni, King of the Kingdom of Cambodia greeted it as the opening of a new page in the history of the Kingdom of Cambodia for having its own drops of oil for the first time. The event happened coincidentally with the country's celebration of successful implementation of the win-win policy of Samdech Akka Moha Sena Padei Techo Hun

មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេសក៏បានសម្តែងអំណរសាទរ និងមាន ក្តីមោទនភាព យ៉ាងក្រៃលែង ចំពោះដំណាក់កាលប្រេងលើកដំបូងនេះ ដែលជា ការចាប់ផ្តើមការអភិវឌ្ឍលើវិស័យប្រេងកាត ដែលជាសក្តានុពលមួយ ថ្មីទៀតរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច ។

ប៉ុន្តែពួកប្រឆាំង និងមជ្ឈដ្ឋានអតិថិជនមួយចំនួនមិនបានចូលរួមត្រេក- អរសាទរជាមួយប្រជាជនកម្ពុជា ដែលទទួលបាននូវសមិទ្ធផលជា ប្រវត្តិសាស្ត្រនោះទេ ពួកគេថែមទាំងសម្តែងចេញឲ្យឃើញនូវអាកប្បកិរិយា និងប្រើប្រាស់ពាក្យសម្តីច្រណែនឈ្មួនីស ប្រមាថមាក់ងាយ ដោយ ហៅដំណាក់កាលប្រេងដែលយើងទើបទទួលបានជាលើកដំបូងនេះថា ជា បណ្តាសារទៅវិញ ។ នយោបាយប្រឆាំងជាតិសាសន៍ឯង ខួរក្បាល បំផ្លិចបំផ្លាញផលប្រយោជន៍ជាតិខ្លួនឯង គំនិតបន្ទប់បង្ហាត់រាំងស្ទះដំណើរ អភិវឌ្ឍន៍របស់ជាតិឯង គឺជាសារជាតិដែលបង្កប់យ៉ាងជ្រៅនៅក្នុងបេះដូង ពួកប្រឆាំង និងក្រុមឧទ្ទាមក្រៅច្បាប់ គ្មានពេលណាដែលអាចនឹងធ្វើ ឲ្យមានការប្រែប្រួលមកកាន់ភាពវិជ្ជមានវិញបានឡើយ ។ ប៉ុន្តែទោះជា ពួកនេះនិយាយពីអ្វីក៏ដោយក៏មិនអាចរាំងខ្ទប់បាននូវដំណើរវិវត្តន៍ជាតិ កម្ពុជាបានឡើយ ។ ឆ្លុះបញ្ចាំងរយៈពេល ៤២ឆ្នាំ ក្រោយថ្ងៃមហា- ជ័យជម្នះ ៧ មករា ក្នុងដំណើរការស្តារ កសាងជាតិឡើងវិញ យើង បានកសាងប្រទេស ដោយចាប់ផ្តើមពីបាតដៃទទេជាប្រទេសដែលរង ការវិនាសខ្ទេចខ្ទាំនៅសល់តែគំនរផេះផងឲ្យមានការរីកចម្រើនលូតលាស់ រហូតមកដល់សព្វថ្ងៃ ។ ពេលនោះយើងមានតែចន្ទ្រៈ មានតែខ្លាញ់ត្រី ហើយកុំថាឡើយប្រេងកាត សូម្បីតែប្រេងម៉ាស៊ូតសម្រាប់ដុតបំភ្លឺម្តងម្កាល នៅពេលត្រីក៏រកស៊ីមិនបានផង ។ ប៉ុន្តែពេលនេះប្រទេសកម្ពុជាបាន ទទួលដំណាក់កាលប្រេង និងបានប្រែក្លាយទៅជាប្រទេសផលិតប្រេងមួយ នៅលើពិភពលោក និងជាប្រទេសទី៨ ក្នុងតំបន់អាស៊ាន គឺពិតជា ព្រឹត្តិការណ៍ដែលត្រូវចងចាំមិនអាចបំភ្លេចបានសោះឡើយ ។

នេះជាគុណតម្លៃនៃសន្តិភាព។ ប្រសិនបើគ្មានសន្តិភាពទេ គឺពិតជាគ្មានអ្វីៗនៅថ្ងៃនេះទេ រាប់ទាំងដំណាក់កាលប្រេងលើកដំបូងនេះផង ដែរ ។ សន្តិភាពទទួលបានមកពីនយោបាយឈ្នះឈ្នះ ដោយបាន បញ្ចប់សង្គ្រាមទាំងស្រុង ធ្វើឲ្យមានឯកភាពជាតិ ឯកភាពទឹកដី និង ការអភិវឌ្ឍ ។ យើងក៏ត្រូវតែរំលឹកទៅដល់មហាជ័យជម្នះ ៧ មករា ជាប្រវត្តិសាស្ត្រដែលជាថ្ងៃកំណើតទីពីរបស់យើងបើគ្មានជ័យជម្នះ៧ មករា ទេ យើងនឹងគ្មានអ្វីៗទាំងអស់ដូចក្នុងពេលបច្ចុប្បន្ននេះដែរ ។ ជា មួយក្តីអំណរសាទរចំពោះពរជ័យឆ្នាំថ្មី ឆ្នាំ២០២១ ដែលទទួលបាន ជាដំណាក់កាលប្រេងដំបូងនេះ ប្រជាជនកម្ពុជាក៏សូមអរគុណចំពោះសន្តិភាព ដែលសម្រេចបានមកពីនយោបាយឈ្នះ-ឈ្នះ និងសូមប្តេជ្ញាចិត្តពង្រឹង ស្ថាពរនៃមហាជ័យជម្នះ ៧ មករា ឲ្យស្ថិតនៅរស់រវើកជានិច្ច ក្នុងមនសិការ របស់យើងទាំងអស់គ្នាតទៅទៀត ។

Sen, Prime Minister of the Kingdom of Cambodia. Cambodians from all walks of life, both inside and outside the country, have expressed great joy and pride at this first drop of oil event, which is the beginning of development in the oil sector, a new potential to contribute to striving economic growth.

While not joining in the congratulations of the Cambodian people for this historic achievement, some in the opposition and unscrupulous circles expressed attitudes and used insulting terms calling the first drop of oil as a curse. Such actions against own nation, the brain to destroy own national interest, the idea of obstructing the development of the nation itself, is a substance that is deeply ingrained in the hearts of the opposition and the outlaws. There can never be a time that changes them to positive. No matter what they say, however, they cannot stop the evolution of Cambodia. Reflecting on the 42 years after the Victory Day on January 7, in the process of rebuilding the nation, we have built the country from scratch, a devastated country, leaving only a pile of ashes, to grow and prosper until today. At that time, we had only torch, fish oil, and not to mention kerosene, even the occasional diesel at night was hardly available. As of now that Cambodia has received own drops of oil and turned into one of the oil producing countries in the world, and the eighth one in ASEAN, is truly an event to remember.

This is the value of peace. If there is no peace, there is really nothing today, including the first drop of oil. Peace comes from win-win policy that ended the war entirely, realized national unity, territorial integrity and fostered development. For the sake of reminding, were there no historic January 7 victory, which is our second birthday, we would not have everything as it is today. With the New Year 2021 greeting along with the first drop of oil, the Cambodian people thank the peace achieved through the win-win policy and resolve to strengthen the spirit of the Great January 7 Victory for it to live forever in our conscience./.

បន្តជំរុញខ្លាំងការអនុវត្តរាល់គោលនយោបាយសេដ្ឋកិច្ច សង្គម ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន

**សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គុទ្ទេសក៍ដ៏ឆ្លើយបេសមាតុភូមិកម្ពុជា
ក្នុងយុគសម័យទំនើប**



សម្តេចតេជោ ហ៊ុន សែន ក្នុងអំឡុងពេលនៃការធ្វើសកម្មភាពដឹកនាំ
រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា វាយផ្តួលរំលំរបបប្រល័យពូជសាសន៍



សម្តេចតេជោ ហ៊ុន សែន ថ្វាយបង្គំសណ្តូកកិច្ចព្រះរាជដំណើរ
មាតុភូមិនិរុត្តន៍នៃព្រះករុណា សម្តេច ព្រះនរោត្តម សីហនុ
នៅថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ១៩៩១

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺជាអគ្គមគ្គុទ្ទេសក៍
ដ៏ឆ្លើយបេសមាតុភូមិ និងប្រជាជនកម្ពុជា ដែលជីវិត និងស្នាដៃរបស់
សម្តេចបានផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយនឹងដំណើរវិវត្តន៍បត់បែន
នៃព្រឹត្តិការណ៍ជាច្រើន ប្រកបដោយឧបសគ្គរាប់មិនអស់ នៅក្នុង
ប្រវត្តិសាស្ត្រកម្ពុជាសម័យទំនើបនេះ ។ តាំងពីក្នុងដំណាក់កាល
ប្រទេសជាតិធ្លាក់ក្នុងភ្នាក់ភ្លើងសង្គ្រាម ក្រោយរដ្ឋប្បហារ ថ្ងៃ១៨
មីនា ឆ្នាំ១៩៧០ សម្តេចតេជោបានលះបង់យុវវ័យ ចូលរួមធ្វើការ
តស៊ូរំដោះជាតិ បណ្តេញសត្រូវបរទេសចេញពីកម្ពុជា និងបន្ទាប់
មកបានដឹកនាំកម្លាំង តស៊ូសង្គ្រោះជាតិចេញពីរបបប្រល័យពូជសាសន៍
ហើយចាប់ផ្តើមការដឹកនាំកសាង និងការពារប្រទេសជាតិ បង្កើត
បាននូវសុខសន្តិភាព និងការអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើន
យ៉ាងលឿនរហូតមកដល់បច្ចុប្បន្ននេះ ។

កិត្តិយស កិត្តិនាម និងស្នាដៃរបស់**សម្តេចតេជោ ហ៊ុន សែន**
បានធ្លាក់យ៉ាងជ្រៅនៅក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់ៗ
រូប និងគ្រប់ជំនាន់ ព្រមទាំងត្រូវបានធ្លាក់ជាប់នៅលើទំព័រប្រវត្តិសាស្ត្រ
របស់កម្ពុជាជាអមតៈ ។

នៅឆ្នាំ១៩៧០ ក្នុងវ័យទើប ១៨ឆ្នាំ សម្តេចតេជោបានលាចាក
ពីការសិក្សា ទៅចូលរួមក្នុងការធ្វើសង្គ្រាមរំដោះជាតិតាមការអំពាវនាវ
របស់**ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ** ។
ក្រោយពេលដែលប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី១៧ ខែមេសា
ឆ្នាំ១៩៧៥ របបប្រល័យពូជសាសន៍ប៉ុលពត ត្រូវបានបង្កើតឡើង
និងបានអនុវត្តនយោបាយសម្លាប់ប្រជាជន បំផ្លិចបំផ្លាញ ធ្វើឲ្យ
សង្គមជាតិដួលរលំ រលត់រលាយដល់បួសគល់ ។ ជាថ្មីម្តងទៀត
នៅយប់ថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ **សម្តេចតេជោ ហ៊ុន សែន**
រួមដំណើរដោយយុទ្ធមិត្តដ៏ស្មោះត្រង់ ៤រូបទៀត បានចាកចេញពី
គ្រួសារ ជាទីស្រឡាញ់ ចាកចោលមាតុភូមិជាទីស្នេហា ចេញទៅ
បង្កើតឡើងនូវថលនាគស៊ី ដែលមានឈ្មោះថា រណសិរ្សសាមគ្គី
សង្គ្រោះជាតិកម្ពុជា រួមជាមួយអ្នកស្នេហាជាតិជាច្រើនទៀត ក្រោក

ឡើងវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ នៅថ្ងៃទី ៧ ខែ មករា
ឆ្នាំ១៩៧៩ ។ នៅថ្ងៃទី៨ ខែ មករា ក្រោយប្រទេសជាតិត្រូវបាន
រំដោះមួយថ្ងៃ ក្រុមប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ដែលជាតំណាង
ស្របច្បាប់តែមួយគត់របស់ប្រជាជនកម្ពុជាត្រូវបានបង្កើតឡើង ពេល
នោះ**សម្តេចតេជោ ហ៊ុន សែន** ត្រូវបានតែងតាំងជាសមាជិកក្រុម
ប្រឹក្សាប្រជាជនបដិវត្តន៍កម្ពុជា ទទួលបន្ទុកជារដ្ឋមន្ត្រីក្រសួងការ-
បរទេស។ ក្រោយការបោះឆ្នោតជ្រើសតាំងរដ្ឋសភា នៅឆ្នាំ១៩៨១
រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតកម្ពុជាត្រូវបានប្រសូតឡើង
ដោយ សម្តេចតេជោបានទទួលមុខតំណែងជាអនុប្រធានក្រុមប្រឹក្សា
រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ។ នៅថ្ងៃទី១៤ ខែមករា
ឆ្នាំ១៩៨៥ **សម្តេចតេជោ ហ៊ុន សែន** ត្រូវបានរដ្ឋសភាបោះឆ្នោត
ជាប់ជាឯកជ្ញន្នជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីនិងក្នុងដំណាក់កាលខ្លះ
សម្តេចទទួលបន្ថែមជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋ
ប្រជាមានិតកម្ពុជា បន្ទាប់មកជារដ្ឋមន្ត្រី រហូតដល់ឆ្នាំ១៩៩៣ ។
ក្រោយពេលដែលសម្តេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣
ខែតុលា ឆ្នាំ១៩៩១ និងការបោះឆ្នោតសកល ឆ្នាំ១៩៩៣ រហូត
មកដល់ឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យ
ក្នុងការបោះឆ្នោត **សម្តេចតេជោ ហ៊ុន សែន** ក៏បានបន្តតួនាទីដឹកនាំ
ប្រទេសកម្ពុជាក្នុងឋានៈជានាយករដ្ឋមន្ត្រី ៦អាណត្តិ ជាប់គ្នា ។
សម្តេចតេជោនឹងបន្តឈរឈ្មោះជាបេក្ខជន នាយករដ្ឋមន្ត្រីតែម្នាក់
គត់របស់គណបក្សប្រជាជនកម្ពុជាសម្រាប់អាណត្តិក្រោយទៀត
ដែលនោះគឺជាបំណងប្រាថ្នា និងជាសំណូមពរ ជាសារវិន័យរបស់
ប្រជាជនកម្ពុជាទូទាំងប្រទេស ។

ក្នុងរយៈពេល ៤២ឆ្នាំ កន្លងទៅនេះ ជាពិសេសក្នុងពេលវេលា
៣៦ឆ្នាំ (១៤ មករា ១៩៨៥ - ១៤ មករា ២០២១) ស្ថិតក្នុងតំណែង
ជានាយករដ្ឋមន្ត្រី **សម្តេចតេជោ ហ៊ុន សែន** បានដឹកនាំប្រទេស
ជាតិ ដោយទទួលបានស្នាដៃធំៗជាប្រវត្តិសាស្ត្រ ។ ក្រោយប្រទេស
ជាតិត្រូវបានរំដោះភ្លាម ភារកិច្ចការពារ កសាង និងស្តារមាតុភូមិ
ឡើងវិញ ត្រូវបានអនុវត្តជាបន្ទាន់ និងធ្វើឲ្យមានការរីកចម្រើន



សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះត្រួតពិនិត្យ និងសាកសួរកម្មករទំព័រនៅព្រំដែនកម្ពុជា-ថៃ

ពីមួយឆ្នាំទៅមួយឆ្នាំ បង្កបានជាបុព្វបទសម្រាប់ការដាក់ចេញនូវគោលនយោបាយបង្រួបបង្រួមជាតិ រហូតឈានទៅដល់ការចរចារវាងភាគីនានា ដើម្បីបញ្ចប់ជម្លោះ ធ្វើឲ្យមានការឯកភាពជាតិឯកភាពទឹកដី រដ្ឋធម្មនុញ្ញថ្មីបានប្រសូតឡើង ការបង្កើតនូវរបបរាជានិយម ទីពឹង និងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែមានជំហានលូតលាស់ជាលំដាប់ ។ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនបាននាំមកនូវសន្តិភាពពេញលេញសម្រាប់ប្រទេសកម្ពុជានៅឡើយទេ អាស្រ័យដោយពួកខ្មោចខ្មោចក្រហមនៅតែបន្តធ្វើសង្គ្រាមបំផ្លិចបំផ្លាញបង្កឲ្យមានអសន្តិសុខក្នុងផ្ទៃប្រទេស ធ្វើឲ្យកម្ពុជានៅតែមានតំបន់ត្រួតត្រាពីរ រដ្ឋាភិបាលពីរ និងកម្លាំងប្រដាប់អាវុធពីរ ។ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន ដែលមានភាពឈ្លាសវៃ និងមានបទពិសោធន៍ជោគជាំនៅក្នុងការដឹកនាំប្រទេសបានដាក់ចេញនយោបាយ ឈ្នះ-ឈ្នះ ធ្វើឲ្យសង្គ្រាមត្រូវបានបញ្ចប់ទាំងស្រុង នៅថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ១៩៩៨ ។ នយោបាយ ឈ្នះ-ឈ្នះ បានធ្វើឲ្យអង្គការចាត់តាំងទាំងខាងនយោបាយ និងយោធារបស់ខ្មែរក្រហមត្រូវរលំរលាយបង្កើតបាននូវសន្តិភាពនិងស្ថិរភាពនយោបាយផ្តល់ឱកាសដ៏មានតម្លៃបំផុត ដែលពុំធ្លាប់មានដល់ប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍសង្គមជាតិ ។ ដោយឡែកវិស័យសេដ្ឋកិច្ច-សង្គមនៅឆ្នាំ ១៩៧៩ ប្រទេសកម្ពុជាសល់តែគំនរជេរជំងឺវិវាទប្រជាជនគ្របដណ្តប់ដោយភាពក្រីក្រ និងជួបគ្រោះឡើងវិញ បច្ចុប្បន្នក៏បានក្លាយទៅជាប្រទេសមួយ ស្ថិតក្នុងចំណោមប្រទេសឯកទត្តកម្មខាងការអភិវឌ្ឍលើពិភពលោក ដែលសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ និងលឿនបំផុត ដោយមានកំណើនជាមធ្យមក្នុងអត្រាជាង ៧% ក្នុងមួយឆ្នាំ ក្នុងរយៈពេល ២១ ឆ្នាំចុងក្រោយ និងបានឆ្លងកាត់ដោយជោគជ័យពីចំណាត់ថ្នាក់ នៃប្រទេសមានចំណូលទាប ក្លាយទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ២០១៥ និងឆ្ពោះទៅគោលដៅចក្ខុវិស័យ ដើម្បីក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងចំណូលខ្ពស់ នៅឆ្នាំ២០៥០ ។ ពេលនេះទោះបីជា ប្រទេសយើងកំពុងប្រឈមនឹងវិបត្តិសកលនៃជំងឺកូវីដ-១៩ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងម៉ឺងម៉ាត់របស់សម្តេចតេជោ យើងនៅតែគ្រប់គ្រងសភាពការណ៍បានយ៉ាងល្អ និងសង្ឃឹមថា កម្ពុជានៅតែទទួលបានលទ្ធផលជាវិជ្ជមានពីការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងឆ្នាំ២០២១ និងបណ្តាឆ្នាំខាងមុខ ។



សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះពិនិត្យការធ្វើស្រែ និងសំណេះសំណាលជាមួយកសិករ នៅស្រុកព្រែកប្បាស ខេត្តតាកែវ

ក្រោមការដឹកនាំរបស់សម្តេចតេជោ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តដោយជោគជ័យនូវនយោបាយការបរទេស ដោយប្រកាន់ខ្ជាប់គោលការណ៍គ្រឹះ គឺអព្យាក្រឹតភាពអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ សំដៅបម្រើលើកស្ទួយនិងការពារផលប្រយោជន៍គោលរបស់ជាតិនោះគឺការការពារបានយ៉ាងរឹងមាំនូវខ្សែនឯករាជ្យអធិបតេយ្យបូរណភាពទឹកដី អព្យាក្រឹតភាព ។ កម្ពុជាបានចូលរួមយ៉ាងសកម្មនៅក្នុងសហគមន៍អន្តរជាតិតាមរយៈវេទិកានានាធ្វើឲ្យតួនាទីរបស់កម្ពុជាកាន់តែត្រូវបានលើកកម្ពស់ ស្មើមុខ ស្មើមាត់ និងស្មើសិទ្ធិជាមួយបណ្តាប្រទេស ។ ប៉ុន្តែរាល់ជោគជ័យ និងសមិទ្ធផលទាំងឡាយដែលកម្ពុជា សម្រេចបានសុទ្ធតែឆ្លងកាត់នូវការលំបាកនិងឧបសគ្គរាប់ម៉ឺនជំពូក ។ ចាប់តាំងពីប្រទេសជាតិត្រូវបានសង្គ្រោះចេញពីរបបប៉ុលពត រហូតមកដល់ថ្ងៃនេះ ពួកប្រឆាំង ព្រមទាំងមជ្ឈដ្ឋានអតីតនៅខាងក្រៅ បានរិះរកគ្រប់វិធីផ្តល់រំលឹកឈប់ក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការធ្វើសកម្មភាពនិងប្រើប្រាស់ឧបាយកលសព្វបែបសព្វយ៉ាង ហើយចុងក្រោយគឺការបង្កើតអង្គការចាត់តាំងបដិវត្តន៍ពណ៌នៅកម្ពុជា ប៉ុនប៉ងបង្កើតឲ្យមានសង្គ្រាម និងការបង្ហូរឈាមជាថ្មីឡើងវិញ ។ ប៉ុន្តែក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនៃសន្តិភាពរបស់កម្ពុជា បានធ្វើឲ្យឈ្លិះកលទាំងឡាយរបស់ពួកទាំងនោះ ទទួលបរាជ័យជាបន្តបន្ទាប់ ។

សម្តេចតេជោ ហ៊ុន សែន មានអតីតភាពជាកូនកសិករជាក្មេងវត្ត ជាអតីតយុទ្ធជនក្នុងសមរភូមិ ប្រយុទ្ធដោយអាវុធ បានក្លាយមកជាយុទ្ធជនដែលមានវ័យក្មេងដ៏អង់អាចក្លាហាន ឈរយុទ្ធនៅលើសមរភូមិការទូត សមរភូមិនយោបាយ និងសេដ្ឋកិច្ច ជាអ្នកដឹកនាំសំបូរទៅដោយបទពិសោធន៍ មានចក្ខុវិស័យវែងឆ្ងាយ មានសមត្ថភាពជំនាញខ្ពស់ក្នុងការវាយតម្លៃ និងប៉ាន់ស្មានសភាពការណ៍ មានភាពឈ្លាសវៃក្នុងការដាក់ចេញផែនការការងារជាយុទ្ធសាស្ត្រ មិនដែលមានការភ្លាំងភ្លាត់ ។ **សម្តេចតេជោ ហ៊ុន សែន** ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺជាគ្គីសង្ឃឹម និងជាបង្អែកដ៏រឹងមាំរបស់ប្រជាជនកម្ពុជាគ្រប់កាលៈទេសៈ ។

គណបក្សប្រជាជនកម្ពុជា
គណៈកម្មាធិការកណ្តាល



ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ
អព្យាក្រឹត និង វិជ្ជនភាពសង្គម

សារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា
ក្នុងឱកាសព្រឹកឧបទ្វី ៤២ នៃទិវាជ័យជម្នះ ៧ មករា

សូមថ្វាយបង្គំព្រះថេរា នុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ
ជនរួមជាតិ ជាទីស្នេហា!

ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២១ នេះ ជាថ្ងៃគម្រប់ឧប ៤២ឆ្នាំ នៃទិវាជ័យជម្នះ ៧ មករា ឆ្នាំ ១៩៧៩ ជាប្រវត្តិសាស្ត្រ ដែលបានផ្តល់លំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្គ្រោះជាតិ និងប្រជាជនកម្ពុជាឲ្យរស់រានមានជីវិតឡើងវិញបានទាន់ពេលវេលា ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវិជ្ជនភាពសង្គម ។ ចាប់ផ្តើមពីថ្ងៃជ័យជម្នះ ៧ មករា ប្រជាជនយើងបានជ្រោងទង់មហាសាមគ្គីជាតិ ពុះពារជម្នះគ្រប់ឧបសគ្គ ដើម្បីការពារការរស់រានមានជីវិតរបស់ខ្លួន ស្តារ និងកសាង ប្រទេសឡើងវិញពីចំណុចសូន្យធ្វើឱ្យមានការផ្លាស់ប្តូរ រីកចម្រើនជាជំហានៗ រហូតមកដល់បច្ចុប្បន្ននេះ ។

ក្នុងស្មារតីចងចាំជានិច្ច មហាឧក្រិដ្ឋកម្មដែលបបប្រល័យពូជសាសន៍ ប៉ុល ពត បានបង្កឡើង និងចងចាំជានិច្ចគុណបុណ្យការដោះស្រាយប្រឆាំងកម្មាភិបាល យុទ្ធជន យុទ្ធនារីនរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានប្រយុទ្ធធើពលិកយ៉ាងអង់អាចដើម្បីវាយលំរបបប្រល័យពូជសាសន៍និងរាំងស្ងាត់មិនឱ្យរបបអប្រិយនេះអាចវិលត្រឡប់មកវិញបាននោះ ប្រជាជនយើងតែងបានប្រារព្ធពិធីវិញ្ញកឧបអនុស្សាវរីយ៍នៃទិវាជ័យជម្នះ ៧ មករា យ៉ាងអធិកអធមជាទៀងរាល់ឆ្នាំ ជាមួយនឹងការសាទរចំពោះសមិទ្ធផលលើគ្រប់វិស័យដែលយើងសម្រេចបានក្នុងឆ្នាំកន្លងទៅ។ សម្រាប់ឆ្នាំនេះ ដោយសារបញ្ហាជំងឺកូវីដ-១៩ ដែលជាវិបត្តិសុខភាពសកល បាននិងកំពុងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់សង្គម សេដ្ឋកិច្ចកម្ពុជានោះ បានតម្រូវឲ្យយើងត្រូវផ្អាកការជួបជុំធ្វើមិទ្ធិង ដើម្បីប្រមូលផ្តុំការប្រឹងប្រែងប្រយុទ្ធ ទប់ស្កាត់ និងបង្ការជំងឺដ៏កាចសាហាវនេះ។ ទោះបីយ៉ាងនេះក្តី ក៏អត្ថន័យ និងស្មារតីជ័យជម្នះ ៧ មករា ស្ថិតនៅរស់រវើកជានិច្ចក្នុងមនសិការរបស់ប្រជាជនកម្ពុជា ។ ប្រជាជនយើងបានប្រសិទ្ធនាមថ្ងៃជ័យជម្នះ ៧ មករា ជាថ្ងៃកំណើតទីពីរបស់ខ្លួន, ជ័យជម្នះ ៧ មករា ជាមូលដ្ឋានគ្រឹះនៃការកើតឡើងវិញ និងការរីកចម្រើននូវអ្វីៗគ្រប់យ៉ាង ដែលជាគុណតម្លៃសម្រាប់សង្គមជាតិ, បើគ្មានជ័យជម្នះ ៧ មករាទេ យើងពិតជាគ្មានជីវិត និងគ្មានអ្វីៗទាំងអស់ដូចក្នុងពេលបច្ចុប្បន្ននេះឡើយ ។

រយៈពេល ៤២ ឆ្នាំ មកនេះ ប្រជាជនកម្ពុជាបានឆ្លងកាត់ដំណាក់កាលធំៗ ប្រកបដោយវិវាទ ក្នុងការការពារ និងការស្តារ កសាង និងអភិវឌ្ឍប្រទេសជាតិ។ នៅលើវិបីដ៏សែនលំបាកនេះ **គណបក្សប្រជាជនកម្ពុជា** ដែលបានដឹកនាំការតស៊ូរំដោះជាតិពីរបបប្រល័យពូជសាសន៍ បានផ្សារភ្ជាប់ខ្លួនជាមួយប្រជាជននៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាពបន្តដឹកនាំប្រទេសឆ្លងកាត់ឧបសគ្គតូចធំច្រើនរាប់មិនអស់រហូតមកដល់ដំណាក់កាលអភិវឌ្ឍន៍ក្នុងសន្តិភាពប្រកបដោយមោទនភាព។ ពីទឹកដីមួយជាវាលពិឃាតនៃរបបប្រល័យពូជសាសន៍, ជាសមរភូមិនៃសង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ , ជាប្រទេសក្រីក្រឱនចម្រុះផ្នែកសេដ្ឋកិច្ច, ជាប្រជាជាតិត្រូវគេប្រមាថ

និងឯកាយ៉ាងអយុត្តិធម៌ ឥឡូវកម្ពុជាគឺជាប្រទេសដែលអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិវិធី , ជាទីកន្លែងដែលមានសុខសន្តិភាពពេញលេញ, ជាប្រទេសមានសេដ្ឋកិច្ចកំពុងលូតលាស់ យ៉ាងលឿនធ្វើឲ្យជីវភាពប្រជាជនកាន់តែមានភាពល្អប្រសើរឡើង ព្រមជាមួយនេះ កិត្យានុភាពជាតិរបស់កម្ពុជា ក៏បានលើកកម្ពស់ឡើងវិញលើឆាកអន្តរជាតិ ។ ទាំងអស់នេះ គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏ថ្លៃថ្លាបំផុត របស់ប្រជាជនកម្ពុជាគ្រប់រូប គ្រប់ជនជាតិ គ្រប់ជំនឿសាសនា គ្រប់និន្នាការនយោបាយ ដែលយើងទាំងអស់គ្នា ត្រូវរួមគ្នាការពារ ថែរក្សា ពូនជ្រំ មិនឲ្យបុគ្គលណា ក្រុមណា ឬប្រទេសណា មកបំផ្លាញទៅវិញបានឡើយ ។

ជនរួមជាតិជាទីស្នេហា! សន្តិភាពមានតម្លៃពុំអាចកាត់ថ្លៃបានឡើយ សន្តិភាព និងស្ថិរភាពនយោបាយ ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ ។ លើមូលដ្ឋានសន្តិភាពនេះហើយ ទើបកម្ពុជាអាចងើបឈរឡើងវិញដោយ ខ្លួនឯង ហើយបាននិងកំពុងបោះជំហានទៅមុខលើវិថីអភិវឌ្ឍន៍ ។ ជាអកុសល វិបត្តិជំងឺកូវីដ-១៩ បានបង្កការ គំរាមកំហែងយ៉ាងខ្លាំងដល់ការអភិវឌ្ឍដែលកម្ពុជាសម្រេចបានក្នុងរយៈពេល៣៩ ឆ្នាំរក្សាកន្លងមកជាមួយគ្នានេះ គ្រោះទឹកជំនន់ក៏បានផ្តល់ផលវិបាកដល់យើងបន្ថែមទៀត ។ ទោះបីជាដូច្នេះក្តី ក៏ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការរក្សាភាពជាម្ចាស់លើការងារជាអាទិភាពចម្បងទាំងពីរគឺ៖ ទី១៖ ការរក្សា សន្តិភាព ស្ថិរភាពនយោបាយ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការគ្រប់គ្រងស្ថានភាពសេដ្ឋកិច្ច និងទី ២ គឺ ការរក្សា ស្ថិរភាព ម៉ាក្រូសេដ្ឋកិច្ចឲ្យបានល្អប្រសើរ និងបន្តជំរុញអនុវត្តយ៉ាងម៉ឺងម៉ាត់រាល់ការកិច្ចដែលខ្ញុំព្រះករុណាខ្ញុំបាន ដាក់ចេញ ដើម្បីសន្តិភាព សុវត្ថិភាព សុខុមាលភាពប្រជាជន និងការអភិវឌ្ឍ ។

នៅក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់ជនរួមជាតិទាំងអស់ រួមសាមគ្គីគ្នាជាឆ្លងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃ**វង្សព្រះមហាក្សត្រជាតិសង្គ្រោះដ៏ខ្ពង់ខ្ពស់បំផុត** ដើម្បីសម្រេចសមិទ្ធផលថ្មីៗទៀតក្នុង ការកសាង និងការពារមាតុភូមិជាទីស្នេហានៃយើង ។ ជាមួយគ្នានេះ សូមជនរួមជាតិបន្តអនុវត្តខ្ជាប់ខ្ជួននូវរាល់ វិធានការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩ ព្រមទាំងជម្នះផលវិបាក ដែលជំងឺនេះបង្កឡើង និងផលវិបាកនៃគ្រោះទឹកជំនន់ឆ្នាំ ២០២០ កន្លងទៅ សំដៅធ្វើឱ្យមានប្រក្រតីភាពឡើង វិញឆាប់រហ័សនូវដំណើររីកចម្រើននៃសង្គម សេដ្ឋកិច្ចរបស់កម្ពុជា ។ ខ្ញុំព្រះករុណាខ្ញុំពិតជាមានសេចក្តីរីករាយ ឧបមាដែលបានឃើញការចូលរួមដ៏ផុសផុលបំផុតរបស់បងប្អូនជនរួមជាតិគ្រប់ស្រទាប់វណ្ណៈ គ្រប់មជ្ឈដ្ឋាន ទាំង ក្នុងប្រទេស ទាំងក្រៅប្រទេសនៅក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្លាយជាចលនាជាតិដ៏ទូលំទូលាយដើម្បី ការពារខ្សែសុខភាពរបស់ប្រជាជន ។

ស្មារតី ៧ មករា គឺ**សាមគ្គីភាព វិភាព និងជ័យជម្នះ** ។ ស្មារតី ៧ មករា ធ្វើឱ្យយើងត្រូវប្តេជ្ញាថែរក្សារាល់ សមិទ្ធផលនៃសង្គមជាតិ និងការពារមិនឱ្យកើតមានជាថ្មីនូវអំពើប្រល័យពូជសាសន៍ សង្គ្រាម និងការបែកបាក់ផ្ទៃក្នុង ជាតិដូចពេលមុនទៀត ។ ស្មារតី ៧មករា ជាស្មារតីមហាសាមគ្គីប្រជាជាតិខ្មែរ ដើម្បីយកឈ្នះលើរាល់ឧបសគ្គ និងការ លំបាកនានារបស់ជាតិ ។ ស្មារតី ៧ មករា មានគុណតម្លៃជាអមតៈសម្រាប់ជាតិ និងប្រជាជនកម្ពុជា ក្នុងការបន្ត ដំណើរទៅមុខទៀតលើមាត់ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ។

នៅទីបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំ សូមប្រសិទ្ធពរជូនជនរួមជាតិនៅគ្រប់ទិសទី សូមបានប្រកបតែនឹងពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ថ្ងៃព្រហស្បតិ៍ ៩រោច ខែបុស្ស ឆ្នាំជូតទាស័ក ព.ស ២៥៦៤
រាជធានីភ្នំពេញ, ថ្ងៃទី ៧ ខែមករា ឆ្នាំ ២០២១
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

សម្តេចតេជោ ហ៊ុន សែន ៖ បើមិនស្គាល់ ហ៊ុន សែន ច្រៀងដូចខ្មែរ មិនស្គាល់ស្តេចតេជោ

*** បន្តរួមគ្នាការពារនិងប្រយុទ្ធជាមួយជំងឺកូវីដ១៩ដោយអនុវត្តតាមគោលការណ៍ «៣កុំ» និង «៣ការពារ»**



សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យដឹងថា រដ្ឋាភិបាលចិន បានផ្តល់វ៉ាក់សាំងជំងឺកូវីដ១៩ ចំនួន ១លានដូសដល់រាជរដ្ឋាភិបាល កម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋ ប្រមាណ ៥០ម៉ឺននាក់

* នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ តាមរយៈសារសំឡេង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសឱ្យដឹងថា រដ្ឋាភិបាលចិន បានផ្តល់វ៉ាក់សាំងជំងឺកូវីដ១៩ ចំនួន ១លានដូសដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋ ប្រមាណ ៥០ម៉ឺននាក់។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើមឡើយ សម្តេចបានប្រកាសពីការទទួលវ៉ាក់សាំង ដែលទទួលស្គាល់ដោយអង្គការ សុខភាពពិភពលោក (WHO) ។ តែក្នុងបរិបទកម្ពុជា កំពុងទទួលរងការ រីករាលដាលដូចពេលបច្ចុប្បន្ន គឺមិនអាចរង់ចាំបានទៀតនោះទេ អាស្រ័យ ហេតុនេះទើបកម្ពុជាសម្រេចប្រើវ៉ាក់សាំងជំងឺកូវីដ១៩ ។ សម្តេចតេជោ បានបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩នេះ ត្រូវបានថ្នាក់ដឹកនាំ រដ្ឋាភិបាលចិន ប្រធានាធិបតី និងប្រជាជនឥណ្ឌូនេស៊ី និងមនុស្សរាប់លាន នាក់លើពិភពលោកបានប្រើប្រាស់វ៉ាក់សាំងនេះរួចហើយ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «យើងមិនអាចរង់ចាំបន្ត ទៅទៀតបាននោះទេ តម្រូវការការពារជាតិ ការពារប្រជាជន កុំឱ្យឆ្លងនូវ រោគរាតត្បាតជំងឺកូវីដ១៩នេះ គឺយើងត្រូវប្រើប្រាស់វ៉ាក់សាំង ដែល បានប្រើប្រាស់រួចមកហើយសម្រាប់មេដឹកនាំចិន ដែលមានមនុស្សដល់ រាប់លាននាក់បានប្រើប្រាស់ និងមានប្រទេសមួយចំនួនផ្សេងទៀត រាប់ទាំងប្រទេសឥណ្ឌូនេស៊ី ដែលប្រធានាធិបតីឥណ្ឌូនេស៊ី ទទួលវ៉ាក់សាំង លើកដំបូង គឺជាវ៉ាក់សាំងរបស់សាធារណរដ្ឋប្រជាមានិតចិន»។ សម្តេចតេជោ បានបញ្ជាក់ថា «ខ្ញុំជឿជាក់ថា វ៉ាក់សាំងនេះ នឹងអាចសម្រួលឱ្យយើង ដោះស្រាយបានបញ្ហាមួយផ្នែក បើទោះបីយើងមិនទាន់ដឹងប្រសិទ្ធភាព ពិតប្រាកដ។ មិនមែនគ្រាន់តែវ៉ាក់សាំងរបស់ចិននោះទេ ប៉ុន្តែវ៉ាក់សាំង នៅគ្រប់ប្រទេសទាំងអស់ មិនទាន់ដឹងថា តើមានសុពលភាព រយៈពេល ប៉ុន្មានខែ ឬប៉ុន្មានឆ្នាំ ឬមួយជីវិតនោះឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ ខ្ញុំព្រះករុណាខ្ញុំបានដឹងថាមេដឹកនាំចិនបានចាក់តាំងពីខែតុលាឈ្នោះ»។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ៖ «ហេតុមកដល់ពេល

នេះរដ្ឋមន្ត្រីការបរទេស វ៉ាង យី របស់សាធារណរដ្ឋប្រជាមានិតចិន មានសុខភាពល្អណាស់ ហើយដើរស្ទើរគ្រប់ទីកន្លែង។ ឥឡូវកំពុងទស្សន- កិច្ចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍របស់យើងនេះផងដែរ បន្ទាប់ពីទស្សនកិច្ច នៅតំបន់អាហ្វ្រិក ។ ដូច្នេះបទពិសោធន៍នៃរដ្ឋមន្ត្រីការបរទេស វ៉ាង យី ដែលជាមេដឹកនាំដ៏សំខាន់មួយរបស់ចិន បានផ្តល់ឱ្យយើងមានជំនឿ ជឿជាក់ថា វាពុំមានហានិភ័យណាមួយទៅដល់អាយុជីវិតរបស់មនុស្ស នោះទេ សម្រាប់វ៉ាក់សាំងរបស់ចិន»។ សម្តេចតេជោ ហ៊ុន សែន បន្តថា «វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់រដ្ឋាភិបាលចិន ដែលកម្ពុជាយកមក ប្រើប្រាស់នេះ គឺជាវ៉ាក់សាំងស៊ីណូហ្វាម។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីមូលហេតុ ដែលប្រើវ៉ាក់សាំងស៊ីណូហ្វាមនេះ ដោយសារវា អាចរក្សានៅក្នុងសីតុណ្ហភាព ២ ទៅ៨អង្សាលើសូន្យងាយស្រួលក្នុង ការរក្សាទុក បើធៀបជាមួយវ៉ាក់សាំងប្រទេសខ្លះ តម្រូវឱ្យរក្សានៅក្នុង សីតុណ្ហភាព ៧០អង្សាក្រោមសូន្យ។ បន្ថែមពីលើនោះ ការប្រើប្រាស់ វ៉ាក់សាំងរបស់ចិន ងាយស្រួលក្នុងការដឹកជញ្ជូនផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រធានាធិបតីចិន លោក ស៊ីជិន កឹង, លោកនាយករដ្ឋមន្ត្រីចិន លី ឌីយ៉ាង និងរដ្ឋមន្ត្រីការពារជាតិចិន ដែល បានផ្តល់ការឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ។

* ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារទីស្តីការថ្មីនៃក្រសួងសាធារណការនិង ដឹកជញ្ជូននិងវិទ្យាស្ថាន «តេជោសែន សាធារណការ និងដឹកជញ្ជូន» ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៥៩៨ សង្កាត់ប្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ (ផ្លូវជាសុដាវា) ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់អ្នកចូលរួមផ្ទាល់ ក៏ ដូចជាសារទៅកាន់ប្រជាពលរដ្ឋក្នុងនិងក្រៅប្រទេសថា ការជួបជុំនៅថ្ងៃ នេះគឺជាសមយុទ្ធមួយតាមរបៀបការរស់នៅ,របៀបធ្វើការងារតាមបែប គន្លងថ្មី ។ សម្តេចតេជោបញ្ជាក់ថា “ថ្ងៃនេះខ្ញុំបានទទួលនូវសំណូមពរ មន្ត្រីរបស់ខ្ញុំទៅលើការរៀបចំពិធីនេះតាមជម្រើសពីរ ។ ទីមួយរៀបចំ នៅទីវាល និងទីពីរ រៀបចំនៅក្នុងអគារ។ ខ្ញុំចង់សាកល្បងនូវជម្រើសទី មួយនៃការរៀបចំរបស់យើងចាប់ផ្តើមរៀបចំនៅទីវាល ។ នេះជាសមយុទ្ធ មួយបង្ហាញទៅទីកន្លែងដទៃទៀតស្តីពីការធ្វើការជាប្រក្រតី តាមបែប គន្លងថ្មីក្នុងសម័យកូវីដរបស់យើង”។ សម្តេចតេជោ ហ៊ុន សែន បាន បន្តថានៅទីធ្លានេះអាចដាក់បានមនុស្សប្រាំពាន់នាក់ឬមួយម៉ឺននាក់ផង ។ ក៏ប៉ុន្តែឥឡូវនេះដោយសារយើងប្រើនូវវិធានការការពារយើងដាក់គម្លាត មួយម៉ែត្រកន្លះ ។ នៅទីនេះគឺជាស្ថានភាពនៃគន្លងថ្មីដែលយើងត្រូវប្រើ- ប្រាស់។ នៅថ្ងៃ៤ ខែមេសា ខាងមុខ នឹងមានការសម្ពោធក្រសួងរៀបចំ ដែនដីនគរូបនីយកម្មនិងសំណង់ គឺថ្ងៃខួបកំណើតរបស់សម្តេច តែពេល នោះយើងរៀបចំនៅក្នុងអគារតែម្តងដើម្បីជាបទពិសោធន៍សម្រាប់ការឈាន ទៅមុខជាមួយនឹងដំណើរការប្រក្រតីឬ ជីវភាពជាប្រក្រតីតាម គន្លងថ្មី ។ សម្តេចតេជោបានសង្កត់ធ្ងន់ក្នុងសង្គ្រាមត្រង់វាក្យខណ្ឌនេះថា “នេះជា



**សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារ
ទីស្តីការថ្មីនៃក្រសួងសាធារណការនិង ដឹកជញ្ជូននិងវិទ្យាស្ថាន
«តេជោសែន សាធារណការ និងដឹកជញ្ជូន»**

ចំណុច ដែលខ្ញុំគ្រាន់តែចង់បញ្ជាក់អំពីរបៀបសមរម្យទទួលយកវិធីថ្មីរបស់យើងដែលចំណុចនេះធ្លាប់ធ្វើនៅសៀមរាបនៅក្នុងទ្រាយតូចៗ ប៉ុន្តែពេលនេះយើងធ្វើទ្រង់ទ្រាយធំបន្តិច” ។ កូវីដ១៩ ពិតជាបានបង្កើតនូវអំរែកថ្មីយ៉ាងធ្ងន់ដល់រាជរដ្ឋាភិបាល ពិសេសកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។ ឆ្លើយតបនឹងបញ្ហានេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថាកម្ពុជាត្រូវជំរុញកំណើនសេដ្ឋកិច្ចឡើងវិញជាមួយនឹងការជួយដល់ប្រជាពលរដ្ឋជាងបីលាននាក់, កម្មករបាត់បង់ការងារធ្វើក៏ត្រូវជួយគោលនយោបាយជំនួយសង្គមទាំងឡាយត្រូវនៅបន្តជម្រក។ ដូច្នេះដំណើរការរបស់យើងគឺត្រូវធ្វើឲ្យសេដ្ឋកិច្ចដើមឡើងជាមួយនឹងការទប់ស្កាត់កុំឲ្យមានការរីករាលដាលនៃកូវីដ១៩ នៅក្នុងសហគមន៍ជាថ្មីម្តងទៀត ។ **សម្តេចតេជោ ហ៊ុន សែន** បន្តថា ក្នុងដំណាក់កាលកូវីដ១៩ កម្ពុជាមិនអាចរំលោភអតីតកាលនោះទេ ហើយប្រសិនបើរំលោភអតីតកាលនោះក៏មិនដឹងថាពេលណាដែរ។ ដូច្នេះគន្លងសុវត្ថិភាពនៅតែជាការចាំបាច់ ។ សម្តេចតេជោបានបន្តអំពាវនាវឲ្យរួមគ្នាការពារនិងប្រយុទ្ធជាមួយជំងឺកូវីដ១៩ដោយអនុវត្តតាមគោលការណ៍ «៣កុំ» និង «៣ការពារ» ដោយត្រូវពាក់ម៉ាស់ លាងដៃឲ្យស្អាត និងរក្សាគម្លាតឲ្យបានយ៉ាងតិចមួយម៉ែត្រកន្លះ និងកុំទៅ កន្លែងដែលមានមនុស្សកុះករ កុំទៅកន្លែងបិទជិត និងកុំអាហារិតគ្នា។ ជុំវិញបរិបទកូវីដ១៩ ដដែលនេះ ដែរទាក់ទងទៅនឹងវ៉ាក់សាំងប្រឆាំង កូវីដ១៩ **សម្តេចតេជោ ហ៊ុន សែន** បានបញ្ជាក់ច្បាស់ៗថាសម្តេចចង់បានឲ្យប្រជាពលរដ្ឋកម្ពុជាប្រមាណ ៥០ម៉ឺននាក់ដំបូង ទទួលបានវ៉ាក់សាំងនៅមុនពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខ។ វ៉ាក់សាំងស៊ីណូហ្វាម ដំបូងដែលជាជំនួយរបស់រដ្ឋាភិបាលចិននឹងមកដល់កម្ពុជានៅពាក់កណ្តាល ខែកុម្ភៈ ចំនួនប្រមាណ ៦០ ម៉ឺនដូសដែលអាច ចាក់បានមនុស្សចំនួន ៣០ម៉ឺននាក់ ។ **សម្តេចតេជោ ហ៊ុន សែន** បញ្ជាក់ទៀតថាមូលដ្ឋានទី១ នៃវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ របស់ចិននេះគឺសម្តេចជាអ្នកចាក់មុនគេបង្អស់ ហើយសម្តេចសង្ឃឹមថាថ្នាក់ដឹកនាំជាន់ខ្ពស់ដទៃទៀតនឹងចាក់វ៉ាក់សាំងនេះជាបន្តបន្ទាប់ផងដែរ។ សម្តេចតេជោបន្តថា “ពេលដែលវ៉ាក់សាំង ដឹកមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សម្តេចជាអ្នកទៅទទួលដោយផ្ទាល់ព្រោះនេះវាជា ទំនិញយុទ្ធសាស្ត្រនិងជាសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជា។ បន្ទាប់មកមូលដ្ឋានទី១ គឺចាក់លើខ្លួនរបស់ខ្ញុំតែម្តង ហើយពេលនោះសង្ឃឹមថា **សម្តេចពិជ័យសេនា ឡៅ ឆាញ់**, ឯកឧត្តម **ជា សុផារ៉ា**, ឯកឧត្តមលោកជំទាវទាំងអស់ទៅ

ចាក់ជាមួយខ្ញុំនៅមន្ទីរពេទ្យកាលម៉ែត្រ។ ចាក់ហើយខ្ញុំធ្វើសន្និសីទកាសែតនៅទីនោះតែម្តង” ។ សម្តេចតេជោបន្តថា “តម្លៃខ្លួនរបស់ខ្ញុំគឺខ្ញុំត្រូវតែធ្វើឲ្យប្រជាជនកម្ពុជាច្បាស់ៗ ទឹកនឹងបានរៀបចំហើយអ្នកដែលចាក់ឲ្យខ្ញុំគឺជា គ្រូពេទ្យថែរក្សាសុខភាពឲ្យខ្ញុំហើយបច្ចុប្បន្នជាដួលខាងការក្រសួងសុខាភិបាល ហើយបន្តទៅឲ្យអ្នកដទៃទៀតអ្នកណាចាក់ក៏បាន។ ប៉ុន្តែចាក់រួចហើយខ្ញុំ នឹងធ្វើសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យកាលម៉ែត្រនោះតែម្តង ដើម្បីបញ្ជូនសារចេញថាកម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ ។ បើយោងទៅលើអ្វីដែលខ្ញុំចង់បានគឺមុនចូលឆ្នាំខ្មែរកម្ពុជាត្រូវទទួលបាននូវការចាក់វ៉ាក់សាំងចំនួន ៥០ ម៉ឺននាក់” ។ ជុំវិញរឿងវ៉ាក់សាំងដដែលនេះ **សម្តេចតេជោ ហ៊ុន សែន** បានរំលឹកឲ្យដឹងថាដំបូងសម្តេចបានអនុញ្ញាតឲ្យសម្តេចពិជ័យសេនា **ឡៅ ឆាញ់** ធ្វើលិខិតទៅលោក-រដ្ឋមន្ត្រីការពារជាតិចិន។ ខាងមិត្តចិនក៏បានឆ្លើយតបមកថាផ្តល់វ៉ាក់សាំងមួយលានដូស។ សម្តេចតេជោបញ្ជាក់ថា ក្នុងកំឡុងពេលទិញវ៉ាក់សាំងពីចិន, ទិញវ៉ាក់សាំងពីកូវីដ, ទិញវ៉ាក់សាំងពីអង់គ្លេស, ទិញវ៉ាក់សាំងពីអាមេរិករួចហើយក្នុងកំឡុងពេលឲ្យយើងក្នុងរង្វង់ចំនួន២០ភាគរយនៃចំនួនប្រជាជន។ ប៉ុន្តែភាពបន្ទាន់ដំបូងផ្តល់តែ ៣ភាគរយប៉ុណ្ណោះបើក្នុងកំឡុងពេល២០ភាគរយគឺស្មើនឹង ៣,២លានដូសសម្រាប់ប្រជាជន១៦ លាននាក់ ។ **សម្តេចតេជោ ហ៊ុន សែន** បានបន្តដោយពន្យល់ថាច្រកទ្វារដែលកម្ពុជារកសម្រាប់វ៉ាក់សាំងគឺមានបីច្រក។ **ច្រកទីមួយ**, គឺច្រកតាមរយៈក្លែងដែលជាបស់អង្គការសុខភាពពិភពលោក ដែលមានសមាជិកជាង ៩០ ប្រទេសក្នុងនោះមានទាំងចិន ឥណ្ឌូជាដើម ។ **ច្រកទីពីរ**, គឺចរចាទៅកាន់ជាមួយនឹងដៃគូរបស់យើងទាំងដៃគូប្រទេសនិងប្រទេសដូចជាជាមួយចិន, ឥណ្ឌា, កូវីដខាងត្បូងដែលខ្ញុំកំពុងតែពិចារណាថាគួរសរសេរសំបុត្រទៅប្រធានាធិបតីកូវីដខាងត្បូងដើម្បីស្នើសុំឲ្យគាត់ពិចារណាផ្តល់ជំនួយខ្លះបបានឬទេ ។ **ច្រកទីបី**, គឺនឹងចរចាផ្ទាល់ជាមួយក្រុមហ៊ុនដូចជាក្រុមហ៊ុនវ៉ាក់សាំងរបស់អង់គ្លេស។ យើងត្រូវចរចាផ្ទាល់ជាមួយក្រុមហ៊ុនតែម្តង។ តាមដឹងដូចជាឯកអគ្គរដ្ឋទូតអង់គ្លេសបានមកជួបលោកជំទាវយក់សម្បត្តិ។ បើដូច្នេះមានន័យថាក្រុមហ៊ុនក៏ចង់លក់វ៉ាក់សាំង។ គាត់ចង់លក់ក្នុងពេលដែលយើងមានតម្រូវការចង់បាន ។

ជាមួយគ្នានេះ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** ក៏បានប្រកាសជួយចេញថ្លៃយន្តហោះ ជូនអ្នកវិភាគនយោបាយនៅក្រៅប្រទេសមួយចំនួនដែលមិនធ្លាប់បានមកកាន់មាតុប្រទេសរបស់ខ្លួនហើយវិភាគទៅតាមតែសារព័ត៌មាន ឬវិភាគទៅតាមអ្វីដែលអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស និយាយ ឲ្យបានមកមើលពីការអភិវឌ្ឍរបស់កម្ពុជានាពេលបច្ចុប្បន្ននិងស្គាល់ហ៊ុនសែនឲ្យបានច្បាស់ ដោយសម្តេចលើកឡើងថា៖ «បើមិនស្គាល់ ហ៊ុន សែន ប្រៀបដូចខ្មែរមិនស្គាល់ស្ករត្នោត» ។ **សម្តេចតេជោ ហ៊ុន សែន** បញ្ជាក់ថា៖ «ខ្ញុំជាស្ថាបនិកនៃកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជាមិនមែនគ្រាន់តែជាមេបញ្ជាការនោះទេ ។ នេះជាចំណុចដែល ខ្ញុំមិនស្ថិតក្នុងស្ថានភាពទាល់ច្រកនោះទេប៉ុន្តែខ្ញុំគឺជាអ្នកស្វែងរកផ្លូវសង្គ្រោះជាតិ» ។ **សម្តេចតេជោ ហ៊ុន សែន** បានលើកឡើងថា រាល់សកម្មភាពដោះប្រទេសសម្តេចមានវត្តមានទាំងអស់ដែលបានចារជាប្រវត្តិសាស្ត្រតែម្តង ។ ចំពោះឈ្មោះណេសិប្រតិភូសម្តេចជាអ្នកស្នើឡើងដោយសារជាកងទ័ពដែល សម្តេចជាអ្នកបង្កើតឈ្មោះថា «កងកម្លាំងប្រដាប់អាវុធសង្គ្រោះជាតិកម្ពុជា» ។ **សម្តេចតេជោ** បានបញ្ជាក់ច្បាស់ថា ៖ ខ្ញុំជាស្ថាបនិកនៃការចោលសីហនុ-ហ៊ុនសែន ហើយក៏ជាស្ថាបនិកនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសផងដែរ ។

សម្តេចអគ្គមហាសេនាបតីត្រី ៖ អាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការបម្រើសេវាសាធារណជនប្រជាពលរដ្ឋ



សម្តេចអគ្គមហាសេនាបតីត្រី ហេង សំរិត អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការកសាងអាងចម្រោះទឹកស្អាត

នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីត្រី ហេង សំរិត ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យការកសាងអាងចម្រោះទឹកស្អាត នៅក្នុងឃុំជាច ស្រុកកំបាយមារខេត្តព្រៃវែង បន្ទាប់មកបានចុះពិនិត្យការកសាងសមិទ្ធផលនានា នៅតាមមូលដ្ឋាន និងពិនិត្យមើលសកម្មភាពសិក្សានៅវិទ្យាល័យសម្តេចហេងសំរិតអង្គរជ័យក្នុងខេត្តត្បូងឃ្មុំ។ តបតាមសំណូមពររបស់ប្រជាពលរដ្ឋលោកត្រូវបានគ្រូ និងភាពចាំបាច់របស់វិទ្យាល័យ ដែលមានកំណើនសិស្សចូលសិក្សាកើនឡើងជារៀងរាល់ឆ្នាំ សម្តេចចក្រី និងសម្តេចធម្មវិសុទ្ធិវង្ស សៅ ធី ហេង សំរិត បានផ្តល់ជូនជាចំណងជើងថ្មី ដល់វិទ្យាល័យសម្តេចហេងសំរិត អង្គរជ័យ នូវអគារសិក្សាថ្មីចំនួន ១ ខ្នង កម្ពស់ពីរជាន់ ស្មើនឹង ១២បន្ទប់ បន្ថែមទៀត។



ក្នុងឱកាសនោះ សម្តេចចក្រី ហេង សំរិត បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមចំណែកសុខភាព ដោយទទួលទានទឹក ចំណីអាហារស្អាត ពិសេសត្រូវយកចិត្តទុកដាក់ធ្វើអនាម័យនៅក្នុងរស់នៅក្នុងពេលដែលសកលលោក កំពុងរងការរាតត្បាតដោយជំងឺកូវីដ-១៩ ហើយត្រូវគោរពតាម វិធានការណែនាំរបស់ក្រសួងសុខាភិបាលជាប្រចាំ កុំធ្វេសប្រហែសឲ្យសោះ។ សម្តេចចក្រីបានជំរុញប្រជាពលរដ្ឋដែលមានកូនចៅគ្រប់អាយុចូលរៀន ត្រូវទៅចុះឈ្មោះចូលរៀនឲ្យបានគ្រប់គ្នា ពីព្រោះចំណេះវិជ្ជាមានតម្លៃបំផុតនៅក្នុងការរស់នៅ។



សម្តេចចក្រី ហេង សំរិត បានមានប្រសាសន៍ថា ក្រោមម្លប់នៃសុខសន្តិភាព សាលារៀន មន្ទីរពេទ្យ ទឹកស្អាត បានខិតខំកាន់តែជិតប្រជាជន បង្កការងាយស្រួលដល់ការរស់នៅរបស់ប្រជាជននៅគ្រប់តំបន់ មិនថាទីជនបទ ឬទីប្រជុំជននោះឡើយ។ សម្តេចចក្រី បានជំរុញដល់ប្រជាពលរដ្ឋឲ្យបង្កើនការដាំដុះនិងចិញ្ចឹមសត្វនានាសម្រាប់ផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃ និងជាការលើកកម្ពស់ប្រាក់ចំណូលគ្រួសារ

ផង។ សម្តេចចក្រីក៏បានលើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ឲ្យបានខ្ពស់ ក្នុងការបម្រើសេវាសាធារណជនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាតាមតម្រូវការរបស់ម្ចាស់ឆ្នោត។

សម្តេចក្រឡាហោម ៖ គោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាពបង្កការអនុគ្រោះដល់ការអភិវឌ្ឍនៅមូលដ្ឋាន



សម្តេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីពិភាក្សាកែសម្រួលលក្ខណៈសម្បត្តិគោលនយោបាយភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព

នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាកែសម្រួលលក្ខណៈសម្បត្តិគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព នៅទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀត។

សម្តេចក្រឡាហោម ស ខេង គូសបញ្ជាក់ថា ពាក់ព័ន្ធនឹងការលើកកម្រិតចេញជាគោលនយោបាយនេះ គឺដោយសារមានសំណូមពរ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដូច្នេះការងារនេះត្រូវធ្វើឡើងជាសមូហភាព ដោយមានស្ថាប័នទាំងអស់ចូលរួម ដើម្បីបញ្ចប់ឆ្ពោះទៅមូលដ្ឋាន។ ពេលនេះយើងសរសេរគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ហើយការចែកសង្កាត់នេះ គឺដោយសារបណ្តាក្រុងតាមខេត្តក៏មានសង្កាត់ម្យ៉ាងនៅរាជធានីភ្នំពេញក៏មានសង្កាត់ដូចគ្នាដែរ។ គោលនយោបាយនេះ បានសរសេរច្បាស់ៗ គ្មានពាក្យបង្ការ លុបបំបាត់ ឬកាត់បន្ថយអ្វីទេ។ ការដាក់ច្បាស់ៗនូវអ្វីដែលចង់បានក្នុងគោលនយោបាយនេះ គឺដើម្បីបញ្ចប់ភាពស្រពិចស្រពិល ដូច្នេះគោលនយោបាយកែសម្រួលនេះ បានកំណត់ឱ្យច្បាស់តែម្តង ដូចជាពាក្យគ្មានបទល្មើសគ្រប់ប្រភេទ ជាពិសេសសកម្មភាពលួចឆក់ប្លន់ ឬគ្មានបទល្មើសគ្រឿងញៀនជាដើម ដោយមានផ្នែកបន្ទាប់ពន្យល់យ៉ាងលម្អិត។

យោងតាមសេចក្តីព្រាង គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនេះ បានកំណត់លក្ខណសម្បត្តិយ៉ាង ដែលរួមមាន៖ ១- គ្មានបទល្មើសគ្រប់ប្រភេទពិសេសសកម្មភាពលួចឆក់ប្លន់ ២- គ្មានបទល្មើសគ្រឿងញៀន ៣- គ្មានអំពើអនាថា គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារគ្មានក្មេងទំនើង ៤- មានអនាម័យមានសោភ័ណភាពល្អ និងបរិស្ថានល្អ ៥- ឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយករណីប្រធានសក្តិ និងរាល់ជំងឺឆ្លងរាតត្បាតកាចសាហាវ ប្រកបដោយប្រសិទ្ធភាព ៦- ផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈប្រកបដោយគុណភាពតម្លាភាពនិងទទួលបានជំនឿទុកចិត្ត ៧- ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាពនិងប្រសិទ្ធភាពនិង ៨- គ្មានគ្រោះថ្នាក់ចរាចរណ៍។

សេចក្តីព្រាងគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព មានគោលបំណងបន្តកសាង និងពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ សង្គម លើកកម្ពស់អនាម័យ បរិស្ថាន សុខុមាលភាពប្រជាជន និងកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីគ្រោះមហន្តរាយ និងជម្ងឺឆ្លងរាតត្បាតគ្រប់កាលៈទេសៈព្រមទាំងលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន។ គ្រប់ចំណុចនៃគោលនយោបាយនេះ គឺដើម្បីបង្ការអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋាន និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ ព្រមទាំងកសាងបានជាកម្លាំងសរុបវិធានការសរុប និងមធ្យោបាយសរុប ដោយបំផុសឱ្យមានកិច្ចសហការចូលរួមជាមួយសមត្ថកិច្ចផ្នែកសាធារណៈ ផ្នែកឯកជន ផ្នែកពាក់ព័ន្ធ និងប្រជាជនទូទាំងប្រទេស។

ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែងថា បញ្ហាគ្រឿងញៀនបានរីករាលដាលដល់ជនបទកាន់តែច្រើន ដូច្នេះអាជ្ញាធរមូលដ្ឋាននិងអ្នកពាក់ព័ន្ធមួយចំនួនត្រូវបន្តបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រឿងញៀនគ្រប់ប្រភេទឲ្យទាន់ពេលវេលា។ សម្តេចក្រឡាហោមក៏បានអំពាវនាវទៅដល់អាជ្ញាធរមូលដ្ឋានទូទាំងប្រទេសត្រូវបន្តពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀតដើម្បីបន្តទប់ស្កាត់បញ្ហាគ្រឿងញៀននៅតាមមូលដ្ឋាន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីឲ្យភូមិ-ឃុំ គ្មានគ្រឿងញៀន។ តាមសេចក្តីព្រាងគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព អាជ្ញាធរត្រូវចាត់វិធានការក្នុងការបង្ការ ទប់ស្កាត់ឲ្យបានជាអតិបរមានូវការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ព្រមទាំងខិតខំលុបបំបាត់ការដាំដុះ ការរក្សាទុក ការលួចកែច្នៃសារធាតុញៀនគ្រប់ប្រភេទតាមគ្រប់រូបភាពនៅតាម ភូមិ-ឃុំ-សង្កាត់។ អាជ្ញាធរ ត្រូវជំរុញបំផុសចលនាអប់រំមហាជនដើម្បីចូលរួមបង្ការ ទប់ស្កាត់បទល្មើសគ្រឿងញៀនគ្រប់ប្រភេទជាពិសេសអនុវត្តឲ្យបានទូលំទូលាយនូវខ្លឹមសារទិសស្លោក “បីកុំ-មួយរាយការណ៍”។ បីកុំ មានន័យថា កុំពាក់ព័ន្ធ, កុំអន្តរាគមន៍, កុំលើកលែង។ ចំណែកមួយរាយការណ៍ មានន័យថា ផ្តល់ព័ត៌មានដល់សមត្ថកិច្ចអំពីមុខសញ្ញាជួញដូរចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃ ផលិត និងទីតាំងស្តុកទុកគ្រឿងញៀន។ បន្ថែមពីនេះទៀត ប្រជាពលរដ្ឋត្រូវសហការជាមួយអង្គភាពជំនាញពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ អនុវត្តតាមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀនយុទ្ធសាស្ត្រទាំង០៥ នៃផែនការជាតិស្តីពីការត្រួតពិនិត្យគ្រឿងញៀនបទបញ្ជាសាធារណៈ និងផែនការយុទ្ធនាការក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល តាមគ្រប់ដំណាក់កាល។

សម្តេចវិបុលសេនាភក្តី ៖ រាល់ការងារដែលអនុវត្តទៅបានជោគជ័យ គឺអាស្រ័យដោយមានសាមគ្គីភាពផ្ទៃក្នុង



សម្តេចភក្តី សាស ឈុំ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរ កងកម្លាំង និងប្រជាពលរដ្ឋ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ

នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ សម្តេចវិបុលសេនាភក្តី សាស ឈុំ អនុប្រធានគណបក្សប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរ កងកម្លាំង និងប្រជាពលរដ្ឋ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ។ បន្ទាប់ពីបានស្តាប់ លោកចៅសង្កាត់ រាយកាណ៍ឌីវ អំពី ស្ថានភាពជីវភាពរស់នៅប្រចាំថ្ងៃ ការប្រកបមុខរបរ ការបម្រើសេវាសាធារណៈ ការងារបំពេញភារកិច្ច របស់មន្ត្រី កងកម្លាំង និងប្រជាពលរដ្ឋអំពីសភាពការណ៍សតិអារម្មណ៍នយោបាយ សភាពការណ៍សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានសង្កាត់ រួចមកសម្តេចវិបុលសេនាភក្តី បានសម្តែងការកោតសរសើរលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ និងសមិទ្ធផលដែលសង្កាត់សម្រេចបានកន្លងមក ដែលបានក្លាយជាមូលដ្ឋានសំខាន់សម្រាប់យើងបន្តសម្រេចភារកិច្ចការងារក្នុងឆ្នាំថ្មី២០២១ ទៀត ។

សម្តេចភក្តី សាស ឈុំ បានគូសបញ្ជាក់អំពីវឌ្ឍនភាពការងារក្នុងវិស័យមួយចំនួនរបស់រាជរដ្ឋាភិបាល និងសមិទ្ធផលថ្មីៗរបស់សង្គមជាតិ ជាពិសេសអំពីសក្តានុពលនៃវិស័យសំខាន់ៗមួយចំនួនដែលបានរួមចំណែកយ៉ាងសកម្មក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ នាពេលបច្ចុប្បន្ននេះ ក្នុងបរិបទដែលប្រទេស ជាតិយើងកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារវិបត្តិជំងឺរាតត្បាតកូវីដ១៩។ សម្តេចភក្តីក៏បានត្រិះរំលឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការគោរពអនុវត្តនូវរាល់វិធានការរបស់ក្រសួង សុខាភិបាល



ក្នុងការការពារ ការចម្លងជំងឺកូវីដ១៩ នៅក្នុងគ្រួសារ និងក្នុងសហគមន៍យើង។

ក្នុងឱកាសនោះ សម្តេចភក្តី សាស ឈុំ បានណែនាំដល់អាជ្ញាធរកងកម្លាំងទាំងអស់រួមសាមគ្គីគ្នា ចូលរួមឲ្យកាន់តែសកម្មថែមទៀតជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី ជាប្រមុខដឹកនាំ ក្នុងការការពារសុខសន្តិភាព ឯករាជ្យជាតិ បូរណភាពទឹកដី និងចូលរួមអនុវត្តរាល់គោលនយោបាយដែលបានដាក់ចុះ និងថ្លៃប្រឌិតដោះស្រាយប្រកបដោយភាពឈ្លាសវៃដោយអាកប្បកិរិយាទន់ភ្លន់ តែម៉ឺងម៉ាត់។ សម្តេចភក្តីបានបញ្ជាក់ថា រាល់ការងារដែលអនុវត្តទៅបានទទួលជោគជ័យគឺអាស្រ័យដោយមានកត្តារួមផ្សំជាច្រើនតែកត្តាដែលចាំបាច់មិនអាចខ្វះបាននោះគឺ «សាមគ្គីភាពផ្ទៃក្នុង» ហេតុនេះត្រូវឈ្លាសវៃដោះស្រាយ កុំឲ្យឈានដល់ការបែកបាក់។

ឯកឧត្តម ហោ ណាំហុង ៖ សូមចូលរួមបរិច្ចាគធនធាន ដើម្បីលើកកម្ពស់គុណតម្លៃនៃកិច្ចការមនុស្សធម៌



ឯកឧត្តម ហោ ណាំហុង អញ្ជើញជាអធិបតីភាពក្នុងពិធីបើកបរិសេសកាលឆ្នាំសិក្សា២០២០-២០២១
និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់នៅរបស់កុមារពិការភ្នែក និងកុមារគ-ថ្លង់

នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ហោ ណាំហុង សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបរិសេសកាលឆ្នាំសិក្សា២០២០-២០២១ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារស្នាក់នៅរបស់កុមារពិការភ្នែក និងកុមារគ-ថ្លង់ ១ខ្នង កម្ពស់៣ជាន់ ស្មើនឹង១២បន្ទប់ នៅក្នុងវិទ្យាល័យអប់រំពិសេសកំពង់ចាម ខេត្តកំពង់ចាម។ ពិធីនោះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ព្រមទាំងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងថ្នាក់ដឹកនាំខេត្តកំពង់ចាម លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សយ៉ាងច្រើនផងដែរ។ ឯកឧត្តម ហោ ណាំហុង បានបញ្ជាក់ថា មូលនិធិ (ហោ ណាំហុង-ប៊ូរី ហោ) នឹងបន្តជួយដល់កុមារមានពិការភាព គ្រឿង និងជនក្រីក្រ ដែលជួបការលំបាកតទៅមុខទៀត ដោយមិនឈប់ត្រឹមប៉ុណ្ណឹងនោះទេ និងបន្តអំពាវនាវដល់អ្នកមានលទ្ធភាពចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមលើកកម្ពស់គុណតម្លៃនៃកិច្ចការមនុស្សធម៌។ ឯកឧត្តមថ្លែងថា៖ «ខ្ញុំមានការអាណិតអាសូរជាពិសេសកុមារ យុវជនពិការយុវនារី ពិការទាំងដៃទាំងជើង ដែលបានខិតខំរៀនសូត្ររហូតប្រឡងជាប់បាក់ឧបជាប់ហើយខិតខំរៀនបន្តមហាវិទ្យាល័យទៀត។ មូលនិធិនេះ នឹងបន្តជួយជនពិការ ឬអ្នកក្រីក្រមានការលំបាកតទៅមុខទៀត មិនឈប់ត្រឹមប៉ុណ្ណឹងនោះទេ តាមលទ្ធភាព តាមសមត្ថភាពរបស់ខ្លួន»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ពីមូលហេតុនៃការបន្តជួយដល់កុមារពិការយុវជន យុវនារី និងអ្នកក្រីក្រ របស់មូលនិធិ «ហោ ណាំហុង-ប៊ូរី ហោ» ដោយយកគំរូ

ជីវិតសេសវិសាលតាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ហ៊ុន ឯនី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចទាំងឡាយនិព្វកាលតែងតែយកចិត្តទុកដាក់ជួយដល់ការលំបាករបស់ជនមានពិការភាព និងជនទីទាល់ក្រទាំងឡាយ ។ ឯកឧត្តមបញ្ជាក់ថា «ជាក់ស្តែងប្រទេសកម្ពុជា កំពុងតែជួបវិបត្តិភាពក្នុងជំងឺកូវីដ-១៩ ដូចបណ្តាប្រទេសនានាទូទាំងសកលលោកដែរនោះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រមុខនៃរាជរដ្ឋាភិបាលបានបញ្ចេញវិកាជួយដល់ប្រជាពលរដ្ឋក្រីក្រ និងកម្មករ កម្មការិនីដែលរងផលប៉ះពាល់ដោយកូវីដ-១៩ ជាច្រើន។ ដូច្នេះ ខ្ញុំយកគំរូដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែជួយដល់អ្នកក្រីក្រ ជួបការលំបាកគ្រប់ពេលវេលាទាំងអស់ ខ្ញុំដើរតាមគន្លងដ៏ល្អ ជីវិតសេសវិសាល ដ៏ថ្លៃថ្នូររបស់សម្តេចតេជោ។ ឯកឧត្តម ហោ ណាំហុង ក៏បានអំពាវនាវដល់បណ្តាសប្បុរសជនផ្សេងៗទៀត ដែលមានលទ្ធភាពសូមចូលរួមជាមួយមូលនិធិ «ហោ ណាំហុង-ប៊ូរី ហោ» ដើម្បីជួយដល់កុមារ ជនមានពិការភាព ឬអ្នកក្រីក្រ មានការលំបាកឱ្យបានច្រើនបន្ថែមទៀត ដើម្បីលើកស្ទួយគុណតម្លៃមនុស្សធម៌។

សូមបញ្ជាក់ថា មូលនិធិ ហោ ណាំហុង-ប៊ូរី ហោ ត្រូវបានបង្កើតឡើង នៅខែមករា ឆ្នាំ២០១៩ ហើយបានជួយឧបត្ថម្ភកុមារកំព្រាពិការ ខ្សោយសតិបញ្ញា និងកើតជំងឺអេដស៍ផង ព្រមទាំងកុមារពិការភ្នែក និងគ្រឿង បានចំនួន៣០៥នាក់ នៅប៊ុរីទារក និងកុមារជាតិភ្នំពេញ និងវិទ្យាល័យអប់រំពិសេសក្នុងខេត្តកំពង់ចាម ដោយបានជួយឧបត្ថម្ភថវិកា ចំនួន៩៦០.០០០.០០០រៀល ក្នុង១ឆ្នាំ។ មូលនិធិ ហោ ណាំហុង-ប៊ូរីហោ គឺជាការចូលរួមចំណែកមួយចំណែកក្នុងវិស័យសង្គមកិច្ចរបស់រាជរដ្ឋាភិបាល។

សកម្មភាពសមាជិករដ្ឋសភា-ព្រឹទ្ធសភា-រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២១ សម្តេចពិជ័យសេនា ឡៅ បាញ់ សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ លើកទិសដៅបន្តឆ្នាំ២០២១ និងសិក្ខាសាលាថ្នាក់ជាតិ ស្តីពី "ការបើកយុទ្ធនាការអប់រំសង្គមឆ្ពោះទៅ SEA Games-ASEAN Para Games 2023" នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី ។ សម្តេចពិជ័យសេនា ថ្លែងថាសន្និបាតនេះ ដើម្បីប្រមូលនូវធាតុចូលបន្ថែមពីសំណាក់

គ្រប់ភាគីពាក់ព័ន្ធ ដើម្បីពង្រឹងផែនការយុទ្ធសាស្ត្រ ធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ព្រមទាំងដោះស្រាយនូវបញ្ហាសេសសល់មួយចំនួន ដើម្បីពង្រឹងការងារប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពឆ្ពោះទៅរកជោគជ័យក្នុងព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្ររបស់កម្ពុជាជាលើកដំបូងនេះ។

ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត **ទួន ធឿន** សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានទី១រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា



និងជាប្រធានក្រុមការងារគណបក្សថ្នាក់កណ្តាល ចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីផ្សព្វផ្សាយខ្លឹមសាររបាយការណ៍របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្ស ឆ្នាំ២០២០ និងទិសដៅការកិច្ច ឆ្នាំ២០២១ នៅខេត្តកំពង់ធំ ។ ឯកឧត្តមបណ្ឌិត **ទួន ធឿន** បានអញ្ជើញមានប្រសាសន៍ ផ្តល់អនុសាសន៍ដឹកនាំអំពីការងារគណបក្សសំខាន់ៗ ជូនអង្គពិធីទាំងមូល ផងដែរ ដែលមន្ត្រីបក្សបង្គោលៗ ៥០០នាក់ ចូលរួម ។



ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ **អ៊ុក វ៉ាម៉ុន** សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០២ ខ្សែ ប្រវែងសរុប ១៥ គីឡូម៉ែត្រ និង ១៨៧ ម៉ែត្រ ក្នុងក្របខណ្ឌគម្រោងកែលម្អផ្លូវជនបទ ជំហានទី២ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នៅស្រុកកំពង់ ត្រឡាច និងស្រុករលាបៀរ ខេត្តកំពង់ឆ្នាំង ។

ថ្ងៃទី៧ ខែមករា ឆ្នាំ ២០២១ **លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី** សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកលើកដែកបានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សមូលដ្ឋានទូទាំងស្រុកលើកដែក ក្នុងឱកាសអបអរសាទរឧបអនុស្សាវរីយ៍លើកទី៤២ ទិវាជ័យជំនះ៧ មករា (៧មករា ១៩៧៩- ៧មករា ២០២១) នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកលើកដែក ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាសមាជិក សមាជិកាគណបក្សស្រុក។



សកម្មភាពសមាជិករដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស

ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម **ជា សុផារ៉ា** សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រពាំងឆ្មារ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅភូមិទី២ និងភូមិទី៣ ឃុំព្រែកអាជី ស្រុកត្រពាំងឆ្មារ ខេត្តត្បូងឃ្មុំ និងពិនិត្យការប្តូរទឹកពីទន្លេមេគង្គ និងស្តារប្រឡាយព្រែកគគីរ និងប្រឡាយទួលតាចក់ ដើម្បីស្រោចស្រពសង្គ្រោះផ្ទៃដីចម្ការដំណាំ និងបន្លែ របស់ប្រជាពលរដ្ឋសរុបប្រមាណ ២០០ ហិកតា ។



ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម **ប្រាក់ សុខុន** សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមកិច្ចប្រជុំចម្លៀតរដ្ឋមន្ត្រីការ បរទេសអាស៊ាន តាមរយៈប្រព័ន្ធវីដេអូ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា «មាគ៌ាអាស៊ាន» ដែលឈរលើគោលការណ៍ពិគ្រោះយោបល់ និងកុងសង់ស៊ីស ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងសិទ្ធិអធិបតេយ្យ ភាពស្មើភាពគ្នា គឺរឹតតែសមស្របសម្រាប់អាស៊ាន នៅពេលជួបជាមួយភាពបត់បែននៅក្នុងការ កែលម្អទិសប្រយោជន៍ការប្រកួតប្រជែងរបស់ ប្រទេស មហាអំណាច។

ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម **ស៊ិន ចាន់ថុល** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួង និងក្រុមការងារបច្ចេកទេសអន្តរក្រសួង អញ្ជើញចុះពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវជាតិលេខ៣ និងកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត ដើម្បីតាមដានថា តើក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសគោរពតាមបទដ្ឋានបច្ចេកទេស និងសៀវភៅបន្ទុក ដែលបានកំណត់ដែរឬទេ និងក៏ជួបជាដើម្បីស្វែងរកដំណោះស្រាយ និងផ្តល់អនុសាសន៍ដល់ភាគីសាងសង់ផ្លូវនេះ សំដៅឱ្យការសាងសង់ផ្លូវកាន់តែមានគុណភាពថែមទៀត។



ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម **ខៀវ កាញ៉ាវិន្ទ** សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលសៀវភៅស្តីពីជីវប្រវត្តិរបស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចំណងជើងថា "Hun Sen - War & Peace in Cambodia and Southeast Asia" ជាភាសាខ្មែរ "ហ៊ុន សែន-សង្គ្រាម និងសន្តិភាព នៅកម្ពុជា និងអាស៊ីអាគ្នេយ៍" ជាភាសាអង់គ្លេសដោយ ឯកឧត្តម **នាយ សុផល** ជាសាស្ត្រាចារ្យផ្នែកសារព័ត៌មាន និងជាអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន។

ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ ឯកឧត្តម **ដោង ខុន** សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ផ្លូវការនូវអគារសិក្សាថ្មី ១ខ្នងនៅសាលាបឋមសិក្សាឧទ្យម ស្ថិតក្នុងឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។ ឯកឧត្តមបានណែនាំដល់សិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រ ស្តាប់ដំបូន្មានលោកគ្រូ គោរពវិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់សាលា ដើម្បីក្លាយជាកូនល្អ សិស្សល្អ ជាទំពាំងស្នងឫស្សី និងអ្នកបន្តវេនប្រកបដោយថាមពល និងសក្តានុពលទៅអនាគតសម្រាប់ប្រទេសជាតិ។



សកម្មភាពសមាជិករដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស



ថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម **ម៉ែ ម៉ុននាង** សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មការទី១០ និងជាប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានអញ្ជើញអធិបតីភាពក្នុងពិធីបិទការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ស្ថិតនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។

ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម **ជាន ម៉េន** តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែងបានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងបាននាំយកនូវថវិកាចំនួន ៣.៥០០.០០០រៀល អង្ករ២៨៥០គីឡូក្រាម ដែលជាអំណោយដ៏ថ្លៃថ្លារបស់**សម្តេចក្រឡាហោម ស ខេង** និងលោកជំទាវ ចែកជូនបងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងឃុំព្រៃដើមថ្កូវ និងឃុំព្រែកចង្រ្កាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែងចំនួន២៨៥នាក់ ។



ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ ឯកឧត្តម **ស្រួច សារ៉ាត** សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារស្នាក់ការគណបក្សឃុំព្រែកខ្សាយ(ខ) ស្ថិតនៅស្រុកពាមរក៍ ខេត្តព្រៃវែង។ ក្នុងឱកាសនោះឯកឧត្តមបានជួបសំណេះសំណាល និងសួរសុខទុក្ខ ចាស់ទីទាបារ ដែលធ្លាប់មានគុណបំណាច់ ចំពោះប្រទេសជាតិចំនួន១៥គ្រួសារ និងនាំយកអំណោយចែកជូនក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២០គ.ក អាវ មួកគណបក្ស១ត្រីខ១យួរ ដែល១៨ប ថ្នាំពេទ្យ និងថវិកា១០០.០០០រៀល ។

ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ ឯកឧត្តម **គួប ចំរើន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធស្ថិតនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។ ឯកឧត្តមថ្លែងថា ការចុះបញ្ជីដីធ្លី គឺជាសកម្មភាពពិត នៃការផ្តល់សុវត្ថិភាពដីធ្លី និងការបង្កើនមូលធន ជូនកម្មសិទ្ធិករ។



ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម **វ៉ាន់ ថន** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្តពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២១-២០២៣។ ឯកឧត្តម បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារកសាងផែនការខេត្ត ដែលខិតខំប្រឹងប្រែងសម្របសម្រួលក្នុងការប្រមូល ចងក្រងឯកសារ បូកសរុបតារាងគម្រោងនានា ព្រមទាំងតាក់តែងរៀបចំជាសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២១-២០២៣ ដែលដាក់

ប្រជុំឆ្លងគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត ក្នុងពេលនេះ។ កិច្ចប្រជុំនេះជាសកម្មភាពចុងក្រោយនៃដំណាក់កាលទី២ មុននឹងដាក់ជូនក្រុមប្រឹក្សាខេត្ត ពិនិត្យ និងអនុម័ត។

សកម្មភាពសមាជិករដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងមន្ត្រីគណបក្ស

ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម **ជាន តាយ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តកំពត បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងគណៈកម្មាធិការរៀបចំផែនដីនគរូបនីយកម្ម ដើម្បីពិនិត្យប្លង់ស៊ុយយេដី នៃការចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធក្នុងការកំណត់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ផ្លូវទឹក ស្ថិតក្នុងឃុំចំនួនពីរ ក្នុងស្រុកបន្ទាយមាស។ ឯកឧត្តមបានណែនាំដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវផ្សព្វផ្សាយច្បាប់ស្តីពីការកាត់ចំណីផ្លូវ ប្រឡាយ ទំនប់ អូរ ព្រែក ស្ទឹងនិង បឹងសាធារណៈ មុនពេលបិទផ្សាយក្បាលដី នៅតំបន់វិនិច្ឆ័យ ដើម្បីបញ្ចៀសការតវ៉ារបស់ប្រជាពលរដ្ឋ។



ថ្ងៃទី១ ខែមករា ឆ្នាំ២០២១ លោកជំទាវ **មិថុនា ភូមិ** សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំស្ទង់ការនគរបាល មន្ទីរជំនាញ ប្រធានទីស្នាក់ការក្រុងពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិតាំយាម និងលោកអភិបាលស្រុក មណ្ឌលសីមា ចុះពិនិត្យ និងដាក់បញ្ជាយ៉ាងមាំមាំ ដល់អភិបាលក្រុងស្រុក ពិសេសកម្លាំងកងនគរបាលតាមច្រករបៀងសំខាន់មិនថាផ្លូវគោក ឬផ្លូវទឹក បង្កើនការប្រុងប្រយ័ត្នចូលរួមទប់ស្កាត់ និងតាមដានពលករអាចមានការលួចឆ្លងដែនដោយខុសច្បាប់។

ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ ឯកឧត្តម **អ៊ុំ ព្រឌី** អភិបាលខេត្តបន្ទាយមានជ័យ ចុះទៅពិនិត្យមើលមណ្ឌលធ្វើចត្តាឡីស័កបងប្អូនខ្មែរ ដែលត្រឡប់មកពីប្រទេសថៃ នៅវិទ្យាល័យនិមិត្តក្រុងប៉ោយប៉ែត វិទ្យាល័យកូបស្រុកអូរជ្រៅ មហាវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល និងមណ្ឌលអង្គការសនៅកងវ៉ា ក្រុងសិរីសោភ័ណ ដែលបាននឹងកំពុងធ្វើចត្តាឡីស័ក ដោយមានការគ្រប់គ្រងយ៉ាងហ្មត់ចត់ ពីក្រុមការងារកងកម្លាំងចម្រុះ មានពេទ្យនគរបាលកងរាជអាវុធរហត្ថ យោធា មន្ត្រីរាជការយើងទាំងអស់។ មកទល់ថ្ងៃនេះបងប្អូនបាននឹងកំពុងធ្វើចត្តាឡីស័កមានប្រមាណជាង ២០០០នាក់ មួយចំនួនបានចាកចេញពីមណ្ឌលត្រឡប់ទៅផ្ទះសម្បែងវិញក្រោយពិនិត្យយកសំណាកឃើញលទ្ធផលអវិជ្ជមានក្នុងរយៈពេល១៤ថ្ងៃ។



ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម **គង់ សោភ័ណ្ឌ** អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវបេតុងអាម៉េចចំនួន២ខ្សែប្រវែងសរុប១.១៩៦ម៉ែត្រ ទទឹង៥ម៉ែត្រ ស្ថិតនៅភូមិក្អមសំណលើ និងភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល។ ក្នុងឱកាសនោះ ឯកឧត្តមក៏បាន ផ្តល់ជូនអំពូលសូឡា ចំនួន១០០ដើមបន្លែមៀត ដើម្បីជ្រើសរើសសោភ័ណភាព និងសុវត្ថិភាពភូមិ ឃុំ ។



ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម **ចាន់ ស៊ីនាត** អនុរដ្ឋលេខាធិការនៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយកនៃគម្រោង PMU-ADB and WB MOWRAM បានអញ្ជើញចុះដឹកនាំការងារ និងជំរុញការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតក្នុងស្រុកសន្ទុកនិងស្រុកបារាយណ៍ខេត្តកំពង់ធំ។ គម្រោង IAIP ធ្វើការអភិវឌ្ឍ និងទំនើបកម្មលើប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតរហូតដល់មានលក្ខណៈគ្រប់ជ្រុងជ្រោយធានាបាននូវសុវត្ថិភាពទឹកសម្រាប់ប្រើប្រាស់លើគ្រប់វិស័យ និងមានលក្ខណៈគ្រប់គ្រាន់ក្នុងការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុគ្រប់យ៉ាង។

សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស

ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ឯកឧត្តម **ហ៊ុន ម៉ាណែត** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដើម្បីពិនិត្យ សម្រេច និងពិភាក្សាលើសេចក្តីព្រាងលិខិតបទដ្ឋាននានារបស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលមានការចូលរួមពីសមាជិក សមាជិកាគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងក្រុមការងារ ចំនួន ៤០នាក់ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន ៧មករា) ។



លោក WU CHUANBING ទីប្រឹក្សាស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលរួមសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន៧មករា) ។

ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ឯកឧត្តម **ហ៊ុន ម៉ាណែត** សមាជិកគណៈកម្មាធិការកណ្តាល សមាជិកគណៈអចិន្ត្រៃយ៍ យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានលេខាធិការដ្ឋាន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម



ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធាន យុវជន គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ក្រុមជំនួយការលេខាធិការដ្ឋាន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចំនួន ២២៥រូប នៅមន្ទីរស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាវាលវែង។



គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលបានអញ្ជើញ ជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា ផ្នែកក្រសួង ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ដែលមានសមាសភាពចំនួន ១៦៣រូប នៅមន្ទីរស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជាវាលវែង។



ទិសដៅការងារចំពោះមុខរបស់ផ្នែកផែនការយុទ្ធសាស្ត្រ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា (វិមាន៧មករា) រាជធានីភ្នំពេញ។

ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម **ហ៊ុន ម៉ាណែត** សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអនុញ្ញាតឱ្យ

ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ ឯកឧត្តម **ជ្រុន ថេវ៉ាវ៉ាត់** សមាជិកគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានផ្នែកក្រសួង ស្ថាប័ន នៃយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាលតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម **ហ៊ុន ម៉ាណែត** សមាជិកអចិន្ត្រៃយ៍

ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ឯកឧត្តម **ឃុន ចាន់ដារ៉ា** សមាជិកគណៈកម្មាធិការកណ្តាល សមាជិកគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានផ្នែកផែនការយុទ្ធសាស្ត្រ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងលើក

សកម្មភាពរបស់ក្រុមការងារយុវជនគណបក្ស



ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ឯកឧត្តម **នាយ វណ្ណា** សមាជិកគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល និងជាប្រធានផ្នែកវប្បធម៌និងសាសនា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម **ហ៊ុន ម៉ាណែត** សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការ

កណ្តាល និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសទទួលស្គាល់ក្រុមជំនួយការផ្នែកវប្បធម៌និងសាសនា នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ចំនួន ១០០រូប នៅមន្ទីរស្នាក់ការគណបក្សប្រជាជនកម្ពុជាភាគទី៣ពេញ។

ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម **គុន សារពេជ្រ** សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍នៃយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពត ដើម្បីពិនិត្យ ពិភាក្សា និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការអនុវត្តគោលការណ៍គណបក្សសំខាន់ៗមួយចំនួនរបស់ក្រុមការងារយុវជនគណបក្សខេត្តកំពត ដែលមានការចូលរួមពីថ្នាក់ដឹកនាំគ្រប់បណ្តាថ្នាក់ ក្រុង ស្រុក នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកំពត។



ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ឯកឧត្តម **សោម ពិសិដ្ឋ** សមាជិកយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកែប អញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារយុវជនគណបក្សខេត្តកែប ដែលមានការ

អញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញាដែលជាអនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិកសមាជិកា ១២៣រូប (ស្រី១៧រូប) នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តកែប។

ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ លោក **សាយ ម៉េងគឹម** សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគីរី បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារលើទិន្នន័យក្បាលម៉ាស៊ីន យុវជន



គណបក្សក្នុងផែនការឆ្នាំ២០២១ និងកិច្ចការងារផ្សេងៗដែលត្រូវធ្វើនៅចំពោះមុខ ដោយមានការចូលរួមពីលោក លោកស្រីអនុប្រធាន និងក្រុមការងារយុវជនគណបក្សខេត្ត លោកប្រធាន អនុប្រធានផ្នែកទាំង៨ ប្រធាន អនុប្រធាន និងសមាជិកសមាជិកាផ្នែកលេខាធិការដ្ឋានក្រុមការងារយុវជនគណបក្សខេត្តលោកប្រធានក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជាក្រុង ស្រុកទាំង៤ នៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគីរី។



ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម **លាម វត្តនិមល** សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខុទ្ទកាល័យសម្តេចតេជោ **ហ៊ុន សែន** (ខ៤) បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន

៥០រូប នៅក្រុងតាខ្មៅ ខេត្តកណ្តាល។

សមិទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច

• សមិទ្ធផលមួយចំនួននៃវិស័យសេដ្ឋកិច្ច ឆ្នាំ២០២០

* ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន២៣៨ ដោយមានទុនវិនិយោគសរុប ៨.២៥១លានដុល្លារ បង្កើតការងារបានប្រមាណ ១៥១.១០០កន្លែង ។ ដោយឡែកក្នុងខែធ្នូ ឆ្នាំ២០២០ CDC បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ១៦គម្រោង ដោយមានទុនវិនិយោគចំនួន ១.១៦៥,៩លានដុល្លារអាមេរិក បង្កើតបានការងារថ្មីរាប់ពាន់កន្លែង ។

* ទំហំពាណិជ្ជកម្មអន្តរជាតិ សម្រេចបាន ៣២ពាន់លានដុល្លារ ក្នុងនោះការនាំចេញមានទឹកប្រាក់១៥.៧៤៨លានដុល្លារនិងការនាំចូលមានទឹកប្រាក់ ១៦.២៥២លានដុល្លារ ។

* ចំណូលពន្ធដារប្រមូលបាន ១១.៧០០,៥២ពាន់លានរៀល (២.៨៨៩,០២លានដុល្លារ) កើនឡើង ៤២៣,២០ពាន់លានរៀល (១០៤,៤៩លានដុល្លារ) ស្មើនឹង ៣,៧៣% ធៀបនឹងឆ្នាំ២០១៩ និងចំណូលពន្ធគយសម្រេចបាន ២.៤១៦លានដុល្លារ ស្មើនឹង ៨៣,៥% នៃផែនការ ។

* យោងតាមរបាយការណ៍របស់ធនាគារជាតិបញ្ជាក់ឲ្យដឹងថា «នៅឆ្នាំ២០២០ ប្រាក់បញ្ញើអតិថិជនមាន ៣៣,៨ប៊ីលានដុល្លារអាមេរិក មានកំណើន ១៥,៥ភាគរយ ក្នុងនោះឥណទានអតិថិជន មានចំនួន៣៧,៣ប៊ីលានដុល្លារអាមេរិក កើនឡើង ១៤,៨ភាគរយ និងទ្រព្យសកម្មរបស់ប្រព័ន្ធធនាគារមាន ៥៩,៤លានដុល្លារអាមេរិក កើនឡើង កំណើន ១៥,៧ភាគរយ» ។ ការរៀបចំឥណទានឡើងវិញមាន ២៨៥.០៧៤គណនីស្មើនឹង ៤,២ប៊ីលានដុល្លារអាមេរិក ។



* ការនាំចេញកង់មានតម្លៃសរុប ៥២៧,០៨លានដុល្លារ កើនឡើង ២៧,៧៨% ធៀបរយៈពេលដូចគ្នា ឆ្នាំ២០១៩ ។ ចំណែកការនាំចូលកង់មានតម្លៃ ៨,៣៨លានដុល្លារ ធ្លាក់ចុះ ១៩,៣៣% ។ ចំនួនទឹកប្រាក់នាំចេញនេះធ្វើឲ្យកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៥ នៃការនាំចេញកង់ក្នុងពិភពលោក និងជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ាន ។

* ផ្ទៃដីដាំដុះស្រូវសរុបទូទាំងប្រទេសសម្រេចបាន ៣,៤០៤ លានហិកតា ស្មើនឹង ១១២% នៃផែនការ ៣,០៤៨លានហិកតា ។ ផ្ទៃដីប្រមូលផលសរុប ៣,២៦៩លានហិកតា, បរិមាណផលស្រូវសរុបចំនួន ១០,៩៣៦

លានតោន បើធៀបទៅនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ កើនឡើង ០,៤៦% ។ បរិមាណនៃការប្រមូលផលស្រូវសរុបចំនួន ១០ ៩៣៥ ៦១៨ តោន អតិបរមាស្បៀងសរុប (គិតជាស្រូវ) ចំនួន ៥ ៩២២ ១៣៨ តោន (ស្រូវលើសតម្រូវការ) បើគិតជាអង្ករ ចំនួន ៣ ៧៩០ ១៦៨ តោន ។

* កម្ពុជាបាននាំចេញអង្ករសរុបចំនួន ៦៩០ ៨២៩ តោន មានកំណើនប្រមាណ ១១,៤០% ធៀបទៅនឹងឆ្នាំ២០១៩ បើគិតតម្លៃសរុបនៃការនាំចេញអង្ករ ចំនួន ៥៣៨ ៨៤៦ ៦២០ដុល្លារអាមេរិក ។ ដោយឡែកបរិមាណ នៃការនាំចេញស្រូវសរុប ចំនួន ២ ៨៩៣ ៩៥១ តោន គិតតម្លៃសរុបនៃការនាំស្រូវចេញ ចំនួន ៧២៣ ៤៨៧ ៧៥០ លានដុល្លារអាមេរិក ។

* កម្ពុជាទទួលបានចំណូលចំនួន ៤៨២.៧៦០.០០០ដុល្លារអាមេរិក ពីការនាំចេញផលិតផលជ័រកៅស៊ូ និងដើមកៅស៊ូ ។ ក្នុងនោះការនាំចេញផលិតផលជ័រកៅស៊ូ សម្រេចបានទឹកប្រាក់ ៤៧៨.៦៦០.០០០ដុល្លារអាមេរិក រីឯការនាំចេញដើមកៅស៊ូ មានទឹកប្រាក់ ៦.១៦០.០០០ដុល្លារអាមេរិក ។ រហូតមកដល់ពេលនេះកម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូចំនួន ៤០១ ៩១៤ ហិកតា ក្នុងនោះផ្ទៃដីកៅស៊ូឧស្សាហកម្មចំនួន ២៤០ ៨១១ ហិកតា ស្មើនឹង៦០% និងផ្ទៃដីកៅស៊ូជាលក្ខណៈគ្រួសារចំនួន ១៦១ ១០៣ ហិកតា ស្មើនឹង ៤០% ។ ចំពោះផ្ទៃដីលេខដាំដុះជ័រកៅស៊ូបានចំនួន ២៩០ ០១៣ហិកតា ដែលទទួលបានទិន្នផលជាមធ្យម ចំនួន៣.១៣តោនក្នុង១ហិកតា សរុបទិន្នផលទទួលបានចំនួន ៣៥ម៉ឺនតោន ។ សូមបញ្ជាក់ថា ឆ្នាំ២០១៩ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត៣០ម៉ឺនតោន ទទួលបានចំណូលជិត៤០០លានដុល្លារ ។

* ការប្រមូលផលផលិតផលសរុបចំនួន ៩៣៦.៣០០តោន ដោយក្នុងនោះផលិតផលទឹកសាបមានចំនួន ៤១៣.២០០តោន ផលនេសាទសមុទ្រ ១២២.៧០០តោន និងផលវារីវប្បកម្មចំនួន ៤០០.៤០០តោន ។ តម្លៃសរុបនៃផលិតផលទឹកសាប និងសមុទ្រ មានចំនួន ១,០៧ពាន់លានដុល្លារ និងតម្លៃសរុបនៃផលិតផលវារីវប្បកម្ម មានចំនួន ៨០០,៨លានដុល្លារ ។

* ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក សម្រេចបានសរុបចំនួនជាង៥.៥០៩ លានដុល្លារអាមេរិក កើនឡើង១៦,៨៩ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៩ មានចំនួនជាង ៤.៧១៣លានដុល្លារអាមេរិក ។ នេះបើយោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ។ កម្ពុជាបាននាំចេញទៅអាមេរិក ក្នុងទំហំទឹកប្រាក់ជាង ៥.២៥៨លានដុល្លារ ខណៈការនាំចូលពីអាមេរិកវិញ ក្នុងទំហំទឹកប្រាក់ជាង ២៥០លានដុល្លារ ។

• សមិទ្ធផលរយៈពេល ១១ខែ

* ការវិនិយោគផ្ទាល់របស់ចិនមកកម្ពុជាមានតម្លៃ ៨៦០លានដុល្លារ កើនឡើង ៧០% បើធៀបរយៈពេលដូចគ្នាឆ្នាំមុន ដោយការវិនិយោគភាគច្រើនផ្ដោតទៅលើវិស័យសំណង់ ។ គួររំលឹកថា ទំហំពាណិជ្ជកម្មកម្ពុជា-ចិន ក្នុងឆ្នាំ២០១៩ មានតម្លៃ ៩,៤២ពាន់លានដុល្លារកើនឡើង ២៧,២៩% ធៀបនឹងឆ្នាំ ២០១៨ ដែលមាន ៧,៤ពាន់លានដុល្លារ ។

ក្របខ័ណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ និងថវិកាឆ្នាំ ២០២១

• គម្រោងចំណូលចំណាយថវិការដ្ឋ

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ត្រូវបានអង្គប្រជុំគណៈរដ្ឋមន្ត្រី ពិភាក្សា និងអនុម័ត នៅថ្ងៃទី២៣ ខែ តុលា ឆ្នាំ២០២០ ហើយត្រូវបានរដ្ឋសភាពិភាក្សា និងអនុម័ត នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នាសម័យប្រជុំពេញអង្គ រដ្ឋសភាលើកទី៥ នីតិកាលទី៦ និងត្រូវបានព្រឹទ្ធសភាពិនិត្យចប់ សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុង កាលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នាសម័យប្រជុំពេញអង្គលើកទី៦ នីតិកាលទី៤ ។ ច្បាប់នេះត្រូវបានព្រះមហាក្សត្រ ទ្រង់ឡាយព្រះហស្តលេខា ប្រកាសឱ្យប្រើដោយ ព្រះរាជក្រមលេខ នស/រកម/១២២០/០៣៨ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ។ ថវិកា ឆ្នាំ២០២១ គឺជាថវិកា ប្រយុទ្ធការពារអាយុ ជីវិតប្រជាជនរក្សាលំនឹង សង្គម-សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ព្រមជាមួយនឹងការតម្រង់ ធនធានឆ្ពោះទៅស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញនៅក្រោយ ពេលស្រាកស្រាន្តពីវិបត្តិជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីថ្មី ដើម្បីធានា សុខសន្តិភាព ស្ថិរភាពសង្គម និងចីរភាព នៃកំណើនសេដ្ឋកិច្ច ព្រមទាំង ភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយនឹងការបន្តលើកស្ទួយសុខុមាលភាព របស់ប្រជាជន។ ទស្សនាវដ្តីប្រជាជន សូមដកស្រង់នូវខ្លឹមសារសំខាន់ៗ មកចុះផ្សាយដូចខាងក្រោម៖

ចំណូលក្នុងប្រទេស ថវិការដ្ឋ ឬថវិកាជាតិ ត្រូវបានគ្រោងចំនួន ២១.៤៤៥.៥៩២ លានរៀល ស្មើនឹង ១៨,១៨% នៃផ.ស.ស ថយចុះ ១៨,៦% ធៀបនឹងច្បាប់ឆ្នាំ២០២០ ចំណែកចំណាយ សរុបថវិការដ្ឋ ឬថវិកាជាតិ ត្រូវបានគ្រោងចំនួន ៣២.០០៩.៧៤២ លានរៀល ស្មើនឹង ២៧,១៤% នៃផ.ស.ស ថយចុះ ៤,០% ធៀបនឹងច្បាប់ឆ្នាំ ២០២០ ។ ជាលទ្ធផលអតិរេកថវិកាចរន្ត អាច រក្សាបានក្នុងកម្រិត ប្រមាណ២,១០%នៃផ.ស.ស នៅឆ្នាំ ២០២១ និងមានឱនភាពថវិកា សរុប ស្មើនឹង -៨,៩៦% នៃផ.ស.ស ។ ឱនភាពនេះ ត្រូវបានបំពេញ បន្ថែមដោយហិរញ្ញប្បទាន ក្រៅប្រទេសក្នុងទំហំ៤,៦៣%នៃផ.ស.ស, មូលនិធិទ្រទ្រង់ថវិកាប្រមាណ ០,៧៣% នៃផ.ស.ស និងប្រាក់បញ្ញើ រាជរដ្ឋាភិបាលក្នុងទំហំ ៣,៦០% នៃផ.ស.ស ស្មើនឹង ៤.២៤១ ប៊ីលានរៀល ឬសមមូលនឹង ១.០៤៣ លានដុល្លារអាមេរិក ដែលត្រូវ បានគ្រោងយកមកប្រើប្រាស់សម្រាប់អនុវត្តគោលនយោបាយ និង វិធានការរក្សាលំនឹង ទប់ទល់នឹងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ព្រមទាំង សម្រាប់ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ។ ក្នុងក្របខណ្ឌ នៃគោលដៅខាងលើរាជរដ្ឋាភិបាលត្រូវបង្កើនចំណូលសរុបថវិការដ្ឋ ឬ ចំណូលសរុបថវិកា ជាតិ ឲ្យស្មើនឹង ២៧.៧៦៨.៧៤២ លានរៀល ក្នុងនោះចំណូលចរន្តថ្នាក់ជាតិឲ្យស្មើនឹង១៩.៧០៥.៩៨៣លានរៀល (ដែលរួមមាន ចំណូលសារពើពន្ធ ១៧.៥២០.០០០ លានរៀល និង ចំណូលមិនមែនសារពើពន្ធ ២.១៨៥.៩៨៣ លានរៀល) ។

គម្រោងចំណាយថវិការដ្ឋសម្រាប់ឆ្នាំ២០២១ចំណាយសរុបថវិកា រដ្ឋ ឬចំណាយសរុបថវិកាជាតិ ត្រូវបានគ្រោងចំនួន ៣២.០០៩.៧៤២ លានរៀល ត្រូវជា ២៧,១៤% នៃផ.ស.ស គឺថយចុះ ៤,០% ធៀប នឹងច្បាប់ឆ្នាំ២០២០ដែលក្នុងនោះ១-ចំណាយចរន្តថវិការដ្ឋមានចំនួន

១៨.៧៥១.០៤១ លានរៀល ត្រូវជា១៥,៩០% នៃផ.ស.ស គឺថយចុះ ៥,៤%ធៀបនឹងច្បាប់ឆ្នាំ២០២០និង២-ចំណាយមូលធនថវិការដ្ឋមាន ចំនួន ១៣.២៥៨.៧០១ លានរៀល ត្រូវជា ១១,២៤% នៃផ.ស.ស គឺថយចុះ១,៩%ធៀបនឹងច្បាប់ឆ្នាំ២០២០ ។ គួរកត់សម្គាល់ថាការរៀបចំ ថវិកាឆ្នាំ២០២១ គោរពបាននូវពិភាក្សាចំណាយគោលដែលរាជរដ្ឋាភិបាល បានកំណត់ផ្តល់ជូនក្រសួង-ស្ថាប័ននីមួយៗ សម្រាប់ចំណាយមិនមែន បន្ទុក បុគ្គលិក ក្នុងកម្រិតថវិកាវិចារណកម្ម ចំណាយឆ្នាំ ២០២០ ព្រម ជាមួយនឹងការអនុវត្តគោលការណ៍រក្សាកម្រិតប្រាក់បៀវត្សស្មើនឹងឆ្នាំ ២០២០ ទាំងបៀវត្សមូលដ្ឋាន និងប្រាក់បំណាច់មុខងារ ។ ជាលទ្ធផល គម្រោងចំណាយចរន្តថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិមានការថយចុះខ្លះ ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២០ ។

ថវិកាថ្នាក់ជាតិ ថវិកាឆ្នាំ២០២១ មានទិសដៅជាយុទ្ធសាស្ត្រ កំណត់ ថវិកាថ្នាក់ជាតិ ឲ្យស្ថិតក្នុងកម្រិតចំនួន ៣០.៤៩១.៣៣៦ លានរៀល ត្រូវជា ២៥,៨៥% នៃផ.ស.ស គឺថយចុះ ១,៩% ធៀបនឹងច្បាប់ឆ្នាំ ២០២០ ដែលក្នុងនោះចំណាយចរន្តថ្នាក់ជាតិ មានចំនួន ១៧.៤៤៦. ៨៤១ លានរៀល និងចំណាយមូលធន ថ្នាក់ជាតិមានចំនួន ១៣.០៤៤. ៤៩៥ លានរៀល ។

- ចំណាយលើបន្ទុកបុគ្គលិក ត្រូវបានគ្រោងចំនួន ៨.៥៦៥.៥៧៤ លានរៀល មានសមាមាត្រស្មើនឹង ៤៩,១% នៃចំណាយចរន្តថវិកា ថ្នាក់ជាតិ, ត្រូវជា ៧,២៦%នៃផ.ស.ស, មានកំណើន ០,៣%ធៀបនឹង ច្បាប់ថវិកាឆ្នាំ ២០២០ ។ ចំណាយបន្ទុកបុគ្គលិកនេះ ត្រូវបានគ្រោង ដោយរក្សាកម្រិតប្រាក់បៀវត្សអប្បបរមា និងប្រាក់បៀវត្សមន្ត្រីរាជការ ស៊ីវិល និងកម្លាំងប្រដាប់អាវុធឆ្នាំ ២០២១ ស្មើនឹង កម្រិតឆ្នាំ ២០២០ ដើម្បីសន្សំថវិកាសម្រាប់ ទប់ទល់ការរាតត្បាតនៃ ជំងឺកូវីដ-១៩ ដែល បានបង្កនូវផលប៉ះពាល់ដល់សេដ្ឋកិច្ច សុខភាព និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋជាពិសេសកម្មករនិយោជិតនៃឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌ កម្មករក្រៅប្រព័ន្ធ ក៏ដូចជា ប្រជាជនក្រីក្រ និងជន ងាយរងគ្រោះ ។ ប៉ុន្តែសម្រាប់មន្ត្រីរាជការ, រាជរដ្ឋាភិបាលបន្តធានា បាន នូវការបើកផ្តល់បៀវត្សបានទានពេលវេលា គឺ ២ ដងក្នុង ១ ខែ ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលមិនបានកាត់ប្រាក់បៀវត្សមន្ត្រីរាជការនោះទេ ផ្ទុយទៅវិញ រាជរដ្ឋាភិបាលនៅមានលទ្ធភាពរក្សាកម្រិតប្រាក់បៀវត្ស អប្បបរមា និងប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធ ឆ្នាំ២០២១ ស្មើនឹងកម្រិតឆ្នាំ ២០២០ ។ ក្នុងន័យនេះ បៀវត្សសរុប អប្បបរមា ក្នុងឆ្នាំ២០២១ ត្រូវបានរក្សាក្នុងកម្រិតដូចខាងក្រោម ៖

បៀវត្សមន្ត្រីរាជការស៊ីវិលរក្សាស្មើនឹងប្រមាណ ១.១៧២.៥០០ រៀល, បៀវត្សគ្រូបង្រៀននិងគ្រូពេទ្យរក្សាស្មើនឹងប្រមាណ ១.២៧២.៥០០ រៀល, បៀវត្សនគរបាល (ពលបាលត្រី) រក្សាស្មើនឹងប្រមាណ ១.២៥៦.៩៧៧ រៀល (គិតបញ្ចូលរបបអង្ករ), បៀវត្ស យោធិន (ពលទោ) រក្សាស្មើនឹង ប្រមាណ ១.១២៣.៥០០ រៀល (មិនគិតបញ្ចូលរបបអង្ករ) ហើយ បើគិតបញ្ចូលរបបអង្ករត្រូវជាប្រមាណ ១.១៨១.៩៧៧ រៀល។

បើកបរវេសនកាលឆ្នាំសិក្សាថ្មី ក្រោមទស្សនទានថ្មី

“គន្លងជីវិតថ្មីក្នុងវិស័យអប់រំ”



ឯកឧត្តមបណ្ឌិតសភាចារ្យ **ហង់ជួន ណារ៉ុន** កិច្ចប្រជុំពិភាក្សាស្តីពីការរៀបចំសេចក្តីណែនាំអនុវត្តកម្មវិធីសិក្សាបង្រៀនសម្រាប់គ្រឹះស្ថានបឋមសិក្សាសាធារណៈឆ្នាំសិក្សា២០២០-២០២១

នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ គ្រឹះស្ថានសិក្សាសាធារណៈ នៅទូទាំងប្រទេសបានរៀបចំពិធីបើកបរវេសនកាលឆ្នាំសិក្សាថ្មី២០២០-២០២១ ដែលជាកាលកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា ក្នុងបរិបទថ្មី គឺផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលដើម្បីការពារជំងឺកូវីដ-១៩ ដោយត្រូវបានធ្វើឡើងក្រោមទស្សនទានថ្មី **“គន្លងជីវិត ថ្មីក្នុងវិស័យអប់រំ”** បន្តជំរុញការអប់រំឌីជីថល និងអនុវត្តវិធីសាស្ត្រនៃការអប់រំតាមបែបចម្រុះចាំបាច់ក្នុងយុគសម័យឌីជីថលនិងសេដ្ឋកិច្ចឌីជីថល ក្នុងសតវត្សទី២១ ។ ការបើកបរវេសនកាលឆ្នាំកន្លងទៅតែងធ្វើឡើងនៅខែវិច្ឆិកា តែការបើកបរវេសនកាលឆ្នាំសិក្សាថ្មីឆ្នាំ២០២០-២០២១នេះ ត្រូវបានពន្យារពេលរហូតដល់ខែមករាព្រោះ តែការរីករាតត្បាតនៃជំងឺកូវីដ-១៩។

គួរបញ្ជាក់ដែរថា នៅក្នុងឆ្នាំ ២០២០ កន្លងទៅ ដោយសារតែមានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានអនុវត្តវិធានការផ្អាកដំណើរការគ្រឹះស្ថានសិក្សាជាបណ្តោះអាសន្ននៅកន្លែង ណាដែលមានហានិភ័យនៃការឆ្លងកូវីដ-១៩ និងអនុញ្ញាតឱ្យបើកឡើងវិញជាដំណាក់កាលៗ ដើម្បីធានា ឲ្យបានទាំងសុវត្ថិភាពសុខភាពរបស់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងធានាបាននូវការរៀន សូត្ររបស់ សិស្សានុសិស្ស និស្សិតរហូតដល់ឆ្នាំសិក្សា ២០១៩-២០២០ ត្រូវបានប្រកាស បិទបញ្ចប់នៅចុងខែវិច្ឆិកាឆ្នាំ២០២០ ។ នៅក្នុងឆ្នាំ២០២០ កន្លងមកនេះដែរ លោកគ្រូ អ្នកគ្រូ ដែលជាបុគ្គលិកសិក្សាបានខិតខំចុះទៅតាមគោលដៅក្នុងសហគមន៍ ដើម្បីផ្តល់ឱកាសឱ្យសិស្សបានសិក្សាតាមរយៈការលើកទឹកចិត្តពីលោកគ្រូអ្នកគ្រូនៅគ្រប់កម្រិតសិក្សា និងការចូលរួមពីមាតាបិតាសិស្សជំរុញកូន-ចៅចូលរួមសិក្សាតាមប្រព័ន្ធអនឡាញហើយជម្នះបានជាបន្តបន្ទាប់ នូវការសិក្សានៅក្នុង

បរិបទថ្មីនៃការរីករាតត្បាតនៃជំងឺកូវីដ-១៩ ។ ការសិក្សាត្រូវរក្សាតម្លាតដែលតម្រូវឲ្យ សាលារៀនមួយចំនួនត្រូវចែកវេនសិក្សា និងធ្វើស្វ័យសិក្សាតាមប្រព័ន្ធអនឡាញ ឬតាមប្រព័ន្ធឌីជីថលដើម្បី អភិវឌ្ឍន៍សមត្ថភាពប្រកបដោយគុណវុឌ្ឍិ។ វិធានការទាំងអស់នេះបានធានាឱ្យសិស្សានុសិស្សនិស្សិតនៅគ្រប់ ភូមិសិក្សានៅតែបន្តទទួលបានសេវាអប់រំឲ្យតាមរូបភាព **“ការអប់រំតាមបែបចម្រុះ”** មានន័យថា សិស្សរៀននៅ ក្នុងថ្នាក់ផងរៀនពីចម្ងាយផងនិងធ្វើស្វ័យសិក្សាផង។ ជាពិសេសក្រសួងអប់រំយុវជន និងកីឡាបានខិតខំជំរុញ ការអប់រំតាមបែបឌីជីថលឬការសិក្សាពីចម្ងាយតាមប្រព័ន្ធអេឡិចត្រូនិក និងការអប់រំពីចម្ងាយតាមបែបប្រពៃណីដោយប្រើប្រាស់សន្លឹកកិច្ចការនិងមេរៀនសង្ខេបដោយបានសហការជាមួយក្រសួងពាក់ព័ន្ធ និងដៃគូអភិវឌ្ឍដូចជា ការរៀបចំផលិត និងផ្សព្វផ្សាយវីដេអូបង្រៀនការបង្កើតប្រព័ន្ធទូទូរទស្សន៍តេឡេធីវី “ទទក២” និងការផ្សព្វ ផ្សាយវីដេអូ បង្រៀន តាមបណ្តាញផ្សព្វផ្សាយផ្លូវការដទៃទៀត»។

លោកជំទាវ ស្រុយសុជាតិអគ្គនាយិកា នៃអគ្គនាយកដ្ឋានយុវជននៃក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍អោយដឹងថាបច្ចុប្បន្នពិភពលោកកំពុងតែបន្តឈានទៅមុខយ៉ាងលឿនឆាប់រហ័សនូវវិស័យអប់រំផ្នែកបច្ចេកវិទ្យានេះហើយពួកគេកំពុងខិតខំប្រឹងប្រែងស្រាវជ្រាវផ្នែកបច្ចេកវិទ្យាថ្មីៗ ដើម្បីជាប្រយោជន៍ទៅ អភិវឌ្ឍន៍ សង្គម ជាតិអោយមានការរីកចំរើនលូតលាស់ទៅមុខជាលំដាប់។ ដោយមើលឃើញពីតម្រូវការនិងផលប្រយោជន៍ វិស័យបច្ចេកវិទ្យានេះ ហើយទើបក្រសួងអប់រំ យុវជន និងកីឡា កម្ពុជា ត្រូវតែធ្វើការកែទម្រង់នៃវិស័យអប់រំផ្នែកបច្ចេកវិទ្យានេះដោយបង្កើនការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា និងចរិយា សម្បទាជាការឆ្លើយតបទៅនឹងគោលដៅអប់រំជាតិឲ្យសមស្របទៅនឹងយុគសម័យបច្ចេកវិទ្យាហើយចំណេះដឹង នេះគឺជា ស្នូលក្នុងការចូលរួមអភិវឌ្ឍ ប្រទេសជាតិកម្ពុជា ដើរទាន បណ្តាប្រទេសនានានៅជុំវិញពិភពលោក ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំយុវជន និងកីឡានៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ **ហង់ជួន ណារ៉ុន** រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថាយុទ្ធនាការឆ្នាំសិក្សាថ្មីនៃ២០២០-២០២១ នឹងពង្រឹងការអនុវត្តវិធានបទការពារសុវត្ថិភាពជំងឺកូវីដ-១៩ ក៏ដូចជា ផ្សព្វផ្សាយសារជាច្រើនដទៃទៀត ដើម្បីឲ្យសាលារៀនមានបរិស្ថាន សុវត្ថិភាព សុខភាពល្អនិងការអភិវឌ្ឍសម្រាប់ កុមារកម្ពុជាក្នុងអំឡុងពេលសិក្សារបស់ពួកគេ ។ ឯកឧត្តមបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា «អាទិភាពរបស់យើងក្នុងអំឡុងពេលមានជម្ងឺឆ្លងរាតត្បាតជាសកលកូវីដ-១៩ គឺតម្រូវឲ្យមានការការពារសុវត្ថិភាពរបស់កុមារ រួមទាំងប្រើប្រាស់គ្រប់មធ្យោបាយដែលអាចធ្វើបានទាំងអស់ ដើម្បីជួយឲ្យពួកគេនៅតែបន្តទទួលបានការអប់រំ។



សិស្សានុសិស្សបានចូលសិក្សានៅតាមសាលារៀនឡើងវិញក្រោមទស្សនទានថ្មី គឺ “កន្លងជីវិត ថ្មីក្នុងវិស័យអប់រំ”

យើងមានមោទនភាពចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជាក្នុងការរក្សាចំនួនករណីឆ្លងជំងឺនេះឲ្យ នៅតិចបំផុតក្នុងប្រទេស កម្ពុជា បើធៀបនឹងប្រទេស ដទៃទៀតនៅក្នុងពិភពលោក។ ស្របពេល ជាមួយគ្នានេះ គឺធានាឲ្យមានការរៀនសូត្រពីចម្ងាយសម្រាប់សិស្សានុសិស្ស គ្រប់រូប និងបើកដំណើរការសាលារៀនឡើងវិញផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានឱ្យដឹងផងដែរថា ឆ្នាំសិក្សាថ្មីឆ្នាំ២០២០-២០២១ នេះ មានសិស្សសិក្សាជិត ៤លាននាក់ ក្នុងនោះសិស្សថ្នាក់ មត្តេយ្យនិងចំណេះដឹងទូទៅទាំងរដ្ឋ និងឯកជនមានប្រមាណ ៣លាន ៥សែននាក់ (សិស្សស្រីមានប្រមាណ៤៩ភាគរយ)។ ដោយឡែកថ្នាក់ ឧត្តមសិក្សាទាំងរដ្ឋ និងឯកជនមាន ប្រមាណ ២១ម៉ឺននាក់ (និស្សិតស្រី ប្រមាណ ៤៦ភាគរយ)។ បច្ចុប្បន្ននេះកម្ពុជាមានគ្រឹះស្ថានមត្តេយ្យសិក្សា និងគ្រឹះស្ថានសិក្សា ចំណេះទូទៅទាំងសាធារណៈនិងឯកជនមាន ប្រមាណ ១៨.០០០ ក្នុងនោះ មត្តេយ្យសិក្សា សហគមន៍មាន ៣ពាន់កន្លែង គ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈមាន ១៣.៥០០ និងគ្រឹះស្ថាន សិក្សាឯកជន មាន១.៥០០។ គ្រឹះស្ថានឧត្តម សិក្សាទូទាំងប្រទេសមានចំនួន ១២៥ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សា សាធារណៈ មាន៤៨ និង ឯកជនមាន ៧៧។ និស្សិត កំពុងសិក្សានៅ ឧត្តមសិក្សាមានប្រមាណ ២១ម៉ឺននាក់ (និស្សិតស្រី ប្រមាណ៤៦ភាគរយ)។ ជាមួយនឹងការបើក បរិស្ថានកាលឆ្នាំសិក្សាថ្មីក្នុងបរិបទនៃការរក្សាត្រួតត្រានៃជំងឺកូវីដ -១៩ នេះ ឯកឧត្តម **ហង់ ជួន ណារ៉ុន** បានជំរុញឱ្យគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់បន្ត តយកចិត្តទុកដាក់ លើការអនុវត្តវិធានការសុវត្ថិភាពសុខភាព និងការសិក្សាតាមរយៈការអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទកូវីដ-១៩ និងគោលការណ៍ប្រតិបត្តិស្តង់ដារ (SOP) ស្តីពីសេវា រថយន្តដឹកសិស្ស សេវា បណ្ណាល័យសកម្មភាពអប់រំកាយ និងកីឡា សកម្មភាពសិល្បៈនិង សេវាអាហារដ្ឋាននៅ តាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុង បរិបទជំងឺកូវីដ-១៩។

ក្នុងសារលិខិតបើកបរិស្ថានកាលឆ្នាំសិក្សាថ្មីនេះ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការ បើកបរិស្ថានកាលនាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ គឺ

ជាថ្ងៃបើកទំព័រថ្មីនៃការចាប់ផ្តើមជីវិតសិក្សាដំបូងរបស់សិស្ស ទើបដល់ អាយុត្រូវចូលសាលារៀន និង ជាថ្ងៃត្រឡប់ មកកាន់សាលារៀនវិញ ក្នុងឆ្នាំសិក្សាថ្មីរបស់សិស្សានុសិស្សនិស្សិត និងកុលបុត្រកុលធីតា ជាទីស្រឡាញ់របស់កម្ពុជាគ្រប់ៗគ្នាបន្ទាប់ពីបានឆ្លងកាត់និងទទួលនូវ បទពិសោធន៍នៃការអប់រំក្នុងសម័យកូវីដ-១៩ ក្នុងឆ្នាំសិក្សា ២០១៩-២០២០ កន្លងមកនេះទោះបីក្នុងរូបភាពខុសៗគ្នាយ៉ាងណាក៏ដោយ។ ក្នុងសារលិខិតនោះ **សម្តេចតេជោ ហ៊ុន សែន** បានគូសរំលេចនូវ វិធានការមួយចំនួន ដែលរាជរដ្ឋាភិបាលបានអនុវត្ត នៅក្នុងឆ្នាំ សិក្សា ចាស់ដើម្បីធានាដល់ដំណើរការនៃការ អប់រំក្នុងបរិបទជំងឺកូវីដ-១៩ ។ ចាប់តាំងពីខែមីនា ឆ្នាំ២០២០ មកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាព ឆ្លើយតបនឹងការបង្ការ និង ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដោយផ្ដោតលើ៖១-ការ អនុវត្តវិធានការ សុវត្ថិភាពសុខភាពសម្រាប់ បុគ្គលិកអប់រំនិងសិស្សានុសិស្ស ២-ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ អនាម័យ បង្គន់ អនាម័យ និង ទឹកស្អាតនៅ តាមសាលារៀន ៣- ការរៀបចំប្រព័ន្ធអប់រំអេឡិចត្រូនិក និងការផ្តល់សេវារៀនសូត្រពីចម្ងាយ និង៤-ការអនុញ្ញាត ឱ្យដំណើរការ គ្រឹះស្ថានសិក្សាឡើងវិញជាបីដំណាក់កាល។

ជាមួយនឹងការបើកបរិស្ថានកាលឆ្នាំថ្មីក្នុងស្ថានភាពសង្គមនៅញាំញី ដោយជំងឺកូវីដ១៩ នៅឡើយនោះ **សម្តេចតេជោ ហ៊ុន សែន** បាន ណែនាំនិងផ្តល់អនុសាសន៍ចំនួន១២ ចំណុច ដល់ក្រសួងអប់រំដល់ អាជ្ញាធរ ពាក់ព័ន្ធលោកក្រុងក្រុង សិស្សានុសិស្ស និងអណាព្យាបាល ទាំងអស់ត្រូវរួមគ្នាអនុវត្តនីវិធានការមួយចំនួន ដើម្បីធានាដល់ ដំណើរការអប់រំដំណើរការដោយភាពល្អប្រសើរ។ ក្នុងនោះ សម្តេច ក៏បានបន្តត្រឹមនូវលើកដល់ ក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរដែនដីសហគមន៍ និងប្រជាពលរដ្ឋគ្រប់រូបត្រូវយកចិត្តទុកដាក់ និងចូលរួមគាំទ្រឱ្យបាន ខ្លាំងក្លាថែមទៀតក្នុងការអភិវឌ្ឍសាលារៀនដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការគាំទ្រផ្សេង ទៀតតាមគ្រប់លទ្ធភាពជាពិសេសការ ចូលរួមសហការរបស់ក្រសួងសុខាភិបាល ក្នុងការធានានូវសុវត្ថិភាព សុខភាព ការអប់រំអំពីអនាម័យនិងការបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ឱ្យបានម៉ឺងម៉ាត់ធ្វើយ៉ាងណា ទប់ស្កាត់កុំឱ្យមានឆ្លងជំងឺ នៅក្នុងគ្រឹះស្ថានសិក្សា ។

ដំណាក់កាលដំបូង-សមិទ្ធផលជាប្រវត្តិសាស្ត្រ ដែលមិនធ្លាប់មាននៅកម្ពុជា



ពិធីដាក់ឈ្មោះជាផ្លូវការនៃនាវាផលិតកម្ម Ingenium II សម្រាប់គម្រោង
អភិវឌ្ឍន៍ អណ្តូងប្រេងកាតអប្សរា ក្នុងប្លុក A កម្ពុជា

នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសឲ្យដឹងអំពីការសម្រេចបាននូវសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏ធំធេងមិនធ្លាប់មាននោះ គឺការទទួលបានតំណក់ប្រេងដំបូងរបស់កម្ពុជា ។ ព្រឹត្តិការណ៍នេះគឺជាជំហានដំបូងនៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ **ហ៊ុន សែន** ។ ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទៅសុទ្ធតែបានសម្តែងនូវការអបអរកោតសរសើរជាទីគោរពសក្តានុពលយ៉ាងក្រៃលែង។ **សម្តេចតេជោ ហ៊ុន សែន** បានច្បាស់ថា បើពុំមានសន្តិភាពទៅក៏គ្មានដែរនូវតំណក់ប្រេងលើកដំបូងនេះ។

គួរបញ្ជាក់ថា តំណក់ប្រេងលើកដំបូងរបស់កម្ពុជាបានចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-01D នៃផ្នែកហ្វូមេ (A) នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជាដោយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនិងការចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន KrisEnergy ដែលជាប្រតិបត្តិករនៃគម្រោងនេះ ដោយសម្រេចបានការបញ្ចប់ដោយជោគជ័យនូវការសាងសង់ ការបំពាក់គ្រឿងសម្ភារៈ និងបរិក្ខារនៃបណ្តាហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាសម្រាប់ដំណើរការផលិតកម្មធនធានប្រេង។ ក្រសួងរ៉ែ និងថាមពលប្រកាសថាអណ្តូងប្រេងប្លុក A នេះមានឈ្មោះថា “អប្សរា”។ ប្រេងរបស់កម្ពុជានៅប្លុក A នេះមិនមានពាក់ព័ន្ធជាមួយប្រទេសថៃទេ ពោលគឺវាមានចម្ងាយពីប្រទេសថៃ (ប៉ាតាយ៉ា) ប្រមាណជាង ៣៣៥ គីឡូម៉ែត្រ និងចម្ងាយពីខេត្តព្រះសីហនុត្រឹមតែជាង ១៦០ គីឡូម៉ែត្រប៉ុណ្ណោះ។

ផលដែលកម្ពុជាទទួលបានពីតំណក់ប្រេង៖

តាមរយៈកិច្ចព្រមព្រៀងក្នុងការអភិវឌ្ឍន៍អណ្តូងប្រេងក្នុងប្លុក A និងការអនុញ្ញាតឲ្យក្រុមហ៊ុនធ្វើផលិតកម្មលើកទី១ របស់ខ្លួនគឺជំហានទី ១A និងទី១B ដែលមានរយៈពេលផលិតកម្មចំនួន ៩ឆ្នាំមានសក្តានុពល

ផលិតប្រេងនៅប្រមាណ ៣០លានបារ៉ែល។ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍តាមរយៈកិច្ចព្រមព្រៀងនេះដោយប្រែក្លាយកំណប់ក្រោមសមុទ្រទៅជាប្រាក់សម្រាប់រាជរដ្ឋាភិបាល យកទៅអភិវឌ្ឍតាម តម្រូវការរបស់ខ្លួន។ តាមរយៈកិច្ចព្រមព្រៀងនេះរាជរដ្ឋាភិបាលកម្ពុជានឹងទទួលបានភាគហ៊ុន៥% ដែលនឹងត្រូវគ្រប់គ្រងដោយអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ចំណែកក្រុមហ៊ុន KrisEnergy កាន់កាប់ភាគហ៊ុន ៩៥% ។ ក្រៅពីចំណូលពីការកាន់កាប់របស់រាជរដ្ឋាភិបាលលើភាគហ៊ុន ៥% កម្ពុជាអាចទទួលបានចំណូលពន្ធ និង សូយសារអាករផ្សេងៗដូចជាពន្ធលើប្រាក់ចំណូលប្រមាណ ២៥%, ពន្ធលើប្រាក់ចំណូលលើសកម្រិតពន្ធលើការនាំចេញ២% និងពន្ធកាត់ទុកលើការទូទាត់ភាគលាភជាដើម។

ឯកឧត្តម **ជឿន សួរ** អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែ និងថាមពល បានឲ្យដឹងថា កិច្ចព្រមព្រៀងនៅតំបន់អប្សរាប្លុក A ទាំងមូលនោះមានរយៈពេល២៥ឆ្នាំហើយនៅដំណាក់កាលទី២ និងទី៣ ផ្សេងទៀតគឺត្រូវការវាយតម្លៃបន្តទៀតសម្រាប់រៀបចំផែនការបន្ត។ នៅពេលនេះក្រុមហ៊ុនកំពុងបន្តខ្ទង់អណ្តូងចំនួន ៤ ផ្សេងទៀតតែដំណើរការនៃការខ្ទង់នោះគឺខ្ទង់ម្តងមួយៗ ហើយអណ្តូងដែលផលិតប្រេងដំបូងនោះក៏កំពុងបន្តផលិតប្រេងបណ្តើរៗដែរ។ មួយវិញទៀតប្រសិនបើដំណើរការអណ្តូងទាំងអស់នេះ យើងនឹងទទួលបានប្រេងកម្រិតខ្ពស់បំផុត ៧.៥០០ បារ៉ែលក្នុងមួយថ្ងៃ។ ឯកឧត្តមបញ្ជាក់ទៀតថា ប្រេងដែលផលិតបានមកនេះជាប្រេងនៅ។ ប្រេងនៅនេះប្រសិនបើយើងមានរោងចក្រចម្រាញ់ប្រេងកាតនៅក្នុងប្រទេសនោះយើងអាចចម្រាញ់ហើយអាចលក់នៅទីផ្សារក្នុងស្រុកបាន។ តែការសាងសង់រោងចក្រចម្រាញ់ប្រេងនេះនៅមាន ការអាក់រអួលដោយសារដៃគូវិនិយោគមានបញ្ហាហិរញ្ញវត្ថុខ្លះធ្វើឲ្យការសាងសង់នៅមិនទាន់បានដំណើរការទៅមុខ។ ដូច្នេះប្រេងដែលផលិតបានពីប្លុក A បច្ចុប្បន្ននេះមិនមានជម្រើសអីក្រៅពីលក់ទៅទីផ្សារអន្តរជាតិទេ ។ ឯកឧត្តមបញ្ជាក់ទៀតថា ប្រេងនៅនេះអាចយកចម្រាញ់ទៅជាប្រេងសាំង, ប្រេងម៉ាស៊ូត, ជាឧស្ម័ន LPG (ហ្គាស) និងអាចមានប្រេងកាតខ្លះដែរ ហើយសំណល់ចុងក្រោយក៏អាចយកមកប្រើប្រាស់បានទៀត ដូចជាធ្វើផ្លូវកៅស៊ូ, បំពង់ទឹក, ដប និងសម្ភារៈផ្សេងៗ ពោលគឺធ្វើយ៉ាងណាត្រូវចម្រាញ់វាយកមកប្រើឲ្យអស់លទ្ធភាព។

ប្រវត្តិមុននឹងឈានមកទទួលបានតំណក់ប្រេងដំបូង៖

សម្តេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញពីប្រវត្តិនិងដំណើរការដ៏ស្វិតស្វាញរហូតសម្រេចបាននូវសមិទ្ធផលនេះ ។ សម្តេចតេជោបញ្ជាក់ថា ទម្រង់ទទួលបានសមិទ្ធផលនៃតំណក់ប្រេងលើកដំបូងនៅកម្ពុជាបានរង់ចាំរយៈពេល៣០ឆ្នាំមកហើយ គឺចាប់តាំងពីឆ្នាំ១៩៩០ មកម្ល៉េះ ដែលក្រុមហ៊ុនឈ្នះការជេញថ្លៃក្រប្រេងនៅប្លុក A ជាក្រុមហ៊ុនអ៊ីនធឺប្រាយអយរបស់អង់គ្លេស។ ប៉ុន្តែក្រុមហ៊ុនរុករកមិនឃើញកំដកខ្លួនចេញ ។ បន្ទាប់មកក្រុមហ៊ុនថ្មីមួយទៀតគឺក្រុមហ៊ុន Chevron របស់អាមេរិកនិងក្រុមហ៊ុនដែលជាដៃគូផ្សេងទៀតក៏ចូលរុករកបន្តក៏បានរក



សកម្មភាពខ្ទង់អណ្តូងផលិតកម្មនៅលើផ្កាតហ្វូមខ្ទង់អណ្តូង នៅក្នុងទីតាំងប្លុក A

ឃើញកំណប់ប្រេងក្នុងដែនសមុទ្រកម្ពុជានិងបន្ទាប់មកទៀតធ្លាក់ដល់ ក្រុមហ៊ុន KrisEnergy នៅពេលនេះ ។ **សម្តេចតេជោ ហ៊ុន សែន** បានបន្តថាខ្ទង់ឆ្នាំ ១៩៩៤ សម្តេចធ្លាប់បានទៅដល់ប្លុក A នេះ ជាមួយ សម្តេចក្រមុំព្រះ នរោត្តម រណបូទិ៍ ។ **សម្តេចតេជោ ហ៊ុន សែន** បញ្ជាក់ លំអិតទៀតថា កិច្ចព្រមព្រៀងប្រេងកាតដំបូងត្រូវបានចុះនៅឆ្នាំ ២០០២ ជាមួយសម្ព័ន្ធក្រុមហ៊ុន មានក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation, Moeco Cambodia Co., Ltd. និង KrisEnergy) ។ សម្ព័ន្ធក្រុមហ៊ុននេះដឹកនាំដោយក្រុមហ៊ុន Chevron របស់អាមេរិក។ នៅឆ្នាំ២០១០ក្រុមហ៊ុនChevron បានប្រកាស រកឃើញជម្រកប្រេងមានលក្ខណៈពាណិជ្ជកម្មជាលើកដំបូងរបស់កម្ពុជា និងបានកសាងគម្រោងផែនការអភិវឌ្ឍន៍ និងអាជីវកម្មដើម្បីស្នើសុំ រាជរដ្ឋាភិបាលពិនិត្យនិងសម្រេច។ តាមផែនការនោះ ផលិតកម្មប្រេង ដំបូងគ្រោងនឹងចាប់ផ្តើមនៅអំឡុងខែធ្នូឆ្នាំ២០១២។ ប៉ុន្តែដោយការ ពិនិត្យលក្ខណៈបែងចែកផលសេដ្ឋកិច្ច និងសង្គតភាពច្បាប់ពាក់ព័ន្ធ និងផែនការអភិវឌ្ឍន៍អាជីវកម្មស្មើឡើងដោយក្រុមហ៊ុន Chevron នៅ ពេលនោះ បានតម្រូវឲ្យភាគីទាំងពីរត្រូវចរចាសម្រួលលក្ខខណ្ឌកិច្ច ព្រមព្រៀងមួយចំនួនឡើងវិញ ដើម្បីឲ្យមានសង្គតភាពជាមួយបទប្បញ្ញត្តិ ច្បាប់កម្ពុជាផង និងមានសមធម៌កាន់តែប្រសើរនៅក្នុងការបែងចែកផល សេដ្ឋកិច្ចពីផែនការអាជីវកម្មនេះផង។ ដំណើរការអនុវត្តតាមផែនការ ផលិតប្រេងនៅខែធ្នូ២០១២ ក៏ត្រូវបានរាំងស្ទះមិនអាចអនុវត្តបាន។

ការចរចាភិក្ខុព្រមព្រៀងប្រេងកាត ក៏ត្រូវបានដំណើរការទៅយ៉ាង ស្វិតស្វាញរវាងភាគីទាំងពីរ (រាជរដ្ឋាភិបាល និងក្រុមហ៊ុន) ទាំងលើ ទិដ្ឋភាពច្បាប់ បច្ចេកទេស និងសេដ្ឋកិច្ច ។ នៅក្នុងរយៈពេលចរចាដ៏ តឹងតែងនេះក្រុមហ៊ុន Chevron Oversea Petroleum (Cambodia) Ltd., LG Caltex Oil Corporation និងក្រុមហ៊ុន Mocco Cambodia Co., Ltd. បានស្នើសុំដកខ្លួនចេញបន្តបន្ទាប់គ្នានៅឆ្នាំ ២០១៤ និង២០១៦ ។ ការចរចាត្រូវបានបន្តអូសបន្លាយពេលយ៉ាងយូរតាំងពីឆ្នាំ ២០១០ រហូត ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧ ទើបសម្រេចបាននូវកិច្ចព្រមព្រៀង ថ្មី និងគម្រោងផែនការអភិវឌ្ឍន៍អាជីវកម្មអណ្តូងប្រេងថ្មីដែលបើកផ្លូវឲ្យ ដំណើរការសាងសង់និងអភិវឌ្ឍន៍ផ្កាតហ្វូមអណ្តូងប្រេងអាចចាប់ផ្តើមបាន។

ហេដ្ឋារចនាសម្ព័ន្ធផលិតកម្មប្រេងធំៗនិងសំខាន់ៗដែលបានសាងសង់ ដំឡើងនិងរៀបចំរួចរាល់ជាស្ថាពរនៅក្នុងតំបន់ប្លុកA សម្រាប់ដំណើរ ការផលិតកម្មជាប្រចាំមាន៖ **ទី១**-ផ្កាតហ្វូមអណ្តូងប្រេង ផលិតនៅកោះ

បាតាននៃប្រទេសឥណ្ឌូនេស៊ី ចាប់ផ្តើមសាងសង់នៅអំឡុងខែធ្នូ ឆ្នាំ ២០១៩ និងបានបញ្ចប់នៅខែសីហា ២០២០។ ផ្កាតហ្វូម នេះ បានដឹក ចូលមកដល់តំបន់ប្លុក A និងបានបញ្ចប់ការដំឡើងរួចរាល់ជាស្ថាពរនៅ ថ្ងៃទី៧ កញ្ញា ២០២០ និងទី២-កប៉ាល់ផលិតកម្មប្រេងត្រូវបានដំឡើង ជួសជុលនិងបំពាក់សម្ភារៈបរិក្ខាររួចរាល់នៅខែកញ្ញា ឆ្នាំ២០២០ នៅ ប្រទេសសិង្ហបុរី និងបានដឹកមកដល់និងដំឡើងរួចរាល់នៅប្លុកA នៅ ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២០។ កប៉ាល់ស្តុកប្រេងបានរៀបចំនិងត្រៀម ចាំរួចរាល់នៅប្លុក A នៅថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។ អណ្តូងប្រេងទី មួយបានបញ្ចប់ការសាងសង់នៅថ្ងៃទី២៣ ធ្នូឆ្នាំ២០២០និង ចាប់ផ្តើម ផលិតចេញប្រេងដំបូងនៅថ្ងៃទី២៩ ខែធ្នូឆ្នាំ២០២០ នេះ ។ ក្រៅពីនេះ មានអណ្តូងប្រេងចំនួនពីរទៀតក៏បានខ្ទង់ជម្រៅដល់ស្រទាប់ជម្រករ៉ែ ប្រេងរួចហើយដែរ។


ចំណូលពីប្រេងនឹងផ្តល់អាទិភាពលើវិស័យអប់រំនិងសុខាភិបាល៖

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា តំណក់ប្រេងជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាពរជ័យ សម្រាប់ប្រជាជននិងប្រទេសជាតិមិនមែនជាបណ្តាសាដូចការលើកឡើង របស់ជនអតិថិជនចំនួននោះទេ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា **“លុយ បានមកពីប្រេងខ្ញុំនឹងផ្តល់អាទិភាពទៅលើវិស័យអប់រំនិងសុខាភិបាល។ តំណក់ប្រេងនេះជាពរជ័យសម្រាប់ប្រជាជនកម្ពុជានៅក្នុងដំណាក់កាល ថ្មី និងជាប្រភពចំណូលថ្មី”**។

កន្លងទៅឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ **អូន ព័ន្ធមុនីរ័ត្ន** ឧបនាយក រដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានបញ្ជាក់ថា កម្ពុជាមានទិសដៅច្បាស់លាស់ហើយគឺមិនបណ្តាតែបណ្តាតាយខុសនូវឥរិយាបថ ក្លាយជាប្រទេស ដែលពឹងផ្អែកលើចំណូលប្រេងនិងឧស្ម័ន ជាចរន្តដង្ហើម ស្លាប់រស់នៃសេដ្ឋកិច្ចទេ ប៉ុន្តែនឹងប្រើប្រាស់ចំណូលនេះរួមចំណែកក្នុង ការកែទម្រង់រចនាសម្ព័ន្ធសេដ្ឋកិច្ច ដើម្បីធានាចីរភាពកំណើនក្នុងរយៈពេល មធ្យម និងវែង។ ឯកឧត្តមបានបញ្ជាក់ថាយើងបានត្រៀមខ្លួនរួចរាល់ ហើយទាំងក្នុងក្របខ័ណ្ឌធនធានមនុស្សស្ថាប័ននិងគោលនយោបាយ ដើម្បីបញ្ចៀសនូវ បណ្តាសាធនធានធម្មជាតិ ដោយបានសិក្សាពីបទ- ពិសោធន៍ជូរចត់កន្លងមករបស់ប្រទេសផលិតប្រេងមួយចំនួននៅលើ ពិភពលោក និងបានគិតគូររួចជាស្រេច ដើម្បីប្រែក្លាយចំណូលប្រេងឲ្យ ទៅជាភាពលឿនរហ័សក្នុងការអភិវឌ្ឍពិពិធកម្ម និងទំនើបកម្ម សេដ្ឋកិច្ច ដែលមានវិស័យឧស្សាហកម្មដើរតួនាទីកាន់តែសំខាន់ឡើង ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រព្រឹត្តិសាស្ត្រ៖

ភ្លាមៗក្រោយការប្រកាសរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល **ព្រះករុណាព្រះបរមរាជវង្សក្រមុំចាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី** បានធ្វើព្រះរាជសារមួយច្បាប់ជូន**សម្តេចតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជសារ បានបញ្ជាក់ថា “ខ្ញុំមានសេចក្តីសោមនស្សរីករាយសូមចូលរួមអបអរ សាទរសមិទ្ធផលបើកទំព័រប្រវត្តិសាស្ត្រថ្មី ដែលព្រះរាជាណាចក្រ កម្ពុជា ទទួលបានតំណក់ប្រេងលើកដំបូងស្របពេលថ្ងៃឧបអនុស្សាវរីយ៍ លើកទី ២២ នៃការអនុវត្តដោយជោគជ័យ នយោបាយឈ្នះ ឈ្នះ របស់ **សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាដែលបាននាំមកនូវសន្តិភាពពេញបរិបូណ៌



ផែនទីសម្រាប់គម្រោងអភិវឌ្ឍន៍ អណ្តូងប្រេងកាត

តមកពីទំព័រ ២១

ទន្ទឹមនេះ ថវិកាចំនួន ៥០ ប៊ីលានរៀល ត្រូវបានគ្រោងសម្រាប់មូលនិធិថែទាំសុខភាពជូនមន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងនិវត្តជន និងបានបន្តគ្រោងថវិកាចំនួន ៦ ប៊ីលានរៀល ដើម្បីទ្រទ្រង់របបសន្តិសុខសង្គម ផ្នែកហានិភ័យការងារសម្រាប់ មន្ត្រីសាធារណៈនៅក្នុងកញ្ចប់ថវិការបស់ក្រសួងសុខាភិបាល។ ចំពោះប្រាក់សោធននិវត្តន៍ ក៏ត្រូវបានគ្រោងថវិកាចំនួន ៣០ ប៊ីលានរៀល សម្រាប់ការដំឡើងរបបសោធនប្រចាំខែទាបបំផុត ជូនដល់និវត្តជន ដែលជាអតីតមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធដែរ ក្នុងគោលដៅជួយគាំទ្រដល់ជីវភាពរបស់ពួកគាត់ ក៏ដូចជាសំដៅកាត់បន្ថយគម្លាតរបបសោធនរបស់និវត្តជន រវាងអ្នកទទួលបាន សោធនទាប និងអ្នកទទួលបានសោធនខ្ពស់, និងរវាងនិវត្តជនថ្មី និងនិវត្តជនចាស់ ។

- ចំណាយមិនមែនបន្ទុកបុគ្គលិក ត្រូវបានគ្រោងចំនួន ៨.៨៨១.២៦៧ លានរៀល, មានសមាមាត្រស្មើនឹង ៥០,៩០% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវជា ៧,៥៣% នៃផ.ស.ស គឺថយចុះ ៦,៥% ធៀបនឹងច្បាប់ឆ្នាំ ២០២០។ ការគ្រោងថយចុះនេះ សម្រេចបានជារួមដោយសារគ្រប់ក្រសួង- ស្ថាប័នទាំងអស់ជាទូទៅគោរពបាននូវពិការ ចំណាយគោលដែលរាជរដ្ឋាភិបាលបានកំណត់ផ្តល់ជូន សម្រាប់ចំណាយ មិនមែនបន្ទុកបុគ្គលិកក្នុងកម្រិតថវិកាវិចារណកម្មចំណាយឆ្នាំ២០២០ ក្នុងក្របខណ្ឌនៃការធ្លាក់ចុះចំណូលនិងក្នុងគោលដៅសន្សំធនធានសម្រាប់ បន្តអន្តរាគមន៍ទប់ទល់នឹងផលប៉ះពាល់ពីវិបត្តិកូវីដ-១៩។

- ចំណាយមូលធនថ្នាក់ជាតិ ត្រូវបានគ្រោងចំនួន ១៣.០៤៤.៤៩៥ លានរៀល មានសមាមាត្រស្មើនឹង ៤២,៨% នៃចំណាយថវិកាថ្នាក់ជាតិសរុប ត្រូវជា ១១,០៦% នៃផ.ស.ស, ថយចុះ ០,១% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២០ ក្នុងគោលដៅគាំទ្រដល់ការបន្តអនុវត្តកម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល (២០២១-២០២៣) ជាពិសេសគឺការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ ។ គម្រោងវិនិយោគសាធារណៈ ដោយហិរញ្ញប្បទានក្នុងប្រទេសនៅថ្នាក់ជាតិ ត្រូវបាន

និងឯកភាពជាតិដ៏ពេញលេញ" ។ ការទទួលបានតំណក់ប្រេងលើកដំបូងនេះ ជាការចាប់ផ្តើមបើកទំព័រប្រវត្តិសាស្ត្រថ្មី សំរាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍ លើវិស័យឧស្សាហកម្មប្រេងកាត ដែលជាសក្តានុពលមួយនាំឱ្យព្រះរាជាណាចក្រកម្ពុជា កាន់តែរីកចម្រើន និងជឿនលឿនជាបន្តទៀត ។ ដោយឡែកស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមអបអរសាទរដល់ប្រវត្តិសាស្ត្រថ្មី ដែលព្រះរាជាណាចក្រ កម្ពុជាទទួលបានក្នុងពេលនេះដែរ ។

គួររំលឹកថា ទាក់ទងនឹងប្រវត្តិប្រេងនេះដែរ កម្ពុជាក៏ធ្លាប់មានរោងចក្រចម្រាញ់ប្រេងកាតមួយ នៅខេត្តព្រះសីហនុ ប៉ុន្តែត្រូវបានបំផ្លាញដោយសារសង្គ្រាម។ រោងចក្រខ្មែរចម្រាញ់ប្រេងកាតមួយនេះត្រូវបានអភិវឌ្ឍក្រោម ព្រះរាជកិច្ចដឹកនាំនៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនរាជ្យ។ រោងចក្រនោះចាប់ផ្តើមដំណើរការនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៦៩ ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំងនិងសម្ពោធជាផ្លូវការនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំដដែល។ ក្រោយមករោងចក្រនេះបានទទួលរងការបំផ្លាញដោយសង្គ្រាមក្រោយរដ្ឋប្រហារឆ្នាំ១៩៧០។

គ្រោងចំនួន ៦.៣៩៣.៦៥៥ លានរៀល ត្រូវជា ៥,៤២% នៃផ.ស.ស មានកំណើន ៨,៤% ធៀបនឹងច្បាប់ថវិកាឆ្នាំ ២០២០ ដោយផ្តោតអាទិភាពទៅលើ៖ ការកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន លូ ព្រមទាំងការជួសជុលឡើងវិញនូវ ហេដ្ឋារចនាសម្ព័ន្ធ ដែលរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង រួមទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធដូចជា ប្រព័ន្ធចម្រោះទឹកកខ្វក់ ប្រព័ន្ធលូ អូរ ប្រឡាយ រំដោះទឹកភ្លៀង និងប្រព័ន្ធបង្ហូរទឹកកខ្វក់, ការកសាង និងជួសជុល ផ្លូវចំនួន ៣៨ ខ្សែ ក្នុងទីរួមខេត្តសៀមរាប, ការបន្តស្តារ និងកសាង ប្រព័ន្ធធារាសាស្ត្រ និងលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងធារាសាស្ត្រ, ការជំរុញផលិតកម្មស្បៀង និងការលើកកម្ពស់ ផលិតភាពកសិកម្ម, ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធវិស័យអប់រំ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថាប្រចាំមួយចំនួនផ្សេងទៀត, ការពង្រីកសមត្ថភាពបញ្ជូន និងចែកចាយផ្គត់ផ្គង់អគ្គិសនី។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏បានគ្រោងថវិកាសម្រាប់ការបន្តត្រៀមអន្តរាគមន៍ទប់ទល់នឹងផលប៉ះពាល់ជំងឺកូវីដ-១៩ មានជាអាទិ៍៖ កម្មវិធីឧបត្ថម្ភគ្រួសារក្រីក្រ (ក្រ១ និងក្រ ២) និងជនងាយរងគ្រោះត្រូវបានគ្រោងទឹកប្រាក់ចំនួន ៨២០ ប៊ីលានរៀល សមមូលនឹងប្រមាណ ២០០ លានដុល្លារ, កម្មវិធីបណ្តុះបណ្តាលសមត្ថភាពជំនាញវិជ្ជាជីវៈ និងការជួយកម្មករព្យួរកិច្ចសន្យាការងារ ត្រូវបានគ្រោង ទឹកប្រាក់ចំនួន ២៣៩ ប៊ីលានរៀល សមមូលនឹងប្រមាណ ៥៩ លានដុល្លារ, គម្រោងសាច់ប្រាក់ពលកម្ម (Cash for works) ត្រូវ បានគ្រោងទឹកប្រាក់ចំនួន ៦៥០ ប៊ីលានរៀល សមមូលនឹងប្រមាណ ១៦០ លានដុល្លារ សម្រាប់ស្រូបយកកម្លាំងពលកម្មដែលបាត់បង់ការងារ និងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅជនបទ មានដូចជា ប្រឡាយជើងក្អែប ស្រះទឹកអណ្តូងទឹក និងបង្គន់អនាម័យនៅតាមសាលារៀនជាដើម, មូលនិធិត្រៀមសម្រាប់គាំទ្រដល់សេដ្ឋកិច្ច/ សហគ្រាសធនតូច និងមធ្យម (SMEs) ចំនួន ១.០៩៧ ប៊ីលានរៀល សមមូលនឹងប្រមាណ ២៧០ លានដុល្លារ។



សម្តេចព្រះនគរចំនួន ៣ថ្ងៃ បន្ថែមទៀត ដោយមានល្បែងមហាស្រពសិល្បៈ គ្រប់ ប្រភេទមកសម្តែងជូនប្រជាជនស្រុក ចូលរួម កំសាន្ត ជាឱកាសក្រៃពេក។ បន្ទាប់មក ព្រះរាជាទ្រង់តាំងព្រះនាមព្រះនគរថ្មីនោះថា៖ ព្រះបរមរាជវាំង មហានគរ ឧត្តុង្គមានជ័យ បុរីម្យ ឧត្តមរាជនិវេសដ្ឋាន ហើយដែល ហៅខ្លីថា៖ «**ក្រុងឧដុង្គមានជ័យ**» ។

ទីក្រុងឧដុង្គមានជ័យនោះ ក៏មានរឿង បុរាណនិទានដំណាលពីព្រេងនាយមកថា៖ កាលដើមឡើយមានព្រះរាជាមួយអង្គសោយ- រាជ្យនៅនគរខ្មែរបាននាំព្រះអគ្គមហេសី ដែល ទ្រង់កំពុងមានគភ៌ចូលទៅក្រសាលព្រៃ ។ ពេលទៅដល់កណ្តាលព្រៃ ព្រះមហេសីក៏ ទ្រង់ព្រះឈ្នួនព្រះឧទ្ធ ហើយក៏ប្រសូតបាន ជាពង (ស៊ុត) មួយធំល្មមទ្រង់ទត ឃើញ ដូច្នោះដោយមិនចង់ឲ្យពួកអាមាត្យរហ័ពល ទាំងឡាយ បានជ្រាបនូវរឿងដ៏ចម្លែកនេះ ទ្រង់ក៏កាយដឹកបំពងនោះទុកមួយអន្លើដោយ មិនបានឲ្យនរណាម្នាក់ដឹងឡើយ ។ ព្រះរាជា ទ្រង់ក៏នាំព្រះមហេសីចូលព្រះនគរវិញដោយ ក្នុងព្រះទ័យ មិនរីករាយសោះ ព្រោះតែធ្លាប់ គិតថាបើបាន បុត្រជាមនុស្សនោះ នឹងបាន ស្នងរាជបន្តតែពុំនឹកបែរដូច្នោះទៅវិញ ។ កន្លងពេលក្រោយមកមានព្រះព្រៃម្នាក់ឈ្មោះ វិញ បានបណ្តើរឆ្កែរបស់ខ្លួនបរចាញ់សត្វក្នុង ព្រៃ លុះទៅដល់កន្លែងដែល កប់ស៊ុតនោះ ឆ្កែព្រានក៏ព្រុសកកាយឃើញពង ចម្លែកដូច្នេះ ព្រានក៏យកពងនោះមក ថែរក្សាទុកនៅផ្ទះ របស់ខ្លួន ក្រោយមកពងនោះក៏ញាស់ចេញ មកជាកូនមនុស្សភេទប្រុស។ ព្រានវិញ ខំ ចិញ្ចឹមបីបាច់ថែរក្សាកូននោះរហូតដ៏ធំ ទើប ដាក់ឈ្មោះកូននោះថា (**ប្រមាញ់វិញស៊ុន**) ។ ចៅប្រមាញ់វិញ ស៊ុនលុះចម្រើនវ័យធំឡើង ក៏មានរូបឆោមលោមពណ៌ល្អ ស្រស់សង្ហា លើសអស់ពួកបុរសទាំងពួង។ ដំណាលពី តាដុងយាយជ័យ មានកូនស្រីក្រមុំម្នាក់ ឈ្មោះនាង ត្រចើលដោះក្រាល មានរូបសម្បុរ ស្អាតលើសស្រ្តីនានា។ តាដុងយាយបាន រស់នៅជាមួយកូនស្រីលើដីទួលមួយមានទឹក ព័ទ្ធជុំវិញ។ ទីទួលផ្ទះតាដុងយាយធ្លាប់រស់នៅ នោះនៅបន្ទាល់លុះសព្វថ្ងៃ ស្ថិតនៅមុខក្លោង-

ទីក្រុងឧដុង្គ ចាប់ផ្តើមកសាងឡើងក្នុង ស.វទី ១៧ នៃគ.ស ក្នុងរជ្ជកាល ស្តេចជ័យ- ជេដ្ឋាទី២ ដូចមានចែងក្នុងព្រះរាជពង្សាវតារ ប្រទេសកម្ពុជា បន្តទុកដរាបមក។

ក្នុង ព.ស២១៦៤ ត្រូវនឹង គ.ស១៦២០ ព្រះបាទសម្តេច ព្រះជ័យជេដ្ឋា ស្តេចគង់នៅ ព្រះរាជវាំងល្វាងម ទ្រង់បាននាំព្រះអគ្គ- មហេសីនិងស្រីស្នំក្រមការសេនាបតីនិងនា ម៉ឺនសព្វមុខមន្ត្រី ចុះព្រះរាជទីនាំងនាវា ស្តេច យាងទៅប្រពាធនៅតំបន់អូរក្រុងលាយ ក្នុង ខេត្តសំរោងទងទ្រង់ ប្រថាប់នៅផ្ទះព្រះពន្លា ជាយូរថ្ងៃ ។ ទ្រង់បាន ក្រសាលនៅទីទួល តាដុងយាយជ័យ នាតំបន់ស្រះកែវ ដោយ ទតឃើញទីទឹកដីនោះមាន ទេសភាពល្អ ក៏មានព្រះទ័យចង់សង់រាជវាំងនៅទីនោះ។ ហោរាក៏បានគន់គូរ ពិនិត្យមើលឃើញថា ទី នេះប្រពៃប្រកបដោយគេជះវិសេសវិសាល ណាស់និងឈ្នះអស់មាសត្រូវទាំង៨ទិស។

ជ្រាបដូច្នោះហើយព្រះរាជាទ្រង់ចាត់ឲ្យ ឧកញ៉ា ក្រឡាហោមកែវឲ្យជានាយកចាត់ការ កសាងព្រះរាជវាំងនៅតំបន់ស្រះកែវនោះ។ ព្រះតម្រិះចាត់ចែងហើយទ្រង់ក៏យាងត្រឡប់ ទៅកាន់ រាជវាំងល្វាងមវិញ។ បន្ទាប់មក

លោកឧកញ៉ា ក្រឡាហោមកែវ ក៏ចាប់ផ្តើម បញ្ជាទៅចៅហ្វាយស្រុកឲ្យចាត់ប្រជានុរាស្ត្រ ដឹកជញ្ជូនដីលើកធ្វើជាទីទួលខ្ពស់ និងកាប់ ឈើព្រៃមករៀបចំកសាងព្រះរាជវាំង ព្រះ- រាជមន្ទីរ ព្រះរាជតំណាក់ធំតូច និងព្រះរាជ- រោង ព្រមទាំងសួនឧទ្យាន មានផ្កាភ្លឺចម្រុះ យ៉ាងស្រស់ស្អាតអស់រយៈកាលជាង ១០ខែ កន្លង ព្រះរាជវាំងថ្មីក៏បានកសាងរួចរាល់ជា ស្ថាពរ។លុះទ្រង់ជ្រាបហើយសម្តេចព្រះជ័យ- ជេដ្ឋាទ្រង់ត្រាស់បង្គាប់ឲ្យអស់នាម៉ឺនសព្វមុខ មន្ត្រីរៀបចំ ក្បួនចេញចាកពី ព្រះរាជវាំង ល្វាងម ធ្វើព្រះរាជដំណើរយាងតាមដង ទន្លេសាបឆ្ពោះទៅឈប់ចតនៅកំពង់តាដុង យាយជ័យ ទ្រង់ប្រថាប់នៅទីនោះ ៣រាត្រី ទ្រង់ក៏រាជាបញ្ជាឲ្យហៅទីនោះថា "**កំពង់- ហ្លួង**"។

ទ្រង់ក៏បានបញ្ជាឲ្យធ្វើព្រះរាជពិធីបុណ្យ ឡើង ព្រះរាជវាំងថ្មី និមន្តព្រះសង្ឃ រាជា ចម្រើន ព្រះបរិត្ត៣ថ្ងៃ និងផ្តើមចូល ព្រះរាជ ពិធី នៅថ្ងៃ ៥កើត ខែផល្គុន ឆ្នាំរក ទោសៈ ព.ស២១៦៤ គ.ស ១៦២០ ទើបរៀបចំពិធី ដង្ហែរព្រះរាជាចាកចេញពីកំពង់ហ្លួង ឆ្ពោះ ទៅកាន់វាំងថ្មី រួចទ្រង់បញ្ជាឲ្យធ្វើព្រះរាជ-

ទ្វារចូលទៅវត្តទេពប្រណម្យ ខាងត្បូងផ្លូវជាតិលេខ៤ ចម្ងាយប្រមាណ ៥០ម៉ែត្រ ក្នុងឃុំ វិហារហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។ តាមដងយាយជ័យមាន បួនស្រីម្នាក់ឈ្មោះ នាង ទែននៅភូមិស្រែរនាងតា និងយាយ បាននាំនាង ត្រចើលដោះក្រាល ទៅលេងផ្ទះ នាង ទែនដែលជាម្តាយមីងជាញឹកញាប់ ។ ពេលទៅដល់ទីនោះនាង ត្រចើល ដោះក្រាលតែងតែកាន់ក្រមទៅដងទឹក ហើយពួកអ្នកភូមិតែងសរសើរថានាងមានដំណើរញ៉ែងញ៉ងល្អណាស់ ទើបបានជាប់មានឈ្មោះភូមិញ៉ែងញ៉ងនៅរហូតដល់សព្វថ្ងៃនេះ។ ទៅដល់អណ្តូងទឹកពេល នាងងូត ទឹកអ្នកភូមិតែងសរសើរសាច់នាងល្អ សស្គុះ ទើបជាប់មានឈ្មោះ ភូមិមួយឈ្មោះភូមិ គូស ដែលស្ថិតនៅជិតគ្នានឹង ភូមិញ៉ែងញ៉ងក្នុងស្រុកត្រាំកក់ ខេត្តតាកែវ សព្វថ្ងៃនេះ។ ជារាងរាល់មានពីរទៅបីដង ដែលតាមដងយាយជ័យតែងនាំកូនស្រីទៅលេងម្តាយមីងជាទម្លាប់ ។ ចែងនូវ ម្តងនេះ តានិងយាយនាំកូនស្រីទៅលេងផ្ទះនាងទែន ដូចសព្វ មួយដង ក៏បានជួបព្រានវិញ កំពុងនាំ កូនប្រុសវិញស៊ុងដើរសំដៅទៅប្រមាញ់តាមផ្លូវបណ្តាល នាំឲ្យកូនទាំងពីរលួច គយគន់ចាប់ចិត្តរកគ្នាទៅវិញទៅមក ដែលហាក់ញ៉ាំងឲ្យកើតសេចក្តីស្នេហាតែរៀងៗខ្លួន។ ក្រោយពីបានដឹងថានាង ត្រចើល ដោះក្រាលមកលេងផ្ទះ នាង ទែនជាញឹកញាប់ ចៅប្រមាញ់វិញស៊ុង តែងស្តាប់មកជួបនាងជារឿយៗដែរ។ សេចក្តីស្នេហាអ្នកទាំងពីរកាន់ តែរីកចម្រើនរហូតឪពុកម្តាយទាំងសងខាង ក៏មានការពេញចិត្តដូចគ្នានឹងរង់ចាំឱកាសនឹងចូលស្តីដណ្តឹងរៀបផ្សំផ្គុំតាមទំនៀមទម្លាប់ ។ ថ្ងៃនោះព្រះរាជាដែល គង់សំចតនៅពន្លាបន្ទាយលង្វែកក៏ទ្រង់ចាកចេញទៅប្រពាធព្រៃជាមួយសេនាអាមាត្យ ៤នាក់ ។ លុះទៅដល់ព្រៃជ្រៅក៏បានប្រទះនាងដោះក្រាលដើរម្នាក់ឯងត្រឡប់ពីផ្ទះនាង ទែនទៅផ្ទះវិញ ទឹកនៃនាងដែលស្តេចប្រទះនាងនោះសព្វថ្ងៃក្លាយជាឈ្មោះឃុំប្រទះឡាង។ ស្តេចចាប់ ព្រះទ័យចំពោះនាងក៏ល្អលោមសុំស្នេហាពីនាង។ នាងភ័យក៏រត់ហើយបង្វែរ

ថាបើចៅ វិញស៊ុងពិតជាគូគាប់មែនសូមឲ្យនាងរត់ពូន នឹងដំបូក នោះ ឲ្យបាត់ពីភ្នែកពួកអាមាត្យ។ ពេលនោះស្តេចក៏ទាល់គំនិតរកនាងមិនឃើញក៏ទ្រង់យាងចូលព្រះពន្លាវិញ។ ពួកសេនាភក្តីទូលថ្វាយថានឹងព្យាយាមតាមរកភូមិ ស្រុក និងឪពុកម្តាយនាងឲ្យទាល់ តែឃើញ នឹងចូលទៅស្តីដណ្តឹងតាមប្រពៃណីមិនឲ្យរលងឡើយ។ ទីដំបូកដែលនាងចូលទៅលាក់ខ្លួននោះក្រោយ មកមានឈ្មោះថា ត្រពោកមាន់លាក់ បន្ទាប់មកទៀតក៏បានកើតក្លាយជាវត្តមួយឈ្មោះថា វត្តដំបូក មានលាក់ស្ថិតនៅក្នុងឃុំ ទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល។ ក្រោយពេលខិតខំ ស្វែងរកទីលំនៅនាង ត្រចើលដោះក្រាលមិនឃើញព្រះរាជាក៏រៀបចំព្រះរាជ ពិធីបុណ្យប្រណាំងទូកដើម្បីជាឱកាសបានស្វែងរកនាងដោះក្រាលក្នុងពិធីបុណ្យនោះពួកអាមាត្យក៏បានជួបតាមដងយាយជ័យនាំកូនស្រីមកចូលរួមក្នុងពិធីបុណ្យទើបតាមដានទៅស្គាល់ផ្ទះគាត់រស់នៅ ។ ព្រះរាជាក៏ស្នើរសុំនាងទៅអភិសេកជាទេពីតែនាងដោះក្រាលប្រាប់ ម្តាយថា នាងសុខចិត្តរស់នៅជាមួយចៅ វិញស៊ុង មិនព្រម ទៅធ្វើមហេសីស្តេចឡើយ។ ឪពុកមែនយាយ ដឹងថាកូនស្រីប្រកែកបែបនោះ ក៏ទូលថ្វាយបង្គាប់ព្រះរាជាថា បើព្រះអង្គលើកផ្លូវថ្នល់មួយខ្សែចាប់ពីទីពន្លាបង្អែករហូត មកដល់ផ្ទះទូលព្រះបង្គំខ្ញុំម្ចាស់ឲ្យរួច ស្រេចក្នុងរយៈពេលមួយរាត្រីនោះទើបព្រះអង្គទទួលបានកូនស្រីនាង ត្រចើល ដោះក្រាលទៅធ្វើជាទេពីបាន។ ព្រះរាជាក៏ព្រម ទទួលការបង្គាប់នោះ ដោយប្រមូលអស់ប្រជានុរាស្ត្រពលរដ្ឋទាំងឡាយនាំគ្នាលើក ថ្នល់ចាប់ពីព្រះពន្លាបង្អែកទៅឲ្យដល់ផ្ទះ ឪពុកមែនយាយ។ កាលនោះស្តេចត្រាស់បង្គាប់ឲ្យហៅផ្ទះ ឪពុក មែនយាយ ទើបក្រោយមកក្លាយឈ្មោះទៅជា **“ខត្តងមាន់ជ័យ”** ។ ការ លើកថ្នល់នោះមិនបានសម្រេចឡើយត្រង់កន្លែងថ្នល់លើក ដែលមិនបានតភ្ជាប់គ្នាឲ្យរួចរាល់នោះក៏ជាប់ឈ្មោះ ភូមិថ្នល់ជាប់ឃុំបន្ទាយលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងសព្វថ្ងៃនេះ។ ដោយភ័យខ្លាចពលរដ្ឋអាមាត្យមកតាមចាប់ តាមដង យាយជ័យ

ក៏នាំនាងដោះក្រាលទៅពូន សម្លំនៅផ្ទះនាង ទែន ដើម្បីរកមធ្យោបាយហៅចៅប្រមាញ់វិញស៊ុង មករៀបចំសែនព្រេនជាប្តីប្រពន្ធ។ ពេលទៅដល់កណ្តាលផ្លូវពួកអាមាត្យ ក៏ទៅឃាត់ ដំណើរ នាងដោះក្រាល ក៏លុតជង្គង់សំពះថា នាងនឹងសុខចិត្តសម្លាប់ខ្លួន បើមិនបានជាគូនឹងចៅប្រមាញ់វិញស៊ុង ។ ពួកអាមាត្យក៏នាំដំណឹងនេះទៅទូល ព្រះរាជាទីកន្លែងដែលនាងលុតជង្គង់ សំពះអង្វរនោះក្រោយមកក៏ក្លាយជាវត្តមួយឈ្មោះថា វត្តទេពប្រណម្យ ឬជីតាប្រណម្យ ស្ថិតក្នុងឃុំ វិហារហ្លួងស្រុកពញាឮខេត្តកណ្តាល។ ក្រោយបានទទួលដំណឹងថា តាមដងយាយជ័យ នាំកូនស្រីទៅលបលួចរៀបការនៅស្រុក ម្តាយមីងព្រះរាជាក៏ បញ្ជាឲ្យសេនាដង្ហែព្រះអង្គទៅដល់ទីកន្លែងនោះ ព្រះអង្គបានទតឃើញនាងត្រចើលដោះក្រាលនឹងចៅប្រមាញ់វិញស៊ុងកំពុងក្រាប សំពះរួមឆ្លើយដោយសង្កេតឃើញគូស្វាមីភរិយាទាំងពីរស័ក្តសមគ្នាទ្រង់ក៏ឲ្យគេធ្វើពិធីនោះឲ្យហើយស្រេច។ បន្ទាប់មកព្រះរាជាក៏បង្គាប់ឲ្យហៅមេបាទាំងសង្វាងព្រមទាំង សាមីខ្លួនទាំងពីរមកត្រាស់សួរតើអ្នកកន្លោះនេះ មកពីទីណាជាកូនចៅអ្នកដែលចិត្តធំហ៊ានមកក្រាបរៀបការ ជាមួយនាងជាគូដណ្តឹងរបស់យើង? ព្រានវិញក៏ប្រញាប់ឆ្លើយថា នេះ ជាកូនរបស់ទូលបង្គំ តែពុំមែនជាកូនបង្កើតទេ គឺទូលបង្គំរើសបានស្ថិតធំមួយពីក្នុងព្រៃយកមកចិញ្ចឹមពេលញាស់មកក៏បានជាកូនប្រុសម្នាក់នេះ ក្រាបទូល។ ព្រះរាជាឮតែប៉ុណ្ណោះក៏ស្ទុះទៅក្រសោបឱបថ្នាក់ថ្មមចៅ វិញស៊ុង នឹងដំណាល រៀបរាប់តាមដំណើររឿងដែលកើតពីមុនមក ។ បន្ទាប់មកព្រះអង្គក៏ទ្រង់ឲ្យដង្ហែរ ចៅប្រមាញ់វិញស៊ុងនិងនាងត្រចើលដោះក្រាលចូលទៅក្នុងរាជវាំងនិងរៀបអភិសេកឲ្យឡើងសោយរាជ្យបន្តពីព្រះអង្គតាំងពេលនោះទៅហើយក៏ហៅឪពុក មែនយាយ ជាប់រហូតមកទើបក្រោយមកក៏បានក្លាយទៅជារាជធានីខត្តងមាន់ជ័យ។

**ដកស្រង់ប្រជុំរឿងព្រេងខ្មែរ
ភាគទី៥ ទំព័រ៤៥ ដល់ទំព័រ ៦៧**



ផែនដីនៅតែស្ងួតក្នុងដំណើរឆ្ពោះទៅរកការ កើនឡើងសីតុណ្ហភាពគួរឱ្យព្រួយបារម្ភ



កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសមានអាយុកាល ៥ឆ្នាំហើយ (១២ ខែធ្នូ ឆ្នាំ ២០១៥ -១២ ខែធ្នូ ឆ្នាំ ២០២០) ។ ក្នុងឱកាសដែលកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសឈានដល់វ័យ ៥ ឆ្នាំមេដឹកនាំពិភពលោកបានបើកជំនួបកំពូលតាមអនឡាញ ដើម្បីជជែកពិភាក្សាគ្នាពីការកំណត់គោលដៅថ្មី ដើម្បីទប់ស្កាត់ការកើនឡើងកម្ដៅផែនដី។ ប្រទេសមហាអំណាច និងប្រទេសពាក់ព័ន្ធផ្សេងទៀតបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេចំពោះកិច្ចព្រមព្រៀងអាកាសធាតុ។ កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុបានរៀបចំឡើងក្រោយពេលដែលអង្គការសហប្រជាជាតិបានព្រមានថា ការចូលរួមរបស់ពិភពលោកបច្ចុប្បន្ននៅមិនទាន់គ្រប់គ្រាន់នោះទេក្នុងការឆ្លើយតបទៅនឹងបញ្ហាកើនឡើងកម្ដៅនៃភពផែនដី។ កិច្ចប្រជុំខាងលើ បានសហការគ្នាធ្វើឡើងដោយប្រទេសអង់គ្លេស បារាំង និងអង្គការហេដ្ឋាភិបាលដោយសង្ឃឹមថានឹងអាចប្រមូលផ្តុំកម្លាំង ហើយអាចជំរុញការសន្យារបស់ប្រទេសនានា នៅមុនសន្និសីទអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP26) ដែលគ្រោងធ្វើនៅក្នុងប្រទេសស្កុតឡែនដ៍នាខែវិច្ឆិកា ឆ្នាំ ២០២១ ខាងមុខ ដែលចក្រភពអង់គ្លេសនឹងត្រូវធ្វើជាម្ចាស់ផ្ទះ ។ មេដឹកនាំពិភពលោកនិងបុគ្គលសំខាន់ៗជាច្រើនរូបទៀតមានជាអាទិ៍ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងលោក អេម៉ានូយ៉ែល ម៉ាក្រុង ប្រធានាធិបតីបារាំង ក៏ស្ថិតនៅក្នុងចំណោមបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលដែលបានដាក់ផែនការប្រកបដោយមហិច្ឆតាដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងកម្ដៅផែនដី ព្រមទាំងគោលដៅថ្មីក្នុងការជួយសង្គ្រោះភពផែនដីពីការកើនឡើងកម្ដៅ។

គួររំលឹកថា កាលពី៥ ឆ្នាំមុន ពេលគឺនៅថ្ងៃ ទី១២ ធ្នូ ឆ្នាំ២០១៥ មានប្រទេសចំនួន ១៩៦ បានសម្រេចរួមគ្នានូវកិច្ចព្រមព្រៀងអាកាសធាតុដែលបន្ទាប់មកគេហៅថា ជាកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។ គោលបំណងរបស់កិច្ចព្រមព្រៀងនេះ គឺចាំបាច់ធ្វើយ៉ាងណាកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកឱ្យបាន ៤៥ភាគរយនៅត្រឹមឆ្នាំ២០៣០ ហើយត្រូវកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកឱ្យដល់កម្រិត ០ នៅត្រឹមឆ្នាំ២០៥០ ដើម្បីអាចទប់ស្កាត់មិនឱ្យ

សីតុណ្ហភាពមធ្យមលើភពផែនដីកើនឡើងលើសពី ១,៥អង្សា នៅចុងសតវត្សរ៍នេះ។ តាមពិតទៅ គេបានឃើញថាប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងក្រុងប៉ារីស ពិតជាបានប្តេជ្ញាចាត់វិធានការ ដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងកំដៅផែនដីមែន ក៏ប៉ុន្តែអង្គការសហប្រជាជាតិបានព្រមានថា បច្ចុប្បន្នផែនដីនៅតែស្ងួតក្នុងដំណើរឆ្ពោះទៅរក “ការកើនឡើងសីតុណ្ហភាពគួរឱ្យព្រួយបារម្ភដែលមានកម្រិតលើសពី ៣អង្សា” មានន័យថា ការចូលរួមរបស់ពិភពលោកនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ។

ដើម្បីដោះស្រាយបញ្ហាកើនឡើងកម្ដៅផែនដីប្រកបដោយប្រសិទ្ធភាព មានតែបង្កើនការប្តេជ្ញា ការចូលរួម និងបង្កើនទំនួលខុសត្រូវពីមេដឹកនាំពិភពលោក ។ ក៏ប៉ុន្តែ ការចូលរួមយ៉ាងពេញដៃពេញជើងពីបណ្តាប្រទេសនានា ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកឬឧស្ម័នពុល មិនមែនជារឿងងាយស្រួលឡើយ ដោយហេតុថាវាអាចប៉ះពាល់ទៅដល់ដំណើរការរោងចក្រ ឧស្សាហកម្ម យានយន្ត ដែលជាសរសៃឈាមសេដ្ឋកិច្ចរបស់ប្រទេសជាច្រើន មិនថាប្រទេសអ្នកមាន ឬអ្នកក្រឡើយ។ បើមេដឹកនាំពិភពលោក នៅតែមិនសូវខ្វល់ខ្វាយ ឬនៅតែមិនយកវិធានការកាត់បន្ថយកំដៅផែនដីជាអាទិភាពនោះទេ ភពផែនដី នឹងនៅតែរងគ្រោះថ្នាក់កាន់តែខ្លាំងទៅៗពីមួយឆ្នាំទៅមួយឆ្នាំ។ ឧទាហរណ៍ជាក់ស្តែង រដូវត្រជាក់ អាកាសធាតុនឹងកាន់តែត្រជាក់ខ្លាំង ហើយក្នុងរដូវក្ដៅវិញ អាកាសធាតុនឹងរើតែក្ដៅខ្លាំង។ ជាលទ្ធផល មនុស្សលោកយើងនេះហើយ ដែលនឹងក្លាយជាជនរងគ្រោះទាំងអស់គ្នា។ យ៉ាងណាក៏ដោយ យោងតាមអង្គការសហប្រជាជាតិនៅមួយរយៈពេលចុងក្រោយនេះមានការធ្លាក់ចុះនៃការបំបាយឧស្ម័នកាបូនិកចំនួន៧ភាគរយក្នុងឆ្នាំ២០២០ដោយសារការបិទប្រទេសនានា និងការរឹតត្បិតការធ្វើដំណើរដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងកូវីដ១៩។ ការថយចុះការបំបាយឧស្ម័នកាបូនិកនៅឆ្នាំនេះ ភាគច្រើននៅសហរដ្ឋអាមេរិកគឺធ្លាក់ចុះ ១២ភាគរយ និងសហភាពអឺរ៉ុបធ្លាក់ចុះ ១១ភាគរយ។ ប៉ុន្តែនៅក្នុងប្រទេសចិនការបំបាយឧស្ម័នកាបូនិក ត្រូវបានស្មានថាធ្លាក់ចុះត្រឹមតែ ១,៧ភាគរយ ដោយសារតែការបិទប្រទេសបានបញ្ចប់ទៅជាប់រហ័សជាងពេលកំណត់ ។ ក៏ប៉ុន្តែ ការធ្លាក់ចុះនេះមានចំនួនតិចតួចណាស់ដែលមិនអាចរារាំងការកើនឡើងនៃកំដៅផែនដីបានទេ ។

ដូច្នេះហើយ មានតែការចូលរួមប្រកបដោយទំនួលខុសត្រូវខ្ពស់ពីសំណាក់មេដឹកនាំពិភពលោកប៉ុណ្ណោះ ទើបគេអាចជួយសង្គ្រោះពិភពលោក ជួយទប់ស្កាត់ការកើនឡើងកំដៅផែនដី ក៏ដូចជាជួយមនុស្សលោកពីគ្រោះថ្នាក់បង្កឡើងដោយធម្មជាតិដែរ ។

ដោយ: ពៅ សុផាវ៉ា



ស្រុកកោះព្រែក-ទឹកដីត្រជាក់ត្រជុំ សុខដុមរមេតា



ឯកឧត្តមអភិបាលខេត្តមណ្ឌលគិរីចុះពិនិត្យស្ថានភាពស្ពានថ្មីនៅស្រុកកោះព្រែក



វិស័យអប់រំនៅស្រុកកោះព្រែកកាន់តែមានការរីកចម្រើន

ប្រសិនបើយើងបានទៅដល់ខេត្តមណ្ឌលគិរីនៅក្នុងរដូវវស្សា ដែលមានអាកាសធាតុត្រជាក់ មុតស្រួចស្ទើរដល់ឆ្អឹង យើងនឹងមានអារម្មណ៍ថា ហាក់ដូចជាបានទៅកាន់ទីឋានមួយដែលប្លែកពីទីដទៃ និងធ្វើឲ្យយើងលង់ចិត្ត លង់គំនិតទៅក្នុងបរិយាកាសមួយដ៏សុខស្រួល ។ លើសពីនេះទៅទៀត ប្រសិនបើយើងបានធ្វើដំណើរចេញពីក្រុងសែនមនោរម្យតាមផ្លូវជាតិលេខ៧៦ ឆ្ពោះទៅខេត្តរតនគិរី យើងនឹងបានឆ្លងកាត់នូវជួរភ្នំវែងអន្លាយដែលគ្របដណ្តប់ដោយសមុទ្រឈើដ៏ខៀវស្រងាត់ ដូចជាដំរីកន្ទុះគូសវាសរចនាឡើងនៅដើមមេឈូងឡដោយពពកសក្កស អណ្តែត ត្រង់ប្រសងគ្នាគួរឲ្យគយគន់ ។ បន្ទាប់ពីនេះមក យើងនឹងបានឃើញនូវព្រៃស្រោង ព្រៃល្បាស់ ដែលនៅអមសងខាងផ្លូវ ចាំស្វាគមន៍ដំណើរបស់អ្នកដែលឆ្លងកាត់ទីនោះ ក្នុងនោះរួមមានទាំងក្រុមការងាររបស់យើងផងដែរ ដែលគោលដៅចុងក្រោយរបស់យើង គឺស្រុកកោះព្រែក ។

កោះព្រែក ជាឈ្មោះស្រុកមួយក្នុងចំណោមក្រុង/ស្រុកទាំង៥ របស់ខេត្តមណ្ឌលគិរី ជាស្រុកដែលស្ថិតនៅភូមិភាគឦសាននៃប្រទេសកម្ពុជា ។ ស្រុកកោះព្រែក មានព្រំប្រទល់ខាងកើតជាប់នឹងប្រទេស វៀតណាម ខាងជើងជាប់នឹងខេត្តរតនគិរី ខាងជើងឈៀងខាង លិចជាប់នឹង ខេត្តស្ទឹងត្រែង ខាងលិចជាប់នឹងខេត្តក្រចេះ ហើយមានចំងាយប្រហែល ៤៧៥ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ។ កាលពីសម័យមុនៗនោះ គ្រាន់តែឮពាក្យថា កោះព្រែក គឺ

ពិត ជាគ្មានអ្នកណាចង់ទៅឡើយ ពីព្រោះផ្លូវក៏ពិបាកធ្វើដំណើរ ស្ថានភាពភូមិសាស្ត្រស្រុកក៏ស្មុគស្មាញ ។ យ៉ាងច្រើនណាស់បានត្រឹមតែបង្កើតអារម្មណ៍អណ្តែតអណ្តូងមួយកាលមួយត្រាជាមួយនឹងបទចម្រៀងរបស់លោក តូច តេង និងអ្នកស្រី ម៉ៅ សារ៉េត តែប៉ុណ្ណោះ ។ ប៉ុន្តែកោះព្រែកនៅពេលនេះ មានមនុស្សច្រើនណាស់រាប់ទាំងទេសចរណ៍អន្តរជាតិផង សុទ្ធតែបានទៅដល់បានឃើញដោយផ្ទាល់ភ្នែក និងបានសម្លឹងការកោតសរសើរយ៉ាងខ្លាំងចំពោះស្រុកកោះព្រែកក្នុងសម័យគេជា សែន ។

ស្រុកកោះព្រែកមានឃុំទាំងអស់ ចំនួន ៦ គឺឃុំណងយីលិក ឃុំអប្សរ ឃុំរ៉េម ឃុំសុខសាន្ត ឃុំស្រែហ៊ុយ និងឃុំស្រែសង្គម ។ ស្រុកនេះមានប្រជាជនសរុប ២០.៤៥០នាក់ ដែលក្នុងនោះក្រៅពីជនជាតិខ្មែរ មានបងប្អូនជនជាតិ ចំនួន ៨.៦៥០នាក់ រួមមាន ឡាវ ទំពួន ក្រោល ពួង ស្ទៀង រ៉េដ បារ៉ាយ គ្រឹង បាម ប៊ូន ។ លោក យូ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះព្រែក បានលើកឡើងយ៉ាងច្រើនអំពីប្រពៃណីនៃការរស់នៅរបស់ប្រជាជន ដែលប្រកាន់ទំនៀមទំលាប់ទៅតាមប្រពៃណីនៃជនជាតិនីមួយៗ ។ ប៉ុន្តែអ្វីមួយដែលពួកគេបានចងក្រងឡើងនៅក្នុងផ្នត់គំនិត នៅក្នុងស្មារតីក្នុងសតិអារម្មណ៍ របស់ពួកគេនោះ គឺការគាំទ្រដាច់ខាតទៅលើការដឹកនាំរបស់គណបក្ស - ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ។ ហេតុអ្វីបានជាមានការគាំទ្រយ៉ាងនេះ ? ចម្លើយគឺ ពួកគេបានឃើញផ្ទាល់ភ្នែកការអភិវឌ្ឍ នៅ

តាមមូលដ្ឋានរបស់ពួកគេផ្ទាល់ ហើយគេក៏បានទទួលដោយផ្ទាល់នូវផលប្រយោជន៍ដ៏ធំធេងពីការអភិវឌ្ឍនេះ ។ យើងគ្រាន់តែសាកល្បងនឹកស្រមៃមើលថា មូលដ្ឋានមួយដែលនៅឆ្ងាយដាច់ស្រយាលបែបនេះ តើងាយឯណា នឹងទៅធ្វើការអភិវឌ្ឍបាន ប្រសិនណាបើប្រទេសជាតិគ្មានសុខសន្តិភាព គ្មានការដឹកនាំត្រឹមត្រូវ និងគ្មានការចូលរួមរបស់ប្រជាជនទេនោះ ។ ស្រុកកោះព្រែក ក៏ដូចជាបណ្តាស្រុកទាំងឡាយដែលនៅឆ្ងាយដាច់ស្រងែង ប្រាកដជាជួបការលំបាកខ្លាំងណាស់ជាពិសេស គឺផ្លូវគមនាគមន៍បន្ទាប់មកទៀតគឺ វិស័យអប់រំ និងសុខាភិបាលដែលជាបញ្ហា ជាអាយុជីវិត ដែលត្រូវយកចិត្តទុកដាក់គិតគូរគ្រប់គ្រង ។ ចង់អភិវឌ្ឍមូលដ្ឋានមួយដែលស្ថិតក្នុងស្ថានភាពបែបនេះ ត្រូវគិតគូរជាមុនទៅដល់ផ្លូវគមនាគមន៍ ដែលជាសសៃឈាមតភ្ជាប់ដ៏សំខាន់បំផុត ។ ប៉ុន្តែក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា សសៃឈាមនេះត្រូវបានស្ថាបនាឡើងតភ្ជាប់គ្នាខ្ទាត់ខ្ទែង ពីភូមិមួយទៅភូមិមួយ ពីឃុំមួយទៅឃុំមួយ ទូទាំងភូមិសាស្ត្រនៃស្រុកកោះព្រែក ។ ថ្វីត្បិតតែមិនទាន់បានស្អាត មិនទាន់បានទំនើប ប៉ុន្តែផ្លូវទាំងនេះដែលពីមុនស្ទើរតែគ្មានទាល់តែសោះ បានលេចឡើងប្រទាក់ក្រឡាគួរឲ្យហើយ នាសម័យកាលនោះ ។

ចំពោះវិស័យអប់រំវិញ លោក យូ ចន្ទី បានមានប្រសាសន៍ថា កាលពីដើមឡើយ យើងមិន ងាយនឹងចលនាឲ្យ បងប្អូនប្រជាជន

បញ្ជូនកូនចៅទៅសាលារៀនបានឡើយ ពីព្រោះថា ពួកគាត់ជាប់ការងាររស់ច្រើនណាស់ក្នុងរោងចក្រមីក្រូ ដោយការចេញទៅធ្វើស្រែ ធ្វើចម្ការនៅទីផ្ទាល់តាមរបៀបប្រពៃណីជនជាតិ។ ប៉ុន្តែបច្ចុប្បន្ននេះ មិនអញ្ចឹងទៀតទេ បងប្អូនត្រូវបានធ្វើឲ្យមានការផ្លាស់ប្តូរ ឥរិយាបថថ្មី ការគិតគូរថ្មី និងការជ្រើសយករបៀបថ្មី សម្រាប់ការរស់នៅប្រចាំថ្ងៃរបស់គាត់ ។ នៅស្រុកកោះព្រែកមានសាលារៀនសរុបចំនួន ៣៣កន្លែង ដែលមានសាលាមត្តេយ្យ សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ មានអគារសិក្សាសរុប ៧៣ខ្នង ស្មើនឹង ២៥៣បន្ទប់ ថ្នាក់រៀនសរុប ១៩៥ថ្នាក់ មានបុគ្គលិកសិក្សាទូទាំងស្រុក ២២០នាក់ (ស្រី ១០១នាក់) និងមានសិស្សានុសិស្សចូលរៀនសរុប ៥.៤២០



លោក យូ ចន្ទីរ

នាក់ (ស្រី ២.៧៩៤នាក់) ។ គ្រូបង្រៀនបានទទួលការធ្វើកម្មសិក្សា និងទទួលបានការបណ្តុះបណ្តាលជាច្រើនលើក ។ នៅក្នុងដំណាក់កាលនៃការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំក្នុងវិស័យអប់រំបានចុះណែនាំដល់នាយកសាលាទាំង ៣០ នៅក្នុងស្រុក ដើម្បីធ្វើយ៉ាងណាអប់រំផ្សព្វផ្សាយដល់មាតាបិតា អាណាព្យាបាលសិស្ស ឲ្យចូលរួមបង្រៀនកូននៅផ្ទះ និងរៀនតាមប្រព័ន្ធអេឡិចត្រូនិច (DTV , fb , Telegram...) ។ តាមរយៈនៃការប្រឹងប្រែងអស់កម្លាំងកាយចិត្តរបស់លោកគ្រូអ្នកគ្រូ និងមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់បានធ្វើឲ្យវិស័យអប់រំក្នុងស្រុកកោះព្រែកទទួលបានផ្លែផ្កាគួរជាពិសេស ចិត្ត។ ជាលទ្ធផលអត្រាឡើងថ្នាក់មានការកើនឡើងគួរឲ្យកត់សម្គាល់ ។ ចំពោះវិស័យសុខាភិបាល ក៏មានចំណុចលេចធ្លោមួយចំនួនដែរ ដែលសមិទ្ធផលមួយនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីការយកចិត្តទុកដាក់ ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល ចំពោះសុខមាលភាពរបស់ប្រជាជន ជាពិសេសគឺប្រជាជនដែលរស់នៅតំបន់ឆ្ងាយដាច់ស្រយាល ។ មន្ទីរពេទ្យបង្អែកស្រុកកោះព្រែក បាននិងកំពុងដើរតួនាទី

យ៉ាងសំខាន់ក្នុងការ ដោះស្រាយ បញ្ហាសុខភាព របស់ប្រជាជន ដោយមានការព្យាបាលជំងឺគ្រប់ផ្នែក ទាំងជំងឺទូទៅ ជំងឺកុមារ ផ្នែកសម្ភព និងរោគស្រ្តី ផ្នែកសង្គ្រោះបន្ទាន់ ផ្នែកវះកាត់ ។ល។ ដោយមានបុគ្គលិកសុខាភិបាលចំនួន ៣៦ នាក់ ក្នុងនោះមាន វេជ្ជបណ្ឌិត ៥នាក់ ឆ្នប ១០នាក់ គិលានុបដ្ឋាកម្មជ្រម ៨នាក់ កំពុងទទួលបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ ។ ប្រជាជននៅឃុំឆ្ងាយៗ ដែលមានជំងឺ ត្រូវបញ្ជូនមកព្យាបាល ក៏មានការងាយស្រួលជាងមុន ពីព្រោះយើងមានផ្លូវគមនាគមន៍ ហើយយើងមានពេទ្យទទួលព្យាបាលបានល្អប្រសើរ ។

ដោយឡែកការងារបង្កបង្កើនផលនៅក្នុងស្រុកកោះព្រែក ក៏មានការរីកចម្រើនដោយបងប្អូនធ្វើស្រែតាមរបៀបប្រពៃណីនៅឯចម្ការ និងស្រូវធម្មតា នៅតាមវាលស្រែ ។ លោក យូ ចន្ទីរ បានមានប្រសាសន៍ថា អ្នកស្រុកកោះព្រែកឆ្នាំនេះក៏ទទួលរងគ្រោះដែរ ដោយសារជំងឺនេះទឹកភ្លៀងជន់លិចស្រូវស្រែមួយរយៈខ្លី ប៉ុន្តែមិនធ្ងន់ធ្ងរទេ ហើយកន្លែងខ្លះបែរជាល្អ លើសដើម ។ ទិន្នផលស្រូវឆ្នាំនេះនឹងទទួលបានច្រើនជាងឆ្នាំមុន ។ នៅក្នុងរដូវវស្សាដែលកន្លងទៅថ្មីៗនេះ ប្រជាជនស្រុកកោះព្រែកធ្វើស្រែលើផ្ទៃដីស្រូវស្រាល ស្រូវកណ្តាល និងស្រូវធ្ងន់មានចំនួនសរុប ១៩.៩៧៨ហិកតា ហើយកាតច្រើនបំផុតព្យួររាស់ដីដោយប្រើប្រាស់គោយន្ត និងត្រាក់ទ័រ ។

ចំពោះការងារសណ្តាប់ធ្នាប់ សន្តិសុខ សង្គមក៏កាន់តែមានភាពល្អប្រសើរ ដោយហេតុថាបទល្មើសនានា ដូចជាការ លួច ឆក់ ឬន់ មានតិចតួចណាស់ ហើយបើនិយាយអំពីការយោសាសកូតកុហក បោកបញ្ឆោត អំពីបញ្ហានយោបាយរបស់ពួកប្រឆាំងវិញ គឺមិនអាចចូលចុះឡើយ ។ ប្រជាជនស្រុកកោះព្រែកអត់ខ្វល់ខ្វាយអំពីបញ្ហាទាំងនេះទេ ហើយស្អប់បំផុតពួកដែលទៅនិយាយបំផុសអត់បានការធ្វើឲ្យពុលសង្គម ។ បច្ចុប្បន្ន គណបក្សប្រជាជនកម្ពុជាកំពុងតែដើរតួនាទីយ៉ាងសំខាន់ ធ្វើឲ្យការអភិវឌ្ឍបាន គ្របដណ្តប់លើច្រើនវិស័យនៅតាមគ្រប់មូលដ្ឋាននៃស្រុកកោះព្រែក ។



ការស្ថាបនាផ្លូវថ្នល់ក្នុងភូមិសាស្ត្រស្រុកកោះព្រែក

និយាយយ៉ាងដូច្នេះ មិនមែនមានន័យថាស្រុកកោះព្រែកអស់មានបញ្ហាប្រឈម ឬក៏លែងជួបការលំបាកទាល់តែសោះនោះទេ ។ ប៉ុន្តែនោះវាគ្រាន់តែជាបញ្ហាសេសសល់ ឬក៏បញ្ហាថ្មីៗ ដែលបានលេចចេញ ពីក្នុងដំណើរនៃការអភិវឌ្ឍតែប៉ុណ្ណោះ ដែលតម្រូវឲ្យអាជ្ញាធរស្រុក គណៈកម្មាធិការគណបក្សស្រុក បន្តយកចិត្តទុកដាក់ដោះស្រាយដោយការទទួលខុសត្រូវ ដោយស្មារតីលើកកម្ពស់ផលប្រយោជន៍ប្រជាជនជាដំបូងដែលបានធ្វើ និងកំពុងធ្វើនាពេលសព្វថ្ងៃនេះ ។

យើងបានចាកចេញពីទឹកដីស្រុកកោះព្រែកវិញ ហើយដោយបាននាំមកនូវអនុស្សាវរីយ៍នៃភាពញញឹមស្រស់ស្រាយ របស់ប្រជាជនស្រុកកោះព្រែក ទិដ្ឋភាពដ៏ត្រកាលនៃទឹកដីដែលគ្របដណ្តប់ដោយព្រៃឈើ សន្លឹកទឹកហូរ មិនដាច់នៃដងទន្លេស្រែពក ដែលអ្នកណាក៏ដោយបានឆ្លងកាត់ទីនេះ បានឃើញនូវទេសភាព នៃទឹកទន្លេដ៏ថ្លាឆ្លងនេះ ពិតជាមិនអាចទប់ចិត្តមិនឲ្យនឹក មិនឲ្យរំភើប មិនឲ្យកោតស្ងប់ស្ងែងចំពោះសម្រស់ធម្មជាតិមួយនេះបានឡើយ ។ ប៉ុន្តែអ្វីដែលយើងចង់ចាំមិនភ្លេចនិងមិនអាចបំភ្លេចបានទាល់តែសោះនោះ គឺសមិទ្ធផលជាច្រើនដែលបាន និងកំពុងកើតឡើងនៅលើទឹកដីនៃស្រុកកោះព្រែក ដែលនោះគឺជាអនុញ្ញាតផលបានមកពីការខិតខំប្រឹងប្រែងរួមរបស់គ្រប់គ្នាអង្គពាក់ព័ន្ធទាំងអស់ ។ សូមជូនពរឲ្យប្រជាជនស្រុកកោះព្រែក បានទទួលនូវ សមិទ្ធផលថ្មីៗទៀត និងបានរស់នៅប្រកប ដោយភាពសុខដុមរមនា និងសុកមង្គលនៅលើទឹកដីដ៏ត្រជាក់ត្រជុំនៃភូមិភាគឦសានរបស់យើងទាំងអស់គ្នា ... ។



ភ្នំពេញប្រកាស ពន្លឺសន្តិភាព

១- ទើបម៉្លេះនោះមិញ
រាជធានីភ្នំពេញ លូតលាស់លឿនថ្លែក សំណង់ខ្ពស់ៗ
ជុំសម្រស់អនេក ថ្ងៃនេះ ថ្ងៃស្អែក ថ្លែកគ្នាស្រឡះ ។

២- សម្លឹងមើលមេឃ
រំភើបពន់ពេក វិវេកចិត្តណាស់ កាលដែលនឹកដល់
ក្រុងភ្នំពេញចាស់ ពេលនេះប្រែផ្លាស់ រហ័សឆ្លើរណា ។

៣- អគារស្តុកស្តម្ភ
ក្រសួងតូចធំ សមទីស្តីការ មានគ្រប់វិស័យ
គ្រប់ផ្នែកសេវា ចម្រើនអស្ចារ្យ ស្ថាបនាស្ថាប័ន ។

៤- ស្ថានដឹកស្ថានថ្មី
ការចរាចរណ៍ ឥតស្រាកអាក់ខាន សំណាកអ្នកប្រាជ្ញ
អង់អាចហៅហាន ល្អអាកាសដ្ឋាន ពិដោរល្វេងលឿយ ។

៥- រីកក្រីកាល
ភ្នំពេញពិសាល នៅនាយនាត្រើយ ភ្លើងពណ៌ចម្រុះ
ចាំងឆ្លុះឆ្លើយ ប្រៀបប្រាកដហើយ ស្ថានសួគ៌លោកិយ ។

៦- មៀងមើលស្កាត្វឆ្កែ
ភ្នែកព្រិលរង្វេង ចរាចរណ៍ដាស់ដី ផ្លូវធំរួមតូច
ចង្អៀតវិថី យានយន្តធុនថ្មី កើនច្រើនកន្លង ។

៧- ទឹកស្អាតអនាម័យ
មានគ្រប់ យប់ថ្ងៃ ឆ្ងាយជិតតតហ្មង កែច្នៃប្រឌិត
ផលិតទ្វេដង ស្ថានអាកាសឆ្លង សម្រួលថ្មើរជើង ។

៨- ភ្លើងអគ្គិសនី
បណ្តាញភ្លឺ ចរន្តកើនឡើង គ្រប់ខេត្តស្រុកខ័ណ្ឌ
ជនបទស្រុកយើង ភាគច្រើនមានភ្លើង អគ្គិសនីប្រើប្រាស់ ។

៩- អរគុណសន្តិភាព
វិវត្តន៍ដរាប ស្មារតីឈ្នះឈ្នះ ទីក្រុងឆើតឆាយ
អភិវឌ្ឍរហ័ស មេឃដីដឹងច្បាស់ តេជោដឹកនាំ ។

១០- កម្ពុជាសម័យ
ផ្តល់សិទ្ធិតម្លៃ សច្ចៈសកម្ម ដើរហើរពោលស្តី
ព្រឹត្តិអ្វីច្បាស់ គោរពបណ្តាំ រដ្ឋធម្មនុញ្ញច្បាប់ ។

១១- គឺគោលកិត្តិយស
ថ្លៃថ្លាខ្ពង់ខ្ពស់ មោះមុតប្រាបប្រាប់ មាតាបវរ
ស្មោះសរកិត្តិសព្វ គប្បីត្រងត្រាប់ ច្បាប់ធម្មនិយាម ។

១២- ឆន្ទៈធីរា
សម្តេចតេជោ ផ្តាច់ប្តូរព្យាយាម សាងសន្តិភាព
បញ្ចប់សង្គ្រាម ខ្មែរឈប់ហូរឈាម កិត្តិនាមល្បាញល្បី ។

១៣- អរគុណសន្តិភាព
ប្រាកដជ្រួតជ្រាប គ្រប់មនុស្សប្រុសស្រី ជីវិតរីករាយ
រស់សិទ្ធិសេរី ប្រកាន់ខន្តី សិក្ខាបទប្រាំ ។

១៤- ហូបទឹកនឹកប្រភព
បើបានជ្រកម្លប់ នឹកដល់អ្នកដាំ ចំណាយកម្លាំង
ព្យាយាមប្រចាំ ឈូសឈាយសកម្ម រ៉ាប់រងទារុណ ។

១៥- គឺ មហាគុណា
នុភាពអស្ចារ្យ ធំធេងលើសលន់ ខន្តីសច្ចៈ
បក្សប្រជាជន សន្តោសអត់ធន់ អរគុណសន្តិភាព ។

និពន្ធៈ នីមណាំ



ចប់នៅណាភ័យបាន
ទើបតែរៀបអាពាហ៍ពិពាហ៍រួច នាងស៊ីវី
ថ្ងៃ សួរថ្មី៖
- តើពួកយើងទៅក្រេបទឹកឃ្មុំនៅណា
បងសម្លាញ់ ?
- ចង់ទៅទីណាក៏បាន !

- អូហូ បងផ្តល់សិទ្ធិសម្រេចឲ្យអូន មែនទេ ?
 - មែនហើយ !
 - អីចឹងយើងទៅហុងកុងល្អទេ ?
 - បងនិយាយហើយ អូនចង់ទៅទីណាក៏បានដែរ ។
- ចំណែកបង កិច្ចការច្រើនណាស់ បងត្រូវនៅផ្ទះខំរក
លុយដោះបំណុល គេ មិនអាចទៅជាមួយអូនបានទេ។

យកតម្រាប់តាម

យាយម៉ិច និយាយប្រាប់កូនប្រុស៖
ដល់កូនធំឡើង កូនត្រូវយកតម្រាប់តាមលោកប៉ាកូន

ឮទេ ?
កុមារផ្លូវ ត្រូវក្បាលតតាតឆ្លើយតបទៅវិញភ្លាម៖
- ទេ...ខ្ញុំមិនយកតម្រាប់តាម លោកប៉ាដាច់ខាត ពីព្រោះ ថ្ងៃណា
ក៏ស្រវឹងៗ ម៉េចមានសល់លុយសម្រាប់លេង ហ្នើមទៅ។



អ្នកឧបត្ថម្ភ ឥស្សនាវដ្តី ប្រជាជន លេខ ២៣៦

១-	លោកជំទាវ	ម៉ែន សំអុន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្សក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច	៥០០.០០០ រ
២-	ឯ.ឧ	កែ គឹមយ៉ាន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារចុះខេត្តបន្ទាយមានជ័យ	១០០ ដុល្លារ
៣-	លោកជំទាវ	ឃ្មុន សុដារី	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល	២០០ ដុល្លារ
៤-	ឯ.ឧ	អូន ព័ន្ធមុនីរ័ត្ន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	២០០ ដុល្លារ
៥-	ឯ.ឧ	ថា ចាន់គុ	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការនៃគណបក្សនៃធនាគារជាតិ	៥០០.០០០ រ
៦-	ឯ.ឧ	អ៊ុក ឥម៉ែន	សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ	១០០ ដុល្លារ
៧-	ឯ.ឧ	ហ៊ុន ម៉ីនហៀង	សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការនៃគណបក្សខ្វះខាតយសសម្តេចតេជោ	២០០ ដុល្លារ
៨-	ឯ.ឧ	ស៊ុន ចាន់ថុល	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងសាធារណការនិងដឹកជញ្ជូន	៨០០.០០០ រ
៩-	ឯ.ឧ	ចម ប្រសិទ្ធ	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍	៥០០.០០០ រ
១០-	ឯ.ឧ	ហ៊ុន ឆោន	ប្រធានគណៈកម្មការទី ៥ នៃរដ្ឋសភា	១០០ ដុល្លារ
១១-	ឯ.ឧ	រេន សាខុន	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ	៦០០.០០០ រ
១២-	ឯ.ឧ	ប៉ាន សូស័ក្តិ	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងពាណិជ្ជកម្ម	១៥០ ដុល្លារ
១៣-	ឯ.ឧ	ឆៀន សុខុម	រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	៥០០.០០០ រ
១៤-	ឯ.ឧ	ថោន ខុន	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងទេសចរណ៍	១០០ ដុល្លារ
១៥-	ឯ.ឧ	អ៊ុក សំហេង	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	១០០ ដុល្លារ
១៦-	ឯ.ឧ	ព្រី សុខា	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងមុខងារសាធារណៈ	១០០ ដុល្លារ
១៧-	ឯ.ឧ	ខៀវ ភាព្យារីឌ្ឍ	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងព័ត៌មាន	១០០ ដុល្លារ
១៨-	ឯ.ឧ	អូស្តាន ហាស្តាន	ប្រធានគណៈចលនាសាសនិកក្រសួងនៃគណបក្សប្រជាជនកម្ពុជា	១០០ ដុល្លារ
១៩-	ឯ.ឧ	គង់ ធីបុល	ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	១០០ ដុល្លារ
២០-	ឯ.ឧ	អ៊ុក សាវុធា	ប្រធានគណៈកម្មាធិការនៃគណបក្សអាជ្ញាធរសេដ្ឋកិច្ចជាតិ	១០០ ដុល្លារ
២១-	ឯ.ឧ	ម៉េម ម៉ីននាង	ប្រធានគណៈកម្មការទី ១០ នៃព្រឹទ្ធសភា	៥០០.០០០ រ
២២-	ឯ.ឧ	នង វាសនា	អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ	៥០០.០០០ រ
២៣-	ឯ.ឧ	សុខ ផល	រដ្ឋលេខាធិការក្រសួងមហាផ្ទៃ	១០០ ដុល្លារ
២៤-	ឯ.ឧ	ម៉ា ឈឿន	សមាជិកគណៈកម្មាធិការកណ្តាល	១០០ ដុល្លារ
២៥-	លោកជំទាវ	អ៊ុក ម៉ាធី	សមាជិកគណៈកម្មាធិការកណ្តាល	១០០ ដុល្លារ
២៦-	ឯ.ឧ	ឧត ចន	រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	១០០ ដុល្លារ
២៧-	ឯ.ឧបណ្ឌិត	ធី ឆេង	សមាជិកគណៈកម្មាធិការកណ្តាល និងជាអ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ	១០០ ដុល្លារ
២៨-	គណៈកម្មការ ក៧១			៥០០.០០០ រ
២៩-	គណៈកម្មាធិការនៃគណបក្សក្រសួងកិច្ចការនារី			១០០ ដុល្លារ
៣០-	គណៈកម្មាធិការនៃគណបក្សខេត្តបាត់ដំបង			១០០ ដុល្លារ
៣១-	គណៈកម្មាធិការនៃគណបក្សខេត្តសៀមរាប			១០០ ដុល្លារ
៣២-	គណៈកម្មាធិការនៃគណបក្សខេត្តព្រះសីហនុ			១០០ ដុល្លារ
៣៣-	គណៈកម្មាធិការនៃគណបក្សខេត្តតាកែវ			១០០ ដុល្លារ
៣៤-	គណៈកម្មាធិការនៃគណបក្សខេត្តកណ្តាល			១០០ ដុល្លារ
៣៥-	គណៈកម្មាធិការនៃគណបក្សខេត្តស្ទឹងត្រែង			១០០ ដុល្លារ
៣៦-	គណៈកម្មាធិការនៃគណបក្សខេត្តកំពង់ចាម			៥០០.០០០ រ
៣៧-	ឯ.ឧ	ប៉ា សុជាតិមន្យ	ប្រធានគណៈកម្មាធិការនៃគណបក្សរាជធានីភ្នំពេញ	១០០ ដុល្លារ
៣៨-	ឯ.ឧ	ម៉ែន ធីបុល	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តស្វាយរៀង	១០០ ដុល្លារ
៣៩-	ឯ.ឧ	វ៉ា ថង	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តក្រចេះ	១០០ ដុល្លារ
៤០-	ឯ.ឧ	អ៊ុក ភា	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តតាកែវ	១០០ ដុល្លារ
៤១-	ឯ.ឧ	អ៊ុន ចាន់ដា	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តកំពង់ចាម	១០០ ដុល្លារ
៤២-	ឯ.ឧ	ស្វាយ សំរិទ្ធ	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តមណ្ឌលគីរី	១០០ ដុល្លារ
៤៣-	ឯ.ឧ	ប្រាក់ សុខណ្ណ	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តព្រះវិហារ	១០០ ដុល្លារ
៤៤-	ឯ.ឧ	ម៉េម សុផា	សមាជិកគណៈកម្មាធិការកណ្តាល	៥០០.០០០ រ
៤៥-	ឯ.ឧ	យូ គីរ័យ	អនុប្រធានក្រុមការងាររបស់គណៈកម្មាធិការកណ្តាល ចុះជួយរាជធានីភ្នំពេញ	១០០ ដុល្លារ
៤៦-	ឯ.ឧ	ម៉ុន សារីន	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តស្ទឹងត្រែង	៥០០.០០០ រ
៤៧-	ឯ.ឧ	ស្រួច សាវ៉ាត	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តព្រៃវែង	១០០ ដុល្លារ
៤៨-	ឯ.ឧ	ថា យ៉ាម	អនុប្រធានគណៈកម្មាធិការនៃគណបក្សធនាគារជាតិនៃកម្ពុជា	២៣៦.៨៧០ រ
៤៩-	ឯ.ឧ	ម៉េម ជ័យហ៊ុយ	ប្រធានគណៈកម្មការទី៧នៃព្រឹទ្ធសភា	២០០.០០០ រ
៥០-	ឯ.ឧ	ឈីម គាន់ហោ	សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងធនធានទឹក និងឧតុនិយម	២០០.០០០ រ
៥១-	ឯ.ឧ	ម៉េម ម៉ីនហេង	ប្រធានគណៈកម្មាធិការនៃគណបក្សក្រសួងសុខាភិបាល	៥០ ដុល្លារ
៥២-	ឯ.ឧ	អ៊ុក ជាមរី	អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល	២០០.០០០ រ
៥៣-	គណៈកម្មាធិការនៃគណបក្សក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ			២០០.០០០ រ
៥៤-	គណៈកម្មាធិការនៃគណបក្សអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា			២០០.០០០ រ
៥៥-	គណៈកម្មាធិការនៃគណបក្សខេត្តបន្ទាយមានជ័យ			២០០.០០០ រ
៥៦-	គណៈកម្មាធិការនៃគណបក្សខេត្តកំពង់ចាម			៥០ ដុល្លារ
៥៧-	ឯ.ឧ	ឈយ ខន	សមាជិកព្រឹទ្ធសភា	២០០.០០០ រ
៥៨-	ឯ.ឧ	សុស យ៉ាវ៉ា	សមាជិករដ្ឋសភាមណ្ឌលព្រះវិហារ	២០០.០០០ រ
៥៩-	ឯ.ឧ	ចាយ មូរិន	សមាជិករដ្ឋសភាមណ្ឌលកំពង់ចាម	៥០ ដុល្លារ
៦០-	ឯ.ឧ	ជុំ យូហៀង	សមាជិករដ្ឋសភាមណ្ឌលកោះកុង	២០០.០០០ រ
៦១-	លោក	អ៊ុក ភីក្រា	អភិបាលរងខេត្តកោះកុង	២០០.០០០ រ
៦២-	ឯ.ឧ	ថាម មេរីន	សមាជិករដ្ឋសភាមណ្ឌលខេត្តព្រៃវែង	២០០.០០០ រ
៦៣-	ឯ.ឧ	ប៉ាម ហាមផាន	រដ្ឋលេខាធិការក្រសួងមហាផ្ទៃ	៥០ ដុល្លារ
៦៤-	ឯ.ឧ	ម៉ៅ ម៉ីនណារិន	សមាជិកគណៈកម្មាធិការកណ្តាល	២០០.០០០ រ
៦៥-	ឯ.ឧ	នរៈ រតនៈឧត្តរនា	រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា	២០០.០០០ រ

អក្ខរក្រមបញ្ជី ឈ្មោះប្រជាជន លេខ ២៣៦

៦៦-	ឈ.ខ	ឃុន	រ៉ាតីន	រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា	៥០ ដុល្លារ
៦៧-	ឈ.ខ	ហេង	សូ	រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ	៥០ ដុល្លារ
៦៨-	លោកជំទាវ	ម៉ឺនុនា	គុថង	ប្រធានគណៈកម្មាធិការនៃគណបក្សខេត្តកោះកុង	២០០.០០០ រ
៦៩-	ឈ.ខ	បូន	រិមហេង	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០ រ
៧០-	ឈ.ខ	សេង	ឡេង	អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី	២០០.០០០ រ
៧១-	ឈ.ខ	តាយ	ប្រតិបត្តិ	អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដីនគរូបនីយកម្ម និងសំណង់	២០០.០០០ រ
៧២-	ឈ.ឧបនាយក	ហែម	ថេង	អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តរប្រទេស	២០០.០០០ រ
៧៣-	ឈ.ខ	អ៊ុន	បូរ៉ា	អគ្គស្នងការរងនគរបាលជាតិ ទទួលបាននាយកដ្ឋាននគរបាលយុត្តិធម៌	២០០.០០០ រ
៧៤-	ឈ.ខ	សុខ	ខេមរិន	អនុប្រធានក្រុមការងារចុះស្រុកកញ្ចៀច និងប្រធានក្រុមការងារចុះឃុំកញ្ចៀច	២០០.០០០ រ
៧៥-	ឈ.ខ	ថេង	ជូ	ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ	២០០.០០០ រ
៧៦-	ឈ.ខ	ឃុន	ហេង	ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន	៥០ ដុល្លារ
៧៧-	ឈ.ខ	ច័ន្ទ	សាម៉ុន	រដ្ឋលេខាធិការក្រសួងផែនការ	១៥០.០០០ រ
៧៨-	ឈ.ខ	ម៉ែន	ស៊ីផាន	សមាជិកព្រឹទ្ធសភា	១០០.០០០ រ
៧៩-	ឈ.ខ	ឈាយ	ស្រួន	សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ខេត្តមណ្ឌលគីរី	១០០.០០០ រ
៨០-	ឈ.ខ	ជ័យ	សុខខុន	សមាជិករដ្ឋសភាខេត្តកណ្តាល និងជាសមាជិកគណៈកម្មការទី៣ នៃរដ្ឋសភា	១០០.០០០ រ
៨១-	គណៈកម្មាធិការគណបក្ស គ២៥				១០០.០០០ រ
៨២-	ក្រុមប្រឹក្សាខេត្ត បន្ទាយមានជ័យ				១០០.០០០ រ
៨៣-	ឈ.ខ	តាយ	សំរួម	ប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍គណបក្សខេត្តកោះកុង	១០០.០០០ រ
៨៤-	លោកជំទាវ	ខុន	ស៊ុនអេង	សមាជិករដ្ឋសភាមណ្ឌល ខេត្តកំពង់ចាម	១០០.០០០ រ
៨៥-	លោកជំទាវ	កុល	ចារិន	សមាជិករដ្ឋសភាមណ្ឌល ខេត្តកំពង់ចាម	១០០.០០០ រ
៨៦-	លោកជំទាវ	ស្រី	គឹមឈយ	សមាជិករដ្ឋសភាមណ្ឌល ខេត្តកំពង់ចាម	១០០.០០០ រ
៨៧-	ឈ.ខ	លោក	ចូក	រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ	១០០.០០០ រ
៨៨-	ឈ.ខ	ប៉ាន	ប៊ុនឡើង	រដ្ឋលេខាធិការក្រសួងផែនការ	១០០.០០០ រ
៨៩-	ឈ.ខ	ជ្រូន	ថេវរ៉ាត	រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ	១០០.០០០ រ
៩០-	ឈ.ខ	ម៉ែន	ប័ណ្ណសុខេម	អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់	១០០.០០០ រ
៩១-	ឈ.ខ	ថាង	សំរោត	សមាជិកគណៈកម្មាធិការកណ្តាល	១០០.០០០ រ
៩២-	ឈ.ខ	ស៊ីម	ស៊ីថា	អគ្គនាយកដ្ឋានកសិកម្មឃុំក្រុងកំពង់ចាម	១០០.០០០ រ
៩៣-	លោក	គឹម	ប័ណ្ណា	សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្តសៀមរាបប្រធានសាខាគណបក្សមន្ទីរសាធារណការ និងដឹកជញ្ជូន	១០០.០០០ រ
៩៤-	លោក	ហូ	ជារណា	ប្រធានការិយាល័យរដ្ឋបាល នៃធនាគារជាតិ	១០០.០០០ រ
៩៥-	លោក	ហ៊ុន	សុខឡ	មន្ត្រីគណៈបេសកកម្មនៃគណៈកម្មាធិការកណ្តាល	១០០.០០០ រ
៩៦-	លោក	គាត	ហ៊ុន	អភិបាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ	១០០.០០០ រ
៩៧-	គណៈកម្មាធិការគណបក្ស ស្រុកបន្ទាយសិរីសោភ័ណ				១០០.០០០ រ
៩៨-	ឈ.ខ	ថា	ត្រូច	ទីប្រឹក្សាក្រសួងព័ត៌មាន ខេត្តកំពង់ចាម	១០០.០០០ រ
៩៩-	លោក	គឹម	ស្មុំតិរុណ	ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាម	១០០.០០០ រ
១០០-	លោក	ឯម	កុសល	ស្នងការនគរបាលខេត្តកំពង់ចាម	១០០.០០០ រ
១០១-	លោក	ខុន	លោក	អភិបាលស្រុកស្ទឹងត្រែង ខេត្តកំពង់ចាម	១០០.០០០ រ
១០២-	ឈ.ខ	យ៉ឹម	លុច្ច	ប្រធានគណៈត្រួតពិនិត្យនៃគណបក្ស ខេត្តមណ្ឌលគីរី	១០០.០០០ រ
១០៣-	លោក	សាន់	ជារិទ្ធិ	ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគីរី	១០០.០០០ រ
១០៤-	លោក	ប៊ុន	សុរ	ប្រធានមន្ទីរសុខាភិបាល ខេត្តមណ្ឌលគីរី	១០០.០០០ រ
១០៥-	លោក	ឈាយ	ប័ណ្ណតារ	ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តមណ្ឌលគីរី	១០០.០០០ រ
១០៦-	លោក	កែវ	សុភក្តិ	ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគីរី	១០០.០០០ រ
១០៧-	លោក	អន	គឹមឡេង	ប្រធានពន្ធនាគារ ខេត្តមណ្ឌលគីរី	១០០.០០០ រ
១០៨-	លោក	សៀក	មុនី	អភិបាលស្រុកអូររាំង ខេត្តមណ្ឌលគីរី	១០០.០០០ រ
១០៩-	គណៈកម្មាធិការនៃគណបក្ស ក្រុងកោះកុង				១០០.០០០ រ
១១០-	គណៈបេសកកម្មនៃគណបក្សខេត្ត ព្រៃវែង				១០០.០០០ រ
១១១-	ក្រុមការងារគណបក្សនៃគណៈកម្មាធិការជាតិប្រឆាំងបាតុកម្ម				១០០.០០០ រ
១១២-	ឈ.ខ	សុខ	កុសល	សមាជិកគណៈអចិន្ត្រៃយ៍គណបក្សក្រុងព្រះសីហនុ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគណបក្សក្រុងព្រះសីហនុ	២០ ដុល្លារ
១១៣-	លោកជំទាវ	ម៉ែន	មាណី	រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន	៥០.០០០ រ
១១៤-	ឈ.ខ	ម៉ែន	ម៉ុយ	អនុប្រធានគណៈកម្មាធិការនៃគណបក្សខេត្តមណ្ឌលគីរី	៥០.០០០ រ
១១៥-	ឈ.ខ	លី	សាមី	ប្រធានគណៈបេសកកម្មនៃគណបក្ស ខេត្តមណ្ឌលគីរី	៥០.០០០ រ
១១៦-	លោក	ម៉ែន	សម្បត្តិ	ប្រធានគណៈចាត់តាំងគណបក្ស ខេត្តមណ្ឌលគីរី	៥០.០០០ រ
១១៧-	ឈ.ខ	អ៊ុន	តាឈី	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០ រ
១១៨-	ឈ.ខ	ស៊ុន	សុផល	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០ រ
១១៩-	ឈ.ខ	លី	សាវ៉េត	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០ រ
១២០-	ឈ.ខ	ខុន	សាឡើង	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០ រ
១២១-	ឈ.ខ	ត្រីម	ជារ៉ា	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០ រ
១២២-	ល.ជបណ្ឌិត	ឆេវ	ម៉ុន	ប្រធានមន្ទីរសុខាភិបាលរដ្ឋបាលខេត្តកោះកុង	៥០.០០០ រ
១២៣-	លោក	ថា	ឧត្តម	អាជ្ញាធរ លក់ដូរ ខេត្តកោះកុង	៥០.០០០ រ
១២៤-	លោក	ម៉ែន	សម្បត្តិ	មេឃុំតាគែក្រោម ខេត្តខេត្តកុង	៥០.០០០ រ
១២៥-	លោក	អន	ជានុប	ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង	៥០.០០០ រ
១២៦-	ឈ.ឧបនាយក	ម៉ែន	មាណី	ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ	៥០.០០០ រ
១២៧-	ឈ.ខ	ហេង	ឧត្តម	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
១២៨-	ឈ.ខ	សាវ៉ា	ចាន់	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
១២៩-	ឈ.ខ	ថា	ឧត្តម	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ
១៣០-	ឧកញ៉ា	ឆេវ	ម៉ែន	អនុប្រធានគណៈកម្មាធិការត្រួតពិនិត្យ នៃគណៈកម្មាធិការគណបក្សខេត្តព្រះសីហនុ	៥០.០០០ រ
១៣១-	លោក	អេង	សុភក្តិ	សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តព្រះសីហនុ	៥០.០០០ រ

អ្នកឧបត្ថម្ភ ឥស្សនាវដ្តី ប្រជាជន លេខ ២៣៦

១៣២-	លោកជំទាវ	នាក់	ណារីឡូ	ប្រធានសាខាបក្សវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ	៥០.០០០៛
១៣៣-	លោក	តេង	នី	នាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ	៥០.០០០៛
១៣៤-	លោក	ច័ន្ទ	ឌីណា	ប្រធានសាខាពន្ធដារ ខេត្តកំពង់ឆ្នាំង	៥០.០០០៛
១៣៥-	ឯ.ឧ	ឈើយ	ចាន់ណា	សមាជិកព្រឹទ្ធសភា	៥០.០០០៛
១៣៦-	ឯ.ឧ	ស្រែង	សុផល	សមាជិកក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៣៧-	លោក	លី	សារី	អភិបាលរង ខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៣៨-	ឯ.ឧ	លីម	សុផេត	ប្រធានគណៈយោសាសនាអប់រំនៃគណបក្សខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៣៩-	ឯ.ឧ	សុន	សុមី	ប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណបក្សខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៤០-	លោក	សិឡិ	ឡោះ	ស្នងការនគរបាលខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៤១-	ឯ.ឧ	អ៊ុច	សុផាន	ប្រធានអនុរក្សពន្ធនាគារខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៤២-	លោក	ប៊ិច	គឹមស៊ីង	ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៤៣-	លោក	ហ៊ុយ	ឡេង	ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៤៤-	លោក	ចាន់	មោង	ម្ចាស់ស្ថានីយប្រេងឥន្ធនៈតេលា ទីរួមខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៤៥-	លោក	យ៉ឹម	ម៉ុនរុម	ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៤៦-	លោក	ចាន់	ចន្ទន្ត្រាសេដ្ឋ	ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៤៧-	លោក	យុត	ស៊ីនី	ប្រធានគេនាគារខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៤៨-	លោកស្រី	ម៉េង	គឹមហួយ	ប្រធានមន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៤៩-	លោក	រស់	សារ៉ុ	ប្រធានមន្ទីរកិច្ចការ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៥០-	លោក	ម៉ុក	ឡាយជី	ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៥១-	លោក	ញ៉ុល	ម៉ុនឡើង	ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៥២-	លោក	លេង	ណារីឡូ	ប្រធានមន្ទីរប្រៃបច្ចេកទេស និងស្ថាប័នបច្ចេកទេសខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៥៣-	លោក	ជុំ	ចន្ទឌី	អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៥៤-	លោក	ម៉ុន	លាងផេង	អភិបាលរងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៥៥-	លោក	ឈុន	ម៉ៅ	មេបញ្ជាការរងយោធព៌កម្មាធិការទី៥ មេបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៥៦-	លោក	គឹក	ម៉ុនឡើង	មេបញ្ជាការរងយោធព៌កម្មាធិការទី៥ មេបញ្ជាការទិសទី១ ខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៥៧-	លោក	ឡេ	ច័ន្ទសុទ្ធាត	ប្រធានមន្ទីរសុខាភិបាល ខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៥៨-	លោក	សុក	ចាន់ថា	ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៥៩-	លោកស្រី	ក្រាម	មុលីក្ខ	នាយិកាធនាគារជាតិ ខេត្តបន្ទាយមានជ័យ	៥០.០០០៛
១៦០-	ឯ.ឧ	ឡេង	ឈុនឡេ	ប្រធានក្រុមប្រឹក្សា ខេត្តកំពង់ឆ្នាំង	៥០.០០០៛
១៦១-	លោក	អ៊ុក	ជារ៉ា	ស្នងការរងនគរបាល ខេត្តកំពង់ចាម.....	៥៥.០០០៛
១៦២-	ឯ.ឧ	ស្រី	កាឡើង	ប្រធានមន្ទីរគណបក្ស ខេត្តកំពង់ចាម.....	៥០.០០០៛
១៦៣-	លោក	សុន	ឌី	ប្រធានគណៈយោសាសនាអប់រំ គណបក្សខេត្តកំពង់ចាម.....	៥០.០០០៛
១៦៤-	លោក	ពូល	រុន	ប្រធានមន្ទីរឧ.ស.ក វិទ្យា.ប.វី និងនានុវត្តន៍ ខេត្តកំពង់ចាម.....	៥០.០០០៛
១៦៥-	លោក	ស្រី	សុភវត្ត	ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តកំពង់ចាម.....	៥០.០០០៛
១៦៦-	លោក	លី	ចាន់មី	ប្រធានមន្ទីរព័រ និងថាមពល ខេត្តកំពង់ចាម.....	៥០.០០០៛
១៦៧-	លោក	លី	ម៉េងសាន	ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ចាម.....	៥០.០០០៛
១៦៨-	លោក	សុខ	ស្រីន	ប្រធានមន្ទីរសាធារណៈការ ដឹកជញ្ជូន ខេត្តកំពង់ចាម.....	៥០.០០០៛
១៦៩-	លោក	អ៊ុម	មិមុល	ប្រធានមន្ទីរធនធានទឹក ខេត្តកំពង់ចាម.....	៥០.០០០៛
១៧០-	លោកស្រី	ចាន់	ចាន់នី	ប្រធានមន្ទីរសេដ្ឋកិច្ច ហិរញ្ញវត្ថុ ខេត្តកំពង់ចាម.....	៥០.០០០៛
១៧១-	លោក	សីង	តារ៉ុ	ប្រធានមន្ទីរបុរេប្រវត្តិ សិល្បៈ ខេត្តកំពង់ចាម.....	៥០.០០០៛
១៧២-	លោកស្រី	នាង	ច័ន្ទធីតា	ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ខេត្តកំពង់ចាម.....	៥០.០០០៛
១៧៣-	លោក	ស៊ាន	សុគុន	ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម.....	៥០.០០០៛
១៧៤-	លោក	ស៊ុម	ថាវីរៈ	ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម.....	៥០.០០០៛
១៧៥-	លោក	មោង	ចុឡិ	ស្នងការរងនគរបាលខេត្តកំពង់ចាម.....	៥០.០០០៛
១៧៦-	លោក	ម៉ីន	ឡាដា	អភិបាលស្រុកកំពង់សៀម ខេត្តកំពង់ចាម.....	៥០.០០០៛
១៧៧-	លោក	មី	ម៉ីនា	ប្រធានមន្ទីរផែនការ ខេត្តកំពង់ចាម.....	៥០.០០០៛
១៧៨-	លោក	ទុច	ចន្ទនា	ប្រធានមន្ទីរសង្គមកិច្ច ខេត្តកំពង់ចាម.....	៥០.០០០៛
១៧៩-	លោក	ខេង	ស្រែង	ស្នងការរងនគរបាលខេត្តកំពង់ចាម.....	៥០.០០០៛
១៨០-	លោក	ជា	ជាង	ស្នងការរងនគរបាលខេត្តកំពង់ចាម.....	៥០.០០០៛
១៨១-	លោក	ជា	នារីឡូ	ស្នងការរងនគរបាលខេត្តកំពង់ចាម	៥០.០០០៛
១៨២-	ឯ.ឧ	តេង	ម៉ុនចន	សមាជិកក្រុមប្រឹក្សា ខេត្តមណ្ឌលគីរី	៥០.០០០៛
១៨៣-	ឯ.ឧ	ម៉ៅ	ចនាភៀរ	សមាជិកក្រុមប្រឹក្សា ខេត្តមណ្ឌលគីរី	៥០.០០០៛
១៨៤-	ឯ.ឧ	ប៊ិច	សុចន្ទា	សមាជិកក្រុមប្រឹក្សា ខេត្តមណ្ឌលគីរី	៥០.០០០៛
១៨៥-	លោក	សាយ	ម៉េងគឹម	អភិបាលរង ខេត្តមណ្ឌលគីរី	៥០.០០០៛
១៨៦-	លោកស្រី	មីន	ស៊ីមុន	អភិបាលរង ខេត្តមណ្ឌលគីរី	៥០.០០០៛
១៨៧-	លោក	ឈើម	កាន	អភិបាលរង ខេត្តមណ្ឌលគីរី	៥០.០០០៛
១៨៨-	លោក	ជាក់	ម៉េងហ៊ាន	អភិបាលរង ខេត្តមណ្ឌលគីរី	៥០.០០០៛
១៨៩-	លោក	ហៀក	សុផាន	នាយករដ្ឋបាល ខេត្តមណ្ឌលគីរី	៥០.០០០៛
១៩០-	លោក	ឡោ	សុខា	ស្នងការរងនគរបាល ខេត្តមណ្ឌលគីរី	៥០.០០០៛
១៩១-	លោក	សុច	ឃាង	ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគីរី	៥០.០០០៛
១៩២-	លោកស្រី	ទុច	ជារ៉ា	ប្រធានគេនាគារ ខេត្តមណ្ឌលគីរី	៥០.០០០៛
១៩៣-	លោកស្រី	ម៉ាឈី	សុខនី	ប្រធានមន្ទីរកិច្ចការនារី ខេត្តមណ្ឌលគីរី	៥០.០០០៛
១៩៤-	លោក	ទុច	ស្រី	ប្រធានមន្ទីរធម្មការ និងសាសនា ខេត្តមណ្ឌលគីរី	៥០.០០០៛
១៩៥-	លោក	ឈើម	ស្រែង	ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តមណ្ឌលគីរី	៥០.០០០៛
១៩៦-	លោក	មីម	សុផុន	ប្រធានមន្ទីរសង្គមកិច្ចអភិវឌ្ឍន៍ និងយុវនីតិសម្បទា ខេត្តមណ្ឌលគីរី	៥០.០០០៛

អក្ខរកម្ម ព្យាបាល ប្រជាជន លេខ ២៣៦

១៩៧-	លោក	ម៉ៅ	ចំរើន	ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយាដី ខេត្តមណ្ឌលគីរី	៥០.០០០៛
១៩៨-	លោក	ចិន	សុខិមា	ប្រធានមន្ទីរទេសចរណ៍ ខេត្តមណ្ឌលគីរី	៥០.០០០៛
១៩៩-	លោក	អ៊ុន	តិចណិត្យ	ប្រធានសាខាពន្ធដារ ខេត្តមណ្ឌលគីរី	៥០.០០០៛
២០០-	លោក	ប្រាក់	សំណាង	ប្រធានទីចាត់ការហិរញ្ញវត្ថុសាលា ខេត្តមណ្ឌលគីរី	៥០.០០០៛
២០១-	លោក	ត្បែង	វ៉ា	ប្រធានអង្គភាពលទ្ធកម្មសាលា ខេត្តមណ្ឌលគីរី	៥០.០០០៛
២០២-	លោក	សុ	សុខន្ត្រា	ស្នងការរងនគរបាល ខេត្តមណ្ឌលគីរី	៥០.០០០៛
២០៣-	លោក	ទុន	សារ៉េន	អភិបាលស្រុកកែវសីមា ខេត្តមណ្ឌលគីរី	៥០.០០០៛
២០៤-	លោក	មើល	សៀន	អភិបាលស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី	៥០.០០០៛
២០៥-	លោក	ឌីម	នី	អភិបាលស្រុកកោះព្រែក ខេត្តមណ្ឌលគីរី	៥០.០០០៛
២០៦-	លោក	ឡុន	វិបុល	អភិបាលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី	៥០.០០០៛
២០៧-	លោក	ហៀង	សុខន្ត្រាវិទ្យា	អនុប្រធានក្រុមការងារគណបក្សប្រជាជនព្រះជ័យសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ	៥០.០០០៛
២០៨-	លោក	សេន	គឹមសាយ	ជំនួយការរងក្នុងក្រុមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលភពជានីភ្នំពេញ	៥០.០០០៛
២០៩-	លោកស្រី	ចិន	ពៅ	ប្រធានមន្ទីរកិច្ចការនារី ខេត្តព្រៃវែង	៥០.០០០៛
២១០-	លោក	អ៊ុន	សុខា	ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រៃវែង	៥០.០០០៛
២១១-	លោក	អេង	ផេងអេង	ប្រធានមន្ទីរនគរូបនីយកម្ម សំណង់ និងសុរិយាដី ខេត្តព្រៃវែង	៥០.០០០៛
២១២-	លោក	ឌីម	ខេត្តចេត្យា	ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រៃវែង	៥០.០០០៛
២១៣-	លោក	គឹម	ពិសិដ្ឋ	ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយាដី ខេត្តស្វាយរៀង	៥០.០០០៛
២១៤-	លោក	សុស	សាខូ	ប្រធានពន្ធនាគារ ខេត្តស្វាយរៀង	៥០.០០០៛
២១៥-	ឯ.ឧ	ថោ	ចេត្យា	រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម	៥០.០០០៛
២១៦-	លោក	អ៊ុន	វិសុទ្ធ	ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ចាម	៥០.០០០៛
២១៧-	លោក	ជ័យ	ម៉ីសេន	មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តបន្ទាយមានជ័យ	៥០.០០០៛
២១៨-	លោក	ហៀង	វ៉ា	អភិបាលរងក្រុងពោធិ៍សាត់ខេត្តបន្ទាយមានជ័យ	៥០.០០០៛
២១៩-	ឯ.ឧ	សុខន្ត្រា	សុភា	សមាជិកក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ	៥០.០០០៛
២២០-	លោក	ថា	យុទ្ធារណ	ប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទខេត្តបន្ទាយមានជ័យ	៥០.០០០៛
២២១-	លោក	ឈឹម	គឹមហ៊ុន	ប្រធានទីស្នាក់ការរដ្ឋសភាមណ្ឌលខេត្តបន្ទាយមានជ័យ	៥០.០០០៛
២២២-	គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជាប្រចាំគណៈកម្មាធិការសម្របសម្រួលខ្មែរកម្ពុជាប្រកាន់				៥០.០០០៛
២២៣-	លោក	សេន	វិបុល	នាយករងខុទ្ទកាល័យរដ្ឋមន្ត្រីក្រសួងកិច្ចការនារី	៥០.០០០៛
២២៤-	លោក	ហៀង	វិសុទ្ធ	ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តមណ្ឌលគីរី	៥០.០០០៛
២២៥-	លោក	តុល	សុខាវ៉ា	ប្រធានមន្ទីរឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តមណ្ឌលគីរី	៥០.០០០៛
២២៦-	លោក	ស៊ី	ទូច	ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តមណ្ឌលគីរី	៥០.០០០៛
២២៧-	លោក	សុន	សារីន	ប្រធានមន្ទីរព័ត៌មាន ខេត្តមណ្ឌលគីរី	៥០.០០០៛
២២៨-	លោក	ស៊ីន	សារុន	នាយករដ្ឋបាលសាលា ខេត្តមណ្ឌលគីរី	៥០.០០០៛
២២៩-	លោកជំទាវ	ឈឹម	វ៉ា	សមាជិកក្រុមប្រឹក្សាខេត្តកោះកុង	៥០.០០០៛
២៣០-	លោក	អ៊ុន	ទូច	សមាជិកគណបក្សខេត្តកោះកុង	៥០.០០០៛
២៣១-	ឯ.ឧ	សុន	វុទ្ធី	រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០៛
២៣២-	ឯ.ឧ	ប៉ុញ	សម្មោះ	រដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម	២០.០០០៛
២៣៣-	ឯ.ឧ	ចាន់	សុខន្ត្រា	អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម	៣០.០០០៛
២៣៤-	ឯ.ឧ	ឈា	ម៉ីនត្រូ	អគ្គនាយកកិច្ចការបច្ចេកទេស	៣០.០០០៛
២៣៥-	ឯ.ឧ	មី	ប្រេម	ប្រធានគណៈយោបាយអប់រំនៃគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ	៣០.០០០៛
២៣៦-	លោក	ម៉ៅ	សុខឈឹម	អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុក្រសួងសុខាភិបាល សមាជិកក្រុមការងារព្រះជ័យខណ្ឌសែនសុខ ភ្នំពេញ	៣០.០០០៛
២៣៧-	លោក	សាន	គឹមអៀន	មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ខេត្តមណ្ឌលគីរី	៣០.០០០៛
២៣៨-	លោក	ម៉ោង	បូណ៌រ៉ែន	មេបញ្ជាការកងរាជអាវុធបាល ខេត្តមណ្ឌលគីរី	៣០.០០០៛
២៣៩-	លោក	ឌីម	សុខាត	ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តមណ្ឌលគីរី	៣០.០០០៛
២៤០-	លោក	ជ័យ	ថាវី	ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តមណ្ឌលគីរី	៣០.០០០៛
២៤១-	លោក	ខែម	តារាម្យ	ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តមណ្ឌលគីរី	៣០.០០០៛
២៤២-	ឯ.ឧ	ឈឹម	វិរក្ស	អគ្គនាយកកិច្ចការរដ្ឋបាល	២០.០០០៛
២៤៣-	ឯ.ឧ	ម៉ៅ	ហាត	អនុប្រធានអាជ្ញាធរទន្លេសាប	២០.០០០៛
២៤៤-	លោក	យោង	សំណេង	ប្រធាននាយកដ្ឋានដែនការ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងធនធានទឹក និងឧតុនិយម	២០.០០០៛
២៤៥-	លោក	សែម	សំណាង	ប្រធាននាយកដ្ឋានទឹកស្អាត និងអនាម័យ នៃក្រសួងធនធានទឹក និងឧតុនិយម	២០.០០០៛
២៤៦-	ឯ.ឧ	ម៉ុ	ម៉ាឈីកា	ទីប្រឹក្សាក្រសួងព័ត៌មាននិងជាប្រធានមន្ទីរព័ត៌មានខេត្តកោះកុង	២០.០០០៛
២៤៧-	លោក	ឈឹម	វុទ្ធាវិទ្យា	អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ	២០.០០០៛
២៤៨-	លោកជំទាវ	សេន	សុខាវី	អភិបាលរងខេត្តបន្ទាយមានជ័យ	២០.០០០៛
២៤៩-	លោកជំទាវ	ប៉ុក	ឈាវី	អភិបាលរងខេត្តបន្ទាយមានជ័យ	២០.០០០៛
២៥០-	ឯ.ឧ	សេក	សុខុម	ទីប្រឹក្សាក្រសួងព័ត៌មាន ព្រះរាជវាំងមូលដ្ឋានខេត្តបន្ទាយមានជ័យ	២០.០០០៛
២៥១-	លោក	តាប៉េ	អតីតឧត្តរ	សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ក្រសួងសាធារណការ និងដឹកជញ្ជូន	២០.០០០៛
២៥២-	លោក	ម៉ែម	ម៉ាឈី	អនុប្រធានគណៈយោបាយអប់រំនៃគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ	២០.០០០៛
២៥៣-	លោក	ឈាង	សុខន្ត្រាវ៉ា	ប្រធានការិយាល័យរដ្ឋបាលក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រៃវែង	២០.០០០៛
២៥៤-	លោក	ហ៊ុន	វ៉ាឈឹម	ប្រធានគណៈកម្មាធិការសាខាគណបក្សប្រជាជនរាជធានីភ្នំពេញ	២០.០០០៛
២៥៥-	លោក	ទុន	ឈាវ៉ា	ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ	២០.០០០៛
២៥៦-	លោក	មាស	ប៉ុណ្ណិសិដ្ឋ	ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ	២០.០០០៛
២៥៧-	លោក	តុ	តារាវ៉ា	ប្រធានអង្គការកិច្ចសហការ ដើម្បីកម្ពុជា (កាតូ) ខេត្តបន្ទាយមានជ័យ	២០.០០០៛
២៥៨-	លោក	គង់	ឈាវី	មន្ត្រីអង្គការកិច្ចសហការដើម្បីកម្ពុជា (កាតូ) ខេត្តបន្ទាយមានជ័យ	២០.០០០៛
២៥៩-	លោក	ម៉ៅ	សុ	សមាជិកគណៈអចិន្ត្រៃយ៍គណបក្សខេត្តបន្ទាយមានជ័យ	២០.០០០៛
២៦០-	លោក	យុន	វុទ្ធី	ប្រធានមន្ទីរសង្គមកិច្ចខេត្តបន្ទាយមានជ័យ	២០.០០០៛
២៦១-	លោក	ឈឿន	សេនីយ៍	ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ	២០.០០០៛

អ្នកឧបត្ថម្ភ ឥស្សនាវដ្តី ប្រជាជន លេខ ២៣៦

២៦២- លោក	ហុន	ប្រកម	អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ	២០.០០០\$
២៦៣- លោក	ឃុន	ពៅ	អភិបាលស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ	២០.០០០\$
២៦៤- លោក	ឃឹម	សំណាង	អភិបាលស្រុកភ្នំស្រុកខេត្តបន្ទាយមានជ័យ	២០.០០០\$
២៦៥- លោក	ឃីង	តាំងកុយ	ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ	២០.០០០\$
២៦៦- លោក	ឈុន	ផាណា	ប្រធានការិយាល័យមជ្ឈមណ្ឌលនៃមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ	២០.០០០\$
២៦៧- លោក	ជា	ឌីង	ប្រធានក្រុមប្រឹក្សាស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ	២០.០០០\$
២៦៨- លោក	ណាត់	សាឡើង	អនុប្រធានអង្គការកិច្ចសហការណ៍ ដើម្បីកម្ពុជា (កាគូ) សាខា ខេត្តបន្ទាយមានជ័យ	២០.០០០\$
២៦៩- លោក	ណាត់	ណាត្រី	មន្ត្រីអង្គការកិច្ចសហការណ៍ ដើម្បីកម្ពុជា (កាគូ) សាខា ខេត្តបន្ទាយមានជ័យ	២០.០០០\$
២៧០- លោកជំទាវ	អ៊ុំត	សន	អនុប្រធានគណៈកម្មាធិការគណបក្ស ខេត្តមណ្ឌលគីរី	២០.០០០\$
២៧១- លោកជំទាវ	ខៀវ	ប៊ុនលីន	សមាជិកក្រុមប្រឹក្សា ខេត្តមណ្ឌលគីរី	២០.០០០\$
២៧២- ឯ.ឧ	អ៊ុំ	ឃន	សមាជិកក្រុមប្រឹក្សា ខេត្តមណ្ឌលគីរី	២០.០០០\$
២៧៣- ឯ.ឧ	ឌួង	សាអុល	សមាជិកក្រុមប្រឹក្សា ខេត្តមណ្ឌលគីរី	២០.០០០\$
២៧៤- លោកជំទាវ	ជួន	ឆន	សមាជិកក្រុមប្រឹក្សា ខេត្តមណ្ឌលគីរី	២០.០០០\$
២៧៥- ឯ.ឧ	ឈាន	ប៊ុនស្រីន	សមាជិកក្រុមប្រឹក្សា ខេត្តមណ្ឌលគីរី	២០.០០០\$
២៧៦- ឯ.ឧ	ម៉ែន	សាម៉េត	សមាជិកក្រុមប្រឹក្សា ខេត្តមណ្ឌលគីរី	២០.០០០\$
២៧៧- ឯ.ឧ	ឡាន	ឆន	សមាជិកក្រុមប្រឹក្សា ខេត្តមណ្ឌលគីរី	២០.០០០\$
២៧៨- លោក	ក្បួន	សិទ្ធិ	អភិបាលរង ខេត្តមណ្ឌលគីរី	២០.០០០\$
២៧៩- លោក	សេ	គឹមចន	ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តមណ្ឌលគីរី	២០.០០០\$
២៨០- លោក	ហាវ	ប្រណិ	ប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តមណ្ឌលគីរី	២០.០០០\$
២៨១- លោក	ហ៊ុន	ចន្ទ្យារ៉ា	ប្រធានមន្ទីរផែនការ ខេត្តមណ្ឌលគីរី	២០.០០០\$
២៨២- លោក	កុច	សុរិយា	ប្រធានមន្ទីរមុខងារសាធារណៈ ខេត្តមណ្ឌលគីរី	២០.០០០\$
២៨៣- លោកស្រី	ប៉ុល	វ៉ាន់ជី	ប្រធានមន្ទីរផែនការ ខេត្តមណ្ឌលគីរី	២០.០០០\$
២៨៤- លោក	ខៀង	សៅរតន៍	ស្នងការរងគណបក្ស ខេត្តមណ្ឌលគីរី	២០.០០០\$
២៨៥- លោក	គឹម	ប៊ុនឡើង	អនុប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តមណ្ឌលគីរី	២០.០០០\$
២៨៦- លោក	ចាម	ថៃ	សមាជិកក្រុមប្រឹក្សាក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី	២០.០០០\$
២៨៧- លោក	ឈាន	បុរិន	ប្រធានមន្ទីរពាណិជ្ជកម្ម ខេត្តកំពង់ចាម	១៥.០០០\$
២៨៨- លោក	មេង	ហ៊ាន	ប្រធានមន្ទីរការងារ ខេត្តកំពង់ចាម	១៥.០០០\$
២៨៩- លោក	ឌី	គន	ប្រធានគណៈយោសាអប់រំស្រុកកងមាស ខេត្តកំពង់ចាម	១០.០០០\$
២៩០- លោក	កែវ	ឌុឌី	ប្រធានមន្ទីរវប្បធម៌ ខេត្តកំពង់ចាម	១០.០០០\$
២៩១- លោក	អ៊ុន	ម៉ែងថា	អនុប្រធានមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ខេត្តកំពង់ចាម	១០.០០០\$
២៩២- លោក	អ៊ុំ	វ៉ាន់នី	មន្ត្រីស្នងការនគរបាល ខេត្តកំពង់ចាម	១០.០០០\$
២៩៣- លោក	ឈឿង	កែវយ៉ុង	នាយករដ្ឋបាល ខេត្តបន្ទាយមានជ័យ	១០.០០០\$
២៩៤- លោក	ឃឹម	លី	ប្រធានមន្ទីរបរិស្ថាន ខេត្តបន្ទាយមានជ័យ	១០.០០០\$
២៩៥- ឯ.ឧ	ទួន	ពេជ្រ	ទីប្រឹក្សាក្រសួងឋានៈស្មើអគ្គនាយក នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
២៩៦- លោក	ឈុន	ប៊ុនឈឿង	អគ្គនាយករងកិច្ចការរដ្ឋបាល នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
២៩៧- លោក	សុខ	ចំណាន	អគ្គនាយករងកិច្ចការរដ្ឋបាល នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
២៩៨- លោក	ម៉ម	ប្រស	ប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
២៩៩- លោក	ទួន	ចន្ទ្យារីធី	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣០០- លោក	សៅ	សម្ភារ	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣០១- លោក	ជា	ចន្ទ្យារី	អនុប្រធាននាយកដ្ឋានរដ្ឋបាល និងធនធានមនុស្ស នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣០២- លោក	សៅ	សម្ពេស្ស	អនុប្រធាននាយកដ្ឋានបរិញ្ញាបត្ត នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣០៣- លោក	ផាង	វ៉ី	អនុប្រធាននាយកដ្ឋានបរិស្ថានស្រុកសិក្សា នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣០៤- លោក	ថេង	ប៊ុនតេង	អនុប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣០៥- លោក	ស្វាយ	សុគន្ធី	អនុប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣០៦- លោក	សុខ	តារា	អនុប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣០៧- លោក	ហួត	ឆាន	អនុប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣០៨- លោក	អ៊ុន	តារាជ្ជ	ប្រធានការិយាល័យបណ្តុះបណ្តាល ន.រដ្ឋបាល នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣០៩- លោក	ឌិត	ចរិយា	ប្រធានការិយាល័យគណនេយ្យ នាយកដ្ឋានបរិញ្ញាបត្ត នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣១០- លោក	កេត	ចាន់សាធុម	ប្រធានការិយាល័យវិភាគគុណភាពដី នាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣១១- លោក	សុំ	ឌីណី	អនុប្រធានការិយាល័យសិក្សា នាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣១២- លោក	ម៉ៅ	តេន	អនុប្រធានការិយាល័យសិក្សា នាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣១៣- លោក	ហ៊ុន	មេសាធុម	អនុប្រធានការិយាល័យសិក្សា នាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣១៤- លោក	សាវុន	សម្បត្តិ	អនុប្រធានការិយាល័យសំណង់ នាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣១៥- លោក	ឈាន	ប៊ុយ	អនុប្រធានការិយាល័យសំណង់ នាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣១៦- លោក	ឌួង	សុផល្លា	អនុប្រធានការិយាល័យគ្រប់គ្រងឧបករណ៍ និងគ្រឿងចក្រនាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣១៧- លោក	ឈុន	រៀងរ៉ា	អនុប្រធានការិយាល័យគ្រប់គ្រងឧបករណ៍ និងគ្រឿងចក្រនាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣១៨- លោក	ជុំ	ឧត្តរា	អនុប្រធានការិយាល័យគ្រប់គ្រងឧបករណ៍ និងគ្រឿងចក្រនាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣១៩- លោក	ឌួ	ចុច	អនុប្រធានការិយាល័យគ្រប់គ្រងឧបករណ៍ និងគ្រឿងចក្រនាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣២០- លោក	គឹម	គុនតុនី	អនុប្រធានការិយាល័យគុណភាពដី ន.វិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣២១- លោក	ឌិត	ឌុឌីរី	មន្ត្រីបច្ចេកទេសជាន់ខ្ពស់ នាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣២២- លោក	ឃឹក	ឃីហ៊ុន	មន្ត្រីបច្ចេកទេសមធ្យម នាយកដ្ឋានវិស្វកម្ម នៃក្រសួងធានាបានទឹក និងឧតុនិយម.....	១០.០០០\$
៣២៣- លោក	យ៉ង	សាវ៉ាម	ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តមណ្ឌលគីរី.....	១០.០០០\$
៣២៤- លោក	ជីវ	ស៊ុនហេង	សមាជិកក្រុមការងារព្រះខេត្តកណ្តាល	១០.០០០\$
៣២៥- លោក	យ៉ង	ឌួល	សមាជិកក្រុមការងារព្រះស្រុកពោធិ៍រៀង ខេត្តព្រៃវែង	១០.០០០\$
៣២៦- លោក	ឡាន	តិរ៉ាត	សមាជិកក្រុមការងារព្រះស្រុកបាគី ខេត្តព្រៃវែង	១០.០០០\$

**អគារទីស្តីការថ្មីនៃក្រសួងសាធារណការ និងដឹកជញ្ជូន
និងវិស្វកម្ម តេជោសែន សាធារណការ និងដឹកជញ្ជូន
សម្ពោធច្បៃទី២២ ខែមករា ឆ្នាំ២០២១**



**អគារសិក្សា
សម្ពោធអគ្គបរាជ័យពោធិសាស ជា ស៊ីម
សម្ពោធច្បៃទី២០ ខែមករា ឆ្នាំ២០២១**